

សន្លានក្រោម  
ពាក្យចុរាប់ពាណិជ្ជកម្ម

**TRI-LINGUAL  
COMMERCIAL LEGAL  
TERMS**

សាខាភាសាអង់គ្លេស

TRAINING MATERIALS

បណ្តុះបណ្តាល-Law Library

lawlibrarysite.wordpress.com

# A

A fortiori	A fortiori	សេចក្តីសិន្ទានដែលផ្តើកលើភាពប្រាកដបាន ។
A posteriori	A posteriori	វិធានបុសច្បាស់ដែលផ្តើកលើការ ពិសោធន៍ជាក់ស្វែង បុ ការសង្គតជាក់ស្វែង ។
A priori	A priori	របៀបគិតអ្នរដោយផ្តើកលើហេតុការណ៍ ដែលមាន ពិមុទ្ធដើម្បីយកដើម្បីហេតុការណ៍ក្រោយ ឡើង ដោយមិនផ្តើកលើការពិសោធន៍ទេ ។
Abrogate	Abroger	ទូកជាមោយ៖ ។
Abrogation	Abrogation	ការទូកជាមោយ៖ ។
Absolute	Absolu	មានអំណាចមិនអាចជិទាន់បាន, ត្រានការលើកវិោះ ។
Absolute Characteristic	Caractére absolu	លក្ខខណ្ឌជាថាំទាត់ ។ លក្ខខណ្ឌជាថាំទាតរបស់មួលប័ត្រ គឺ លក្ខណៈ មិនអាចបញ្ចូរពីមួលប័ត្រមួយឡើងមួលប័ត្រ មួយឡើងតែ ។ <b>អាចហរណ៍៖</b> បុរិសពុរិប័ណ្ណឡើងជាការបុរិស ។
Absolute majority	Majorité absolue	សំណែនភាគគ្រឿងជាថាំទាត់ ។ <b>អាចហរណ៍៖</b> នៅក្នុងការសំដើមមាតិ បុការដោះស្រាយ គឺសង្គមលើសពីពាក់កណ្តាលនៃចំនួន អ្នកសំដើមមាតិ ទាំងអស់ដែលបានចូលរួម ។
Absorption	Fusion-absorption	ការរំលាយក្រុមហ៊ុនចូលត្រាតាមវិធីក្រុមហ៊ុនមួយ ទំនាក់ទំនាក់ ចូលជាមួយក្រុមហ៊ុនមួយឡើងតែ ( ស្មូម អាមពាក្យ Merger )
Abstention	Abstention	អនុប្រវាញ, ការមិនប្រើប្រាស់ទូរស័ព្ទ ។
Abuse	Abus	ការរំលាក់ ។
Accede	Accéder à	យុទ្ធផ្លាម, ចូលរាល់ការងារ ។

ENGLISH	FRENCH	KHMER
Accept	Accepter	យល់ព្រមទទួលអើមួយ ឬ ធិតាមលក្ខណៈអើមួយ ។
Acceptance	Acceptation:	ការព្រមទទួល ។
Accession	Adhésion; accession	ការចូលជាសមាជិក ។
Accomplice	Complice	អ្នកសមគាំនិត ។
Accounting records	Documents comptables	បញ្ជីគណនេយ្យ ។
Accuracy	Exactitude	ភាពឆ្លាស់លាស់, ភាពត្រឹមត្រូវ ។
Accusation	Accusation	ការចោរប្រកាស ។
Accused	Accusé	ជនជាប់ចោរ ។
Acknowledgment	Reconnaissance	ការទទួលស្នាល់, ការទទួលដើរ ។
Acquire	Acquérir	បានទទួល, ទិញ, ជាន់ ។
Act honestly	Acte légitime	សកម្មភាពស្រួលបញ្ចប់ ។
Act of God	Force majeure	បាតុភាពធ្វើដាក់ ដែលមិនអាចព្រាយទុកដានជាមុនបាន ដូចជា ខ្សោយត្រូវ កំពូលដែនដី ទិកជំនះ នូវបានពិនិត្យ ។
Act of merchant	Acte de commerce	សកម្មភាពពាណិជ្ជកម្ម : ជាសកម្មភាពទិញលក់កំសិត្ស ប្រុសវា ដែលត្រូវបានអនុវត្តជាប្រចាំក្នុងគោលដៅ ឡើងដើរដោយ និង ស្អែកចំណោះ ។ សកម្មភាពទាំង នេះត្រូវបានចំណោះក្នុង មាត្រា ២ នៃច្បាប់ស្ថិតិវិធាន ពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ។
Adjourn of proceeding	Surseoir à statuer	បញ្ចប់ដើរកូរ ឧទាហរណ៍: យោងតាមបណ្ឌឹង ទាមទាររបស់ ភាគីដើរម្នារ៉ែនីស្សុំអោយគុណភាព ធម្មលេខកូសំរចរបស់មជ្ឈូនករ ។ ប្រសិទ្ធភិបាទ ឱ្យនឹងនោះ មិនមានសំអាយត្រឹមត្រូវ តាមច្បាប់ទេ គុណភាពអាជបញ្ញប៉ែនីកូនីនេនាបើយបញ្ញាអោយ ភាគីទាំងពីរអនុវត្ត សេចក្តីសំរចរបស់មជ្ឈូនករ ។

ENGLISH	FRENCH	KHMER
Adjournment	Ajournement	ការធ្វើកែតែល, ការជាកសម្មប្រជុំ ។
Adjudicate	Juger	វិនិច្ឆ័យ, ធ្វើសេចក្តីសំរែច ។
Administer	Gérer; Administrer	ព្រាប់គ្រង, ចាត់ថែង ។
Administrative law	Droit administratif	ម្ចាប់រដ្ឋបាល ។
Administrator	Administrateur	អភិបាល, អ្នកគ្រប់គ្រង ។
Admissibility	Recevabilité	ការដោលអាមិទ្ធសាស្ត្រលយកបាន ។
Adopt	Adopter	យក្សប្រមូល, អនុម័ត ។
Adultery	Adultère	ការជិតក្សត់ ។
Advantage	Avantage	អត្ថប្រយោជន៍ ។
Advertisement	Annonce; Publicité	ការប្រកាសជ្រាយពាណិជ្ជកម្ម ។
Advocate	Avocat	មេធាវី ។
Affairs	Affaires	ប្រតិបត្តិការអាជីវកម្មគ្រប់ប្រកែទ ។
Affidavit	Affidavit, Attestation par écrit	លិខិតបញ្ជាក់ ដើម្បីធ្វើកសិក្សាពាងចំពោះមុខអាជ្ញាធរ ។
Affiliate	Groupe de sociétés	សម្រួលភាពក្រោមហ៊ុន : ជាក្រោមហ៊ុនដែលមាននករដ្ឋការព្រមទាំងមានសម្រាប់គ្រប់គ្រងការពិនិត្យ និងការគ្រប់គ្រងការងារ ។
Agency	Agence	ទិន្នន័យ (ការិដ្ឋកម្ម) : ជាអង្គភាពសេដ្ឋកិច្ចធ្វើសេវាឌីជីអ្នកដៃទៀតអងគេលបំណងយកកំ្រៈសេវា ។
Agenda	Ordre du jour	របៀបវារៈប្រជុំ ។
Aggregate	Global, Totalité	តម្លៃសរុប ។

ENGLISH	FRENCH	KHMER
Agreement	Accord	កិច្ចព្រមព្រំង ។
Aleatory	Aléatoire	មិនឡើង, ត្រួតការណ៍ដែលអាជីវកិតឡើងបុមិនអាជីវកិតឡើង ។
Aleatory Contract	Contrat aleatoire	កិច្ចសន្យាដែលមានលក្ខណៈមិនឡើងទាត់ ។ ជាកិច្ចសន្យា ចំណុះទៅនឹងត្រួតការណ៍មិនឡើងទាត់ និង ជាត្រួតការណ៍ដែល បណ្តាលអាមេរាណកាតិមួយទូទៅដែលនឹងកាតិមួយឡើងទាត់បង់ ឯលប្រយោជន៍ ។ <b>ឧទាហរណ៍៖</b> កិច្ចសន្យាភាសាអេរ៉ូរ៉ូ កិច្ចសន្យាគេងក្រោម កិច្ចសន្យាគេងក្រោមខែន ការទិញផ្ទាល់ ។
Allegation	Allégation	ការពេលអេអាន ។
Allegiance	Allégeance	ស្ថានភាពចំណុះរបស់បុគ្គលម្នាក់ទៅនឹងអីមួយ ។
Allocate	Attribuer	ដំឡើងកែវ៉ាលី ។
Ambiguity	Ambiguité	ការមានសំណងមិនមែន, លទ្ធផាត់ដែលអាច ធ្វើអាមេរាសរមួយ ត្រូវបានបកស្រាយបានថ្មីយ៉ាង ។
Amend	Amender; Modifier	ធ្វើឈ្មោះកម្ម, កំកែប្រ ។
Amendment	Amendement	ការធ្វើឈ្មោះកម្ម, ការកំកែសំរូលប្លបំពេញបន្ថែមនូវខ្លះងទាំងឡាយក្នុងប័ណ្ណកិច្ចសន្យាដែងដោយ ។
Amicable arrangement	Reglement à l'amiable	ការដោះស្រាយដែលរាយការដោយការស្រួលស្ថាបនាការ ត្រូវការពិភាក្សាតិ ។
Amicable compositor	Amiable compositeur	អាជ្ញាកណ្តាលដែលកិច្ចព្រមព្រំងដោយ ផ្តល់ការកិច្ចអាមេរាសដោយដោយពុំចាំបាច់អនុវត្តតាមបញ្ជី និង និតិវិធីនៃច្បាប់ ។
Amortization	Amortissement	ការរំលោះ, ការរំលោះទូន, ការរំលោះបំណុល ។
Analytical register	Registre analytique	បញ្ជីភាគីគិតិជាបញ្ជីសំរង់តារាងដែលមានការផ្តល់បច្ចុប្បន្ន លេខចុះបញ្ជី ឈ្មោះក្រុមហ៊ុន កម្មវិធី

ENGLISH

FRENCH

KHMER

		អាជីវកម្ម និង ដីមទ្វនក្រមបុត្រ (បញ្ជីនេះរក្សាទុកនៅ ក្រសួងពាណិជ្ជកម្ម) ។
Announcement	Annonce; Publicité	សេចក្តីផ្តើនដីឃើញ ។
Annulment	Annulation	មោយ៖ភាព, ការធ្វើអាយុទេជាបាមោយ៖ បុត្រាន សូលកាតប្រើប្រាស់ ។
Appeal	Appel	ឯធម៌ខទ្ធផល, បណ្តឹងខទ្ធផលដែលសំរាយតុលាការ ធ្លាក់លើពិនិត្យទីឱ្យវិញ្ញុវិញ្ញុរំលេខកូសំរាបស់គុណភាព ធ្លាក់ក្រោម ។
Appealant	Appellant	ភាគីឯធម៌ខទ្ធផល ។
Appellation of origin	Appellation d'origine	ការហៅឈ្មោះតាមប្រភពទំនិញ ។ ឈ្មោះទំនិញអាមេរិកសាមុទ្ធនាំរួមទៅការប្រើប្រាស់ ឬ តំបន់ មួយដែលជាកំឡើងដលិតទំនិញនោះ ហើយដែល គុណភាព និង លក្ខណៈពិសេស របស់ទំនិញកើតឡើ ពី កត្តាមឈើដាតិ (ជាតុអាមេរិក ឬ ប្រភពទីក) និង កត្តាមឈើស្សី (របៀបដលិតពិច្ចាណា) របស់ប្រទេស នោះ បុ តំបន់នោះ ។ ដើម្បីយកឈ្មោះប្រទេស បុ តំបន់ទេជាកំណែឈ្មោះទំនិញបាន ឬ៖ត្រាត់ក្នុង ដីមទ្វនក្រមបុត្រាន ឬ៖ត្រាត់ក្នុងប្រទេស រៀនបន្ទុ ត្តារបស់មនុស្សក្នុងប្រទេស បុតំបន់នោះ ។ <b>ឧទាហរណ៍៖</b> ក្រុង Bordeaux ជាស្រាវក្របាយ ដលិតនៅខេត្ត Bordeaux របស់បារាំង ដលិត មេញ្ញាតីផ្លូវទំនំបាយជូរដៃដែលនៅ Bordeaux និង របៀបដលិតពិសេសរបស់អ្នកស្រួល Bordeaux ។
Applicant	Requérant	អ្នកឯធម៌សំ, ឧទាហរណ៍ អ្នកដែលសំងារកំប្រតិទេនី នៅ ក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើអាជីវកម្ម ។

Application for annulment	Recours en annulation	សំណើរបស់គួតិណាមួយទៅយុត្តិធម៌ការធ្វាក់លើ សំអាយុបាស់ចូលិសំវេចរបស់យុត្តិធម៌ការធ្វាក់ក្រោម ឬ ឯុបាស់ចូលិសំវេច របស់មជ្ឈករ ។
Appoint	Nommer	ចាត់តាំង ។
Appraisal	Evaluation	ការវាយតាំង ។
Arbitral panel	Tribunal arbitrale	ដែនការមជ្ឈករ ៖ ដែនការនេះ បង្កើតឡើងដោយ មានអាជ្ញាកណ្ឌលមួយនាក់ ឬ មួយក្រុមសំរាប់ថ្មីការ ផ្សេងៗរវាងគ្មាន ។
Arbitral proceedings	Procédure arbitrale	និតិវិធីផ្សេងៗរវាងការដោយអាជ្ញាកណ្ឌល ។
Arbitrary	Arbitraire	សម្រាប់ចូលិសំវេចិត្តណាមួយដែលធ្វើឡើងដោយអសុខិត្ត ឬ ដោយអាជ្ញាកណ្ឌលត្រឹមត្រូវ ។
Arbitration	Arbitrage	មជ្ឈករ ៖ ការផ្សេងៗរវាងការដោយអាជ្ញាកណ្ឌល ។
Arbitration agreement	Convention d'arbitrage ou compromis d'arbitrage	កិច្ចព្រមព្រៃនផ្សេងៗរវាងការដោយអាជ្ញាកណ្ឌល ឬវាទ់ សំវេច ដោយស្រាយវិវាទ ដោយអាជ្ញាកណ្ឌល ។
Arbitration clause	Clause compromissoire	ប្រការស្តិទមជ្ឈករដែលមានថែរក្សាត់ក្នុងកិច្ចសន្យា របស់គួកភាព ។ ប្រការស្តិទមជ្ឈករត្រូវបានអនុញ្ញាត ដោយបើក្រាល់នៅក្នុងច្បាប់ពាណិជ្ជកម្មដើម្បីសំរបស់រូប វិវាទកម្មដែលកែតមាននៅក្នុងពាណិជ្ជកម្ម ។
Arbitrator	Arbitre	អាជ្ញាកណ្ឌល ដែលមានលក្ខណៈជាថែតក្រោមកជន រដ្ឋិសនិស ដោយគ្នានិវាទ អាយុធ្វើការដោយស្រាយ វិវាទ ។
Argument	Argument	សម្រាប់អាយុបាស់ចូលិសំណើរបស់គួតិណាមួយ ដោយគ្នានិវាទ ។
Articles	Clauses, articles	ខ នៅក្នុងច្បាប់ កិច្ចសន្យា ឬក្នុងលក្ខណិក ក្រុមហ៊ុន ។
Articles of association	Status	កិច្ចសន្យាក្រុមហ៊ុន ឬ លក្ខណិក ក្រុមហ៊ុន ៖ ជាលិខិត បង្កើតក្រុមហ៊ុនដែលនៅក្នុងនោះមានថែរក្សាត់ខណ្ឌ

ENGLISH

FRENCH

KHMER

Articles of incorporation	Acte constitutif d'une société	សំខាន់ៗ និងចាំបាច់ដែលជាកម្មវិធីរបស់ក្រុមហ៊ុន និងលក្ខខណ្ឌភាព ដែលអាចអាយក្រុមហ៊ុន ដែលការងារ ធាន ។
Artisan	Artisan	សិប្បករ ឬ ជាមាស់សិប្បកម្ម ដែលមានកម្មករ មិនមែនជា សមាជិកគ្រួសារចំនួនមិនលើសពី នៅកំ (ថ្វាប់ការងារកម្ពុជា) ។
Ascent	Ascendance	ព្រាតិ បុព្ទធន ជីផ្លូន ជិតា ។
Assembly	Assemblée	សង្គមធមត, អង្គប្រជុំរបស់សមាជិកភាគពិនិត្យរបស់ក្រុមហ៊ុន ។ ជាថូទៃសង្គមធមតជាការប្រជុំប្រចាំឆ្នាំរបស់ម្នាក់ភាគពិនិត្យ ។
Assert	Revendiquer, Affirmer	ទាមទារ, ពោលអេអាច ។
Assertion	Revendication	សំដីអេអាច ។
Assets	Actif, biens	ប្រព័ន្ធសម្រាតិ, ប្រព័ន្ធកម្មរបស់ក្រុមហ៊ុន ។
Assign	Déléguer	ប្រគល់សិទ្ធិអាយក្រុមហ៊ុន ។
Assignee	Cessionnaire	អ្នកទទួលដឹង ឬ អ្នកទទួលសិទ្ធិ ។
Assignment	Transfert, Cession	ការធ្វើអនុប្រញាប់សិទ្ធិ, ការផ្ទេរសិទ្ធិ ។
Assignor	Cédant	អ្នកប្រគល់សិទ្ធិទៅអាយក្រុមហ៊ុន ។
Association	Association	សង្គមធមត (ឬ សំដីលើក្រុមហ៊ុនកំពុង) ។
Assumpsit	Engagement	ការសន្យា, ទទួលអនុវត្ត ។
Attachment	Saisie arrêt	បញ្ចារបស់គុណការ អាយក្រុមហ៊ុនប្រព័ន្ធសម្រាតិរបស់ជនលោម្ពាក់ មកដោកំក្រោមការយុំត្រង់តាមផ្លូវថ្វាប់ជាថូទៃទូក សំរាប់លេងបំណុលដែលដើម្បីមបណ្តឹង ។

ENGLISH	FRENCH	KHMER
Attempt	Tentative	ការបូរដែងប្រព្រឹត្តិបទណើស ។
Attest	Attester	បញ្ជាក់អីមួយចាតិត ។
Auction	Enchère	ការលក់ដំឡើង ។
Audit	Verifier; apurer	ផ្លូវឃ្លាត់, ធ្វើអាយុយានត្រីមត្រូវ (គណនី) ។
Auditor	Commissaire aux comptes	សវនករ: ជាយប់វេសបុគ្គល ឬ និតិបុគ្គលដែលម្នាប់ ទទួលស្ថាល់ អាយុដើរត្រួតពិនិត្យគណនេយ្យ របស់ក្រុមហ៊ុនសំបែកដែលពិនានដល់ម្នាល់ហុន និង អ្នកជើរការក្រុមហ៊ុនពីស្ថានភាពបិរញ្ញា វត្ថុរបស់ ក្រុមហ៊ុន ។
Authentic	Authentique	ពិតប្រាកដ, ត្រីមត្រូវតាមម្នាប់ ។
Authentic act	Acte authentique	លិខិតយថាក្នុង: លិខិតយថាក្នុង ជាលិខិតដើរឲ្យឱ្យ ដោយ សារការ ឬមតិសារណ៍: មានលក្ខណៈម្នាប់ ត្រីមត្រូវ ដោយមានឯកសារលម្អិតមតិសារណ៍ សារណ៍: និងអ្នកជើរការ ជាប់កិច្ចសន្យា (សូមអាន ពាក្យ Private deed) ។
Authentication	Légalisation	ការបញ្ជាក់ជាងវិការលើកសារសារណ៍: ដើម្បី អាចអាយុយកទៅប្រើប្រាស់បានតាមជាងម្នាប់ម្នាប់ ។
Avoidance	Resiliation, Annulation	មោយ៖ភាព ។
Award	Sentence	សេចក្តីសំរចរបស់អាជ្ញាកណ្ឌាល ឬ របស់គុណការ ។
Ayant cause	Ayant cause	ជនដែលគេប្រគល់សិទ្ធិអាយុកាន់កាប់ ឬទទួលដែល តាមរយៈ: មតិកសាសន៍-កិច្ចសន្យាលក់ដូរ-ផ្តល់ជាប់ដោយ ។ ឬ ។

# B

Bad debt	Créance irrecouvrable	បំណុលដែលមិនអាចទារយកមកវិញ្ញាបាន ។
Bad faith	Mauvaise foi	អស្សុខិត្ត ។
Badge of fraud	Signe de fraude	សញ្ញាំនៃការបង្ហះ៖ ឬតុករាល់នឹងកិច្ចការដែនុយ ដែលបញ្ជាក់ថាអាចមានការបង្ហះដែលជាការធ្វើដែនុយ ខុសពីចម្លាតា ការដោរទ្រព្យសម្រាតិធ្វើឡើងជាម៉ោង មុនការអនុវត្តនាលក្រាម បុការសងបំណុលមុនកាលកំណត់ ល ។
Balance of payments	Balance des paiements	ជំនួយទូទាត់ជាតិសងរាយនៃបំណុលចំណាយរបស់ប្រជាតិមួយជាមួយពិភពលោក ។
Bankrupt	Failli	អ្នកក្រុយផន ។
Bankruptcy	Faillite	ធនក្រុយ៖ ស្ថានភាពដែលពាណិជ្ជករ ឬ ក្រុមហ៊ុនលើងមានលទ្ធភាពសងបំណុល ហើយបិទទារតាមសេចក្តីសម្រេចរបស់គុណភារ ។
Bar association	Ordre des avocats	គណៈមេដារី ។
Bargain sale	Vente au rabais; Soldé	លក់ចុះថ្មី ។
Basic capital	Capital initial	ដើមទូនជីបុងរបស់ក្រុមហ៊ុន ឬ របស់អាជីវករនៅពេលចាប់ផ្តើមរួចរាល់ការងារ ។
Bear	Porter	ការងារកាប់ (មួលប៉ែត្រ ឬ ដែលប៉ែត្រ) ។
Bearer	Porteur	គារការ់, អ្នកការ់ ។ <b>អ្នកការ់:</b> នៅលើមួលប្បែទានប៉ែត្រមានសំណង់គឺជាទានចារ ថា “ចំណាយគោយដែល” អ្នកការ់មួលប្បែទានប៉ែត្រនេះ ។

ENGLISH	FRENCH	KHMER
Bigamy	Bigamie	ប្រព័ន្ធដ្ឋាប់ដែលអនុញ្ញាតអោយមាននឹង ឬ ប្រពន្ធទីរក្នុងពេលដែលមួយ ។
Bilateral agreement	Accord bilatéral	កិច្ចព្រមទ្រព្រំងទេភាគី ។
Bilateral contract	Contrat synallagmatique	កិច្ចសន្យាបង្កើតឡើងដោយ ឬភាគី ដែលក្នុងនោះ គូភាគីទានធ្វើការសន្យាអេវិញ្ញុទៅមក ។ (កិច្ចសន្យាប្រើភាគី) ។
Bill of exchange	Lettre de change ou Traite	ឯិទិបញ្ជាកោយក្នុងបំណុលសង្គ្រាក់តាមកាលកំណត់ទៅអោយដែលណាម្ចាត់ ឬ អ្នកកាន់ិខិត (រូបិយាណត្តិ) ។
Bill of lading	Connaissance	ឯកសារដែលជាកស្សាតាងនៃការទទួលទំនិញដោយ មេបញ្ជាការនាំវា ហើយដែលត្រូវដឹកជញ្ជូនតាមកិច្ចសន្យា ។
Blank endorsement	Endossement en blanc	បង្កើលខុសកម្មផ្សោះ, ចំណាតុកចំណ្ហោះ ។ និយាយដែល ម្នាក់ដែលប័ត្រប្រុមុលប្បចាំនាប់ព្រម ឬ ហេតុលេខាដីខ្ពស់ ដែលប័ត្រ ប៉ុន្មានបញ្ជាក់នៅក្នុងអ្នកដែលត្រូវទទួល ដែលប័ត្រនោះទេ ។
Blood relation	Lien de parenté	ចំណោមបញ្ជាតិសារណាបិត ។
Bona fide possessor	Possesseur de bonne foi	ជនដែលមិនដឹងទិន្នន័យនៃសិទ្ធិរបស់គេបិយជនលើ ត្រព្យសម្រួលដែលខ្ពស់កំពង់ការសំរាប់ ។
Bona fide purchaser	Acheteur de bonne foi	អ្នកទិញដ្ឋាប់សុទ្ធចិត្ត, ពាមដ្ឋាប់ពាណិជ្ជកម្ម គឺអ្នកដែលទទួលទំនិញដែលមិនដឹងទិន្នន័យដោយសុទ្ធចិត្ត ហើយបង់តែម្នាក់ម្រោងត្រូវដោយមិនដឹងចំនួនដែលទទួលនោះមានតមាងទៅ ។
Bond	Obligation	សញ្ញាប័ណ្ឌ៖ ជាបណ្ឌបំណុលដែលធ្វើដោយក្រុមហ៊ុន មហាផែនទទួលខុសត្រូវមានការត្រួតក្នុងគោលបំណងលក់ដើម្បី ហើយដើម្បីរបស់ក្រុមហ៊ុន ។

ENGLISH	FRENCH	KHMER
Branch office	Succursale	សាខា: ផ្ទៃកម្មយោះអាជីវកម្មដែលសិត នៅទីកន្លែង ផ្សេងពីធនាគារដើម្បី។
Breach of the law	Violation de la loi	ការរំលោភច្បាប់។
Broker	Courtier	គ្រួសដែរ, ជើងសារ, ជនដែលតាំងរាយការដើម្បី ធើកិច្ចសម្រាប់ជាមួយតាត ឬ ទីពូ ឬកំណត់ជាមួយតាតដើម្បី បានកំណែ ឬ សូមអាជាសពាក្យ (Commission)។
Burden of proof	Charge de la preuve	បន្ទុកនៃកសិការ: នៅក្នុងការបើង អ្នកនឹងត្រូវ បង្ហាញកសិការ តាមដែលមានលក្ខណៈគ្រប់ក្រាស និង សម្របដើម្បីគ្រប់បណ្តឹងនៅ។
Business assets	Fonds de commerce	មួលនិធិពាណិជ្ជកម្ម: ទ្រព្យសម្រួលដោលនទ្រព្យ របស់ក្រុមហ៊ុនដែលជាភ្លេព្យិបិយ និងអ្យូបិយ ហើយ ដែលពាណិជ្ជកម្ម ឬក្រុមហ៊ុនយកមកប្រើប្រាស់សំរាប់ ការធ្វើអាជីវកម្មរបស់ខ្លួន ឬ មួលនិធិពាណិជ្ជកម្មមាន ជាអាជីវកម្ម: - ទ្រព្យអ្យូបិយ: នាមករណី-និមិត្តសញ្ញា-អតិថិជាកម្មសិទ្ធិបញ្ជា----- - ទ្រព្យិបិយ: សំរាប់-ទោសំរាប់- ទីត្រូវ-----
Business management	Gestion de l'entreprise	ការគ្រប់គ្រងសហក្រាស។
By Laws	Règlement intérieur	បទបញ្ជាផ្ទៃក្នុងមានគោលដៅកំណត់ដែលបន្ថែមទីការ របស់ក្រុមហ៊ុនបុណ្យបាបនមួយ ។
By mutual consent	d'un commun accord	ការព្រមព្រំងរូម ។

**C**

C&F (Cost and Freight)	Coût and Frêt	លក្ខខណ្ឌ C&F ដូច CIF ដើរ បុំនែនអ្នកលក់មិនមាន ការត្រួតពិនិត្យបង់ថ្វីធានាភារ៉ាវ់នៅទីពូទ័រ ។ សូមអាន ពាក្យ CIF ) ។
Cancellation	Annulation:	ការឈុបចោល ។
Cancellation clause	Clause de résiliation	ខ បញ្ជីនៅក្នុងកិច្ចសន្យាមួយដែលបើកដូររោគយកដី ផ្សេងៗរលក់ការត្រួតពិនិត្យរបស់ខ្លួនដែលមានភ្លាមកិច្ចសន្យា នៅ៖ ។
Capital	Capitaux de la société	ដើមទូន បុំមុនធនរបស់ក្រុមហ៊ុនទាំងអស់រួមមាន ការទូនជាប្រាក់ និងជាតិ ។
Capital outflow	Fuite de capitaux	លំហ៊រច្ចនូនមួលដូន គោលដៅយកទីវិនិយោគនៅ ក្រោមប្រទេស ។
Capital stocks	Capital actions	ការបូនិនដែលបានដើមទូននៅក្នុងអាជីវកម្ម ។
Cartel	Cartel; entente	កិច្ចព្រមព្រៃងរាយក្រុមហ៊ុនពី បុំចិនភ្លាមគោល បំណង ឬបង់ចែកចាយគ្នាសំរាប់លក់ដីនិងដំឡើង ដូច ត្រាបូកកំណត់ថ្វីលក់ដីនិងដំឡើងដោយបានដើរ ប្រាកចំណោញព្រៃងទូទៅ ។ អំពើចំណោមនេះ ជាអំពើ កំហិតការប្រកួតប្រំដឹង ។ អំពើកំហិតការប្រកួត ប្រំដឹង ត្រូវបានហាយយាត់ខាយកដ្ឋាននៅក្នុងប្រព័ន្ធ សេដ្ឋកិច្ចិជ្ជរារ ។ បុំនែនការកំហិតការប្រកួតប្រំដឹង នូវក្រុងក្រុងក្រុងប្រព័ន្ធដូចជាប្រាក់ប្រាក់ប្រាក់ប្រាក់ ដូចមុខធំការដែកចាយនៅក្នុងប្រព័ន្ធ ។
Case	Cas; procès	ករណី, រឿងកូវិក ។
Case of force majeure	Cas de force majeure	ករណីប្រជានសក្តី: ព្រឹត្តិការណីកើតឡើងដោយ ថែរីករាយ ហើយមិនអាចទទេលប់បាន ដែលធ្វើរោគយក

Cash sale	Vente au comptant	ជីជាប់កិច្ចសង្គមភាពអនុវត្តការពួកិច្ចបានដូចជា គ្រោះចម្លាតិ វិធានការរបស់អាជ្ញាធរដារើម ។
Casting vote	Voix prépondérante	សម្រេចខត្តមានុភាព៖ តួនាទីការបោះឆ្នោតមួយនៅពេល ដែលមានសម្រេចតាំងទីតាំង គោរមាយសម្រេចខាង ប្រជាសណ្ឌែះ ក្នុងការបោះឆ្នោតមួយនៅពេល មានុភាព ។
Cease	Cesser	ឈប់, អស់សិទ្ធិ ។
Confidential	Confidentiel	ជាការសម្ងាត់ ។
Certificate of deposit	Certificat de dépôt	លិខិតទទួលស្ថាល់ដោយផ្តល់នូវការទទួលប្រាក់ បានពីក្រុងផ្តល់នូវការ ។
Certificate of registration	Certificat d'enregistrement	១- វិញ្ញានប្រព័ន្ធដែលការចុះហត្ថលេញឯកម្មនៅពេល បង្កើតក្រុមហ៊ុនអាមេរិកថា certificate of incorporation ក៏ពីនេះ ។ ២- វិញ្ញានប្រព័ន្ធដែលការចុះហត្ថលេខាដែល ទទួលស្ថាល់ការរបៀប្រើប្រាស់មាត្រា និងទទួលស្ថាល់ ការ ការពារមាត្រាកំដែលបានចុះហត្ថលេខាដែល ។
Certified check	Chèque certifié	មួលប្បញានប័ត្រដែលមានចារបញ្ជាក់ពិធីផ្តល់នូវការថា ម្នាក់មួលប្បញានប័ត្រនេះ មានប្រាក់ត្រូវបានក្រុង ផ្តល់នូវការ និងឱ្យកំណត់រាយការជំណាយបាន ។
Certified copy	Copie certifiée conforme	សេចក្តីចំណាំលិខិតដែលមានបញ្ជាក់យើង (ការ ព្រឹងបញ្ចប់) ដោយអាជ្ញាធរមានសមត្ថកិច្ច ប្រដៃដោយ មន្ត្រីតុលាការ ។
Cessation	Cessation	ការបញ្ចប់, ការលើងអនុវត្ត ការពួកិច្ច) ។
Challenge	Récusation	ការប្រជាសង្គមជំនាញ ។ ឧចាយរណ៍៖ ដំឡើងថ្វានីង សមាលការ តុលាការ ។

ENGLISH

FRENCH

KHMER

Chamber of Commerce	Chambre de commerce	សភាពាណិជ្ជកម្ម: ជាស្ថាប័នសាធារណៈ ប្រមូលផ្តើអានីវករ ត្រូវប្រកែទៅអាជីវកម្ម ក្នុងគោលបំណង អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដ្ឋាប់ស្ថិតិសភាពាណិជ្ជកម្ម អនុញ្ញាតឱអាយមានសភាពាណិជ្ជកម្មនៃតាមខេត្ត ក្រោងនិមួយ។
Characteristic relative	Caractère relatif (Titres)	លក្ខណៈដែលអាចធ្វើបាន បុ ជាសំបុរាណ និងយាយពី ភាគហិរិន បុ មុលប័ត្រ (សូមមិនពាក្យ Absolute)។
Check	Chèque	មុលប្បទានប័ត្រ បណ្តុះសំរាប់បើកប្រាក់ពីចំណាត់របស់ម្នាស់គណនី។
CIF (Cost Insurance and Freight)	Coût, Assurance, Frêt	នៅក្នុងកិច្ចសន្យាធិញ-លក់ លក្ខណៈ CIF តាំង នៅក្នុងកិច្ចសន្យាធិញ-លក់ ទៅតាមតម្លៃ កំពង់ដែលកិច្ចសន្យាធិញ ដូចនេះ អ្នកលក់ ត្រូវទទួលខុស ត្រូវធើការដឹកជញ្ជូន តាមនាយក ទាំងតាំលេង ទាំងការធានាកំរងដឹកជញ្ជូន ខ្លួន។
Citation	Citation (en justice)	ដីកាបង្ហាញដោយចូលខ្លួន។
Civil law	Droit civil	ដ្ឋាប់ស្ថិតិប្បរដិក: ដ្ឋាប់ដែលមិនទាក់ទងដល់រឿង ព្រមទាំង និង ស្ថិតិប្បរដិក។
Civil Law	Droit Romain	ប្រព័ន្ធជ្លាប់ វិវាទនៃដែលកំពុងប្រើប្រាស់បិសុប្តុប។
Civil rights	Droit civique	សិទ្ធិធម៌រដ្ឋ។
Claim	Revendication	ការទាមទារ, បណ្តុះទាមទារ។
Class of shares	Catégorie d'actions	ប្រភេទនៃភាគហិរិន។ <b>ឧចាយរណ៍:</b> ភាគហិរិនមានសិទ្ធិធម៌រដ្ឋ បុ មិនមានសិទ្ធិធម៌រដ្ឋ។
Clause	Clause, Article	មាត្រា បុ ប្រការ នៅក្នុងដ្ឋាប់បុកិច្ចសន្យាដូចមែន។
Clerk	Greffier	ក្រឡាបពី។

ENGLISH	FRENCH	KHMER
Coercion	Coercition, Contrainte	ការដោកកំហិត រួមទាំងស្របច្បាប់និងមិនស្របច្បាប់ ។
Cohabitation	Concubinage	ការរួមរស់ជាបីប្រព័ន្ធឌ្រោះភាពហេតុ ។
Collateral	Nantissement	ប្រាតិការ ឬប្រព័ន្ធទាម ដែលក្នុងបណ្តុលផ្តល់នៅយ៉ាង ទៅម្នាស់បំណុល ជាបីរឹងការអនុវត្តន៍ការត្រួតពិច្ចសង បណ្តុលរបស់ខ្លួន ។ ប្រាតិការអាចជាថាមលសវត្ថុ អចលសវត្ថុ ជាកំណើនិយ បុអរិយ ។
Collection right	Droit de recouvrement	សិទ្ធិទានប្រាកំដែលជាតាក់ ។
Collective mark	Marque collective	ម៉ាកសម្រួលភាព: ជាម៉ាកមួយដែលបែន្រែន ដោយ សហគ្រាសបច្ចុន បើនេះសិទ្ធិភាពនៃក្រោមការគ្រប់គ្រង របស់សហគ្រាសមួយ ជាម្នាស់ម៉ាកដែលបានចុះហត្ថិ ។
Collusion	Collusion	ការយុបិតត្បាចេម្បីទេរកប្រាសដសណ្ឋាគ់ ។
Commercial arbitration	Arbitrage commercial	មធ្យត្តការដែកការណិដ្ឋកម្ម, ការដូចជាផ្សាយរិវាទដែក ពណិដ្ឋកម្ម ។
Commercial court	Tribunal de commerce	គុណការពណិដ្ឋកម្ម: ជាប្រភេទគុណការដែល សំរាប់ការត្រួតពិនិត្យ វិវាទពណិដ្ឋកម្ម ។
Commercial law	Droit commercial	ឱ្យបែកពណិដ្ឋកម្ម: ជាជ្រាប់សំរាប់គ្រប់គ្រងរាល់ សកម្មភាពអនិវត្តកម្ម ។
Commercial register	Registre du commerce	បញ្ជីពណិដ្ឋកម្ម: ជាបញ្ហីសំរាប់ចុះឈ្មោះអាជីវករ និង ក្រុមហ៊ុន, បញ្ហីនេះតាំងលើករណៈក្រសួងពណិដ្ឋកម្ម ។
Commingle	Mélanger	ប្របល់ចូលត្រាំ: ជាកំរតុដោងទៅប្របល់ចូលត្រារហូត ដល់វគ្គចំងារនោះ ទៀនងមានអត្ថសញ្ញាណដាច់ពីត្រាំ ឡើត ។ វិធាននេះមាន ថែងក្នុងច្បាប់ប្រព័ន្ធបន្ទិការ មានកិច្ចធានា ។ <b>អាជារណ៍:</b> ស្ថា និង មេរីមិប្របល់ចូលត្រាយកន្លែ ចំអិនភាយជានំ ដែលមានសមាសាត្វរមរបស់ស្ថា និង មេរីមិ ។

ENGLISH	FRENCH	KHMER
Commission	Commission	កំណែដើរសារ, ជាកំនែ ដែលភ្លាក់ងារទីពូ ឬកំ បុ ភ្លាក់ងារដៃទេ ឡើតត្រូវបានទទួល ។
Common Law	Droit des pays Anglo-saxon	ប្រព័ន្ធផ្សាហ៍មានប្រភពពីប្រចេសអង់គ្លេស ។ ប្រព័ន្ធ ធម្មាប់នេះ ផ្តើកយើករាល់សំរែរបស់គុណារា ។
Company	Société	ក្រុមហ៊ុន : ជាកិច្ចសន្យារវាយបុគ្គល 02 នាក់ បុ ប្រើស ដែលជាកំរូមត្រូវប្រព័ន្ធម្បញ្ញតិនិងចំណោះដើរដើម្បី ប្រកប ពាណិជ្ជកម្មមាត្រាកុងគោលបំណងរក្សាក់ ចំណោះដើរដើម្បី នៅក្នុងក្រុមហ៊ុន ។ យោងតាមមាត្រាដែលមានបំណង សហក្រាសពាណិជ្ជកម្ម នៅព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនអាជមានទម្រង់ជាក្រុមហ៊ុនសហកម្មសិទ្ធិ និងក្រុមហ៊ុនមួលដី ។
Company per chare	Société de capitaux	ក្រុមហ៊ុនមួលដី : ជាក្រុមហ៊ុនដែលបង្កើតឡើងដោយ សារដើមទីនរបស់មាត្រាលើក្រុមហ៊ុន ។ ក្នុងនោះរាជការត្រូវ និមួយៗ អាចធ្វើព្យាយារបាន ។ ក្រុមហ៊ុនមួលដីមាន ទម្រង់ប្រាយជាក្រុមហ៊ុននិងកំណើនខ្លួនខ្លួនដែលត្រូវមានការពិនិត្យ និងក្រុមហ៊ុនមួលដីនិងក្រុមហ៊ុនមួលដី និងក្រុមហ៊ុន មហាផែនទម្រង់ខ្ពស់ ត្រូវមានការពិនិត្យ និងក្រុមហ៊ុនមួលដីនិងក្រុមហ៊ុនមួលដី ។
Compensate	Compenser, indemniser	សង្គមថ្មីការខូចខាត ។
Compensation	Dédommagement	ការសងចំពេលការខាតបង់ ។
Compensatory damages	Dommages-intérêts	សំណងចំពេលការខាតបង់ជាកំស្បែក ។
Competence	Compétence	សមត្ថកិច្ចស្របមឺនប័ណ្ណៈ ។
Competition	Concurrence	ការប្រកួតប្រើដៃង់: ជាយករារសង្គមកិច្ច ដែលកំណត់ នៅក្នុង សហក្រាសដើម្បី ប្រើដើរដើម្បី ជាកំណត់ដែលបានបង្កើតឡើង និងការប្រកួតប្រើដៃង់ ។

ENGLISH	FRENCH	KHMER
Competitor	Concurrent	អ្នកប្រកួតប្រើដៃង ។
Complainant	Plaignant; Demandeur	ដើមទេទោ ។
Complaint	Plainte	ពាក្យរណីនឹង
Compliance	Conformité	ការប្រព័ន្ធស្របតាមច្បាប់ ។
Compromise	Compromis	ការធ្វើស្រាវជ្រាវរវាងភាគីជម្លោះ ផ្តល់ការទុកចិត្តរោយអាជ្ញាកណ្ឌលណាម្ចាត់ដោះស្រាយជម្លោះ ។
Conceal	Dissimuler	លាក់ចាំងនូវអ្នកដែលត្រូវបានបញ្ជូនរោង ។ គឺជាអំពើមិនស្វែនត្រង់ចំពោះភាគីនេះកិច្ចសន្យា ។
Concession	Concession	ការធ្វើសម្រាង៖ សកម្មភាពដែលមាន លក្ខណៈ គតិយុត្តិ ដែលបន្ថូលម្នាក់យល់ព្រមប្រគល់សិទ្ធិ ឬការកាន់កាប់ ទៅឱ្យបន្ថូលម្នាក់ឡើត ។
Conciliation	Conciliation	ការធ្វើសង្គរ, ការដោះស្រាយជម្លោះតាមការព្រមព្រំងគ្មាន ។
Condemnation	Condamnation	ការជាក់ខោស, ការជាក់ទណ្ឌកម្ម ។
Condition	Condition	លក្ខខណ្ឌ ។
Condition of payment	Mode de paiement	នំបបចន្ទុចាត់មានគ្រឿនប្រហែលដោះ : - ចុចាត់តាមការបង្កើតរប្រាក់តាមផែករ - ចុចាត់ជាសាថ់ប្រាក់ - ចុចាត់តាមមូលប្រាងប័ត្រ ឬ តាមរូបិយាណតិ ។ ឬ ។
Condition precedent	Condition suspensive	លក្ខខណ្ឌមួយបំពេញការត្រួតពិច្ចក្នុងកិច្ចសន្យា ។ ដោលក្ខខណ្ឌដែល យោងដល់ពីតិចការណ៍ណែនុយដែលកំណត់ថាគ្នុងភាគីមិនជាប់ការត្រួតពិច្ចទេ ប្រសិនបើពិតិត្តការណ៍នេះមិនបានភើតម្រិនឡើងទេ ។

		ផ្នែកបច្ចុប្បន្ន Condition subsequent:
		ឧចាបរណ៍៖ ភាគី "ក" បានសន្យាថានឹងលក់ផ្ទះ អាយកាគី "ខ" តាមតម្លៃដែលបានការពាណា ប្រសិនបើ ភាគី "ក" បានចូលរំទេវស៊ែនបែងបរទេស ។ ដូចនេះ ប្រសិនបើ ភាគី "ក" មិនបានចូលរំទេវ នោះបែងបរទេស នៅ ភាគតំបន់បច្ចុប្បន្ន៖ អាយកាគី "ខ" នៅ ។
Condition subsequent	Condition résolutoire	លក្ខខណ្ឌសំរាប់រំលាយកិច្ចសន្យា ។ ជាទូទៅ ជាលក្ខខណ្ឌ ដែលយោងដល់ពីតិចការណ៍ខាងមុខី មិនចូលរំទេវ ដែលកំណត់ថាត្រូវភាគីនេះកិច្ចសន្យា មិនជាប់កាត្រកិច្ចទេ ប្រសិនបើពីតិចការណ៍នេះគឺត្រូវត្រួតពិនិត្យ ។
Conditional	Conditionnel	ដោយមានលក្ខខណ្ឌ ។
Conditional payment	Paiement sous réserve	សំណងមានលក្ខខណ្ឌ ។
Conditional promise	Promesse sous réserve	ការសន្យាមានលក្ខខណ្ឌ តាមចូលរំទេវនេះលក្ខខណ្ឌ ។
Confession	Confession	ចម្លើយសារភាព ។
Confidence	Confiance	ទំនុកទុកចិត្ត, ការទុកចិត្ត ។
Confidentiality	Secret professionnel	ការសមាគត់ក្នុងវិធីដីរៈ ជាការសម្ងាត់របស់ក្រុមហ៊ុន ឬ របស់ស្ថាប់នៃដែល មិនត្រូវផ្សេងៗផ្សាយ ។
Confirmation by the court	Homologation judiciaire	ការទទួលលក្ខណៈ និងយល់ព្រមពីគុណភាពដើម្បី មានការ អនុវត្តសេចក្តីសម្រេចបានយកាយជាការការពិនិត្យ ។
		ឧចាបរណ៍៖ ម្នាក់បំណុលត្រូវការធានាសម្រេចឱ្យ ក្នុងបំណុលនូវការសងបំណុលមួយរយៈ ។ សេចក្តីសម្រេចនេះត្រូវស្តី ការយល់ព្រមពីគុណភាពទីបករ ពន្លាពលនេះត្រូវអនុវត្តតារា ការត្រួតពិនិត្យប៉ុណ្ណោះ

ENGLISH	FRENCH	KHMER
		បំណុល ទាំងម្នាស់បំណុលធានការ ធានាទាំងម្នាស់ បំណុលមានត្រពូជាតាម។
Confidential	Confidentiel	ជាការសម្រាត់ ។
Confiscate	Confisquer	ដកហួត ឬ រីបអូសត្រពូសម្បតិថ្លាស់ ដោយគ្រាន់ ការផ្តល់ សំណងចុះទាត់ ។
Confiscation	Confiscation	ការរីបអូស ឬ ដកហួតត្រពូសម្បតិថ្លាស់ ដោយគ្រាន់ ការផ្តល់សំណងចុះទាត់ ។
Conflict of interest:	Conflit d'intérêts:	ទំនាក់ដលប្រយោជន៍ វាយដលប្រយោជន៍សាធារណៈ និង ដលប្រយោជន៍ដូច ខ្ពស់របស់មានិភាគរណៈ កើតឡើងនៅពេលបំពេញការកិច្ចជាផ្ទៃរករ ។
Conflict of law	Conflit de la loi	ទំនាក់កើតឡើងដេញពីការធ្វើយកត្រូវនៅឆ្នាំរាប់ ។ ក្នុង ស្ថានភាព ដែលមានការធ្វើយកត្រូវនៅឆ្នាំរាប់មានចំណង ទាក់ទងដល់ប្រទេសផ្សេង ប្រព័ន្ធច្បាប់ផ្សេងគេត្រូវ ដោះស្រាយដោយកំណត់យកច្បាប់លាមួយសំរាប់ អនុវត្ត ។
Conflicting evidence	Témoignage contradictoire	កសិកធនធ្វើយកត្រូវ ។ កសិកធនធ្វើដែលផ្តល់ដោយដើម្បីចោទ និងចិត្តចោទ មានការធ្វើយកត្រូវ ។
Confrontation	Confrontation	ការជួបជាល់មុខគ្មានដើម្បីជើងឯកសារវាយចិនចោទ និង ដើម្បីចោទ ។
Confusion	Confusion	ច្រឡូកច្រឡំគ្មាន ។
Consensus	Consensus, Accord de l'unanimité	ការត្រមេញចូលជាងកម្មក្មេង ដោយពុំចាំបាច់មានការ ធ្វើនៅពេតេត្ត ។
Consent	Consentement	ការត្រមេញចូល ។
Consideration	Contrepartie	តម្លៃតមបណ្ឌី ឬ ថ្មី ដែលផ្តល់នៅក្នុងការ អនុវត្តការសន្យាមួយ ។

ENGLISH	FRENCH	KHMER
Consignee	Consignataire	អ្នកទទួលទំនិញទូកលក់
Consignment	Consignation	ការធ្វើទំនិញអោយទូកលក់ តួនករណីនេះ អ្នកម្ចាល់ទំនិញប្រគល់ទៅអោយជំណាញភាពរាយទូកលក់ ហើយ ម្ចាល់ទំនិញអាជទម្ភលបានប្រាក់ពិការលក់នោះ នៅពេលអ្នកលក់ទំនិញនោះ លក់ទំនិញចុង។
Consignor	Consignateur	អ្នកធ្វើទំនិញអោយលក់ ។
Consolidation	Fusion-création	ការរំលែកប្រព័ន្ធបញ្ហាលត្តារូចបង្កើតជាប្រព័ន្ធបីឃើញ មួយសូមអាជារក្រែង Merger ។
Conspiracy	Conspiration	ការសមគាំទ្ទាត់ ដើម្បីប្រពើត្រូវអំពើខែច្បាប់ ។
Constitution	Constitution	ច្បាប់រដ្ឋដឹកនាំ ច្បាប់គ្រឿនប៊ូលមេដាតិ ។
Consumer goods	Biens de consommation	ព្រែងឱ្យប្រកាស បិវបាក់ ។
Contest	Contester	ជំទាន់ ។
Contingent contract	Contrat conditionnel	កិច្ចសម្រាមានលក្ខខណ្ឌ៖ ជាកិច្ចសម្រាប់ដែលការអនុវត្ត ចំណាំ ទៅនឹងត្រូវការណាយមួយដើម្បីលាងកែតាមឡើង ប្រុមនកែតាមឡើង កិច្ចសម្រាប្រកែទេនេះត្រូវបានអនុវត្ត ប្រសិនបើលក្ខខណ្ឌ ដែលបានកំណត់ពិតជាកែតាមឡើង នៅតាមរយៈពេលកំណត់ ។
Contraband	Contrebande	អំពើរត់ពន្លឹះ ។
Contract	Contrat	កិច្ចសម្រាប់ គឺជាការព្រមប្រព័ន្ធផ្លាមាច្លារាងអគ្គរាជី ដើម្បីបង្កើតឡើងនូវការត្រួតកិច្ចប្រការដើរសិទ្ធិដោយ ។
Contract of guarantee	Contrat de cautionnement	កិច្ចសម្រាប់ការធានា ។ តួនកិច្ចសម្រាប់នេះ បុគ្គលម្ចាត់ដែល ជាអ្នកធានាសម្រាប់ទម្រង់សងបំណុលជីវិស ក្នុងបំណុលនៅពេល ដែលក្នុងបំណុលនោះតុលាង លទ្ធភាពសងបំណុលទៅអោយ ម្ចាល់បំណុលតាមការកំណត់ ។

ENGLISH	FRENCH	KHMER
Contract of partnership	Contrat de société	កិច្ចសន្យាបង្កើតក្រុមហ៊ុនសហកម្មសិទ្ធិ ។
Contracting parties	Parties contractantes	ភាគីជាប់កិច្ចសន្យា, បុគ្គលិោនដែលបានចុះហត្ថលេខាលើកិច្ចសន្យា ។
Contractual	Contratuel	តាមកិច្ចសន្យា ។
Contradiction	Contredit	ការប្រឆាំងដីទាន់ របស់បុគ្គលិោនអាក់ឡេស់នឹងលេខកូវិសំរួលឈាមួយ ។
Contravention	Contravention, Infraction	ការវាំណាក់លើបទបញ្ជាផិត្ត ឬ ថ្លាប់ផ្សេងៗ ។
Contribution	Apport	ការទូនៃចំណោកមុនដែលសមាជិកម្នាក់ទ្រូវបង់ចូលក្នុងក្រុមហ៊ុនសហកម្មសិទ្ធិ ឬ ក្រុមហ៊ុនឱកជនទទួលខុសត្រូវមានកិត្តិសារច្បាក់ជាហវត្ត ឬ ជាបំណះដីង ។
Contribution in cash	Apport en numeraire	ការទូនជាសាច់ប្រាក់ ។
Contribution in kind	Apport en nature	ការទូនជាក់ត្តិ ។
Contribution of knowledge	Apport en industrie	ការទូនជាចំណោះដីង ។
Controversy	Différend	វិវាទកម្ម, ជំឡាញៗ ។
Convene	Convoquer une reunion	កែវេះប្រជុំ ។
Convention	Convenance	ការព្រមទ្រព់បញ្ជាត់ ។
Convertible	Convertible	ដែលអាចធ្វើរបរាង (រឿបីយប័ណ្ឌ) ។
Convertible bond	Obligation convertible en action	សញ្ញាប័ណ្ឌដែលអនុញ្ញាតអោយជាសំបុរីទៅជាការបុរិសបាន ។
Corporation law	Droit des sociétés	ថ្មារបំសហគ្រាល់ពិធីកម្ម: ថ្មារនេះកំណត់ពីការបង្កើតសហគ្រាល់-ការគ្រប់គ្រង-ការប្រព្រឹត្តការ និងការវាំណាយ សហគ្រាល់ ។
Correction	Rectification	ការកែកសំរួលទ្រឹងវិញ ។

ENGLISH	FRENCH	KHMER
Cost	Frais	សារបុរិយចំណាយ ។
Customer	Clientèle	អតិថិជាតា, អតិថិជនទាំងអស់ ។
Counterfeit	Contrefaçon	កំពូលបន្ថែម ធើត្រាប់តាមកូនគោលបំណងបន្ថែម ។ យោង តាម ដ្ឋាប់ស្តីពីម៉ាក គឺការឲ្យធើត្រាប់តាម មុខទៅនិញ្ញ បុ ម៉ាកទៅនិញ្ញ ដែលម្នាក់ម៉ាកនោះបានឡើង បញ្ចីការពារ រួចរាល់ ។
Course of business	Marche des affaires	ជីវិភាគការរបស់ក្រោមហិរញ្ញ ។
Course of exchange	Cours de change	អត្រាប្បុរប្បាក់ ។
Court martial	Tribunal militaire	តុលាការសិក ។
Court of appeal	Cour d'appel	សាលាខ្ពេរណ៍ ។
Credit	Crédit	ឥណទាន, ប្រាក់ដែលអាយី ។
Credit sale	Vente à crédit	លក់ដោយ លក់ការតែខ្លួន សងប្រាក់បណ្តឹង ។
Creditor	Créancier	ឥណទាយក, ម្នាស់បំណុល ។
Crime:	Crime	បទធមិត្តសញ្ញាណ ។
Criminal code	Code pénal	ក្រមព្រមិន ។
Criminal	Criminel	ឧក្រិដ្ឋដៃ ។
Culprit	Accusé	ជនជាប់មេដ្ឋាន ។
Cumulative	Cumulatif	លក្ខណៈត្រួតត្រា, ប្រការដែលដែលម្នាក់ប្រមួលធើបុ បាប់រងសកម្មភាពយ៉ាងប្រើប្រាស់មកលើខ្លួន ។
Custody	Garde	ការដែរក្រា ។ បើសិយាយពិត្រ គឺលក្ខណៈដូចនេះការ ការដែរការ ការដែរការដែលត្រូវបានប្រើប្រាស់នៅរបស់ ជនិភាសាក់ ។

---

 ENGLISH

---

 FRENCH

---

 KHMER

Custom clearance

Dedouanement

ការធ្វើឱ្យបច្ចេកដឹងជីយកម្មនិត្ត ។

Customary

Habituel

ជាថ្មាប់ ។

**D**

De facto	De facto, de fait	តាមលក្ខការណ៍ពីតិត ។
Debenture	Titre d'obligation	សញ្ញាប័ណ្ឌ និង ិខិតបញ្ជាក់បំណុលដោយចែរបស់ក្រុមហ៊ុន ។
Debt	Dette	បំណុល ។
Debtor	Débiteur	ក្រុនបំណុល
Deceit	Dol	ការយិការឡាកបផ្តល់មិនស្មោះត្រង់ ។ កណ្តាលឱ្យក្នុងគោលបំណុលដើរឲ្យភាគីមួយយកចំនួន និងចំនួនយោល ព្រមទាំង នៅក្នុងកិច្ចសន្យាមួយប្រសិនបើរករដឹងកំហុសលើបន្ទាន់កិច្ចសន្យានេះត្រូវមានការបង្ហាញ ។
Declaration	Déclaration	ប្រពិន័ន្ធឌែល តាមដ្ឋាប់ពាណិជ្ជកម្មគឺជាសំណុំពិមានដែលត្រូវផ្តល់នៅពេលចុះហត្ថលក្ខណិជ្ជកម្ម ដើម្បីតាំងការឡើង ។ ពីមានទាំង នោះមាន៖ អត្ថសញ្ញាបាលបស់ពាណិជ្ជកម្ម - កម្មវិធីការដើរកម្ម ឬចិត្តបញ្ជាក់ប្រកាសចំនួនទៅ - ទីតាំងអាជីវកម្ម ។
Defamation	Diffamation	ការបិរបារក្សា, ការផ្សេងៗដែលធ្វើឡាយដែលធ្វើឡាយខ្លួចខាតដែលកែវិធាយនោះអ្នកដែល ។
Default	Défaillance	ការខកខានមិនបានបំពេញការណិយកិច្ចស្របច្បាប់ ។
Defect	Vice	គុណវិបត្តិ, ភាពមិនពេញលក្ខណៈ ។
Defective goods	Marchandise defectueuse	ទំនិញអនុគមន៍ មិនបានដាក់អាចយកទៅលើប្រាក់បាន ។
Defendant	Défenseur; accusé	ចុងចោទ ។
Deficiency	Insuffisance	ការខ្សោះចន្ទោះ ។

ENGLISH	FRENCH	KHMER
Defraud	Escroquer	សេហក, ធ្វើអាយដនម្នាក់អស់ត្រព្យសម្បត្តិ តាមរយៈការវេហក។
Delegate	Déléguer	ផ្គត់ផ្គង់អំណោមខ្សែ, ផ្គត់ផ្គង់ត្រួតពិនិត្យ ។
Deliberate	Délibérer	ពិភាក្សាបង្កើតសេចក្តីសំរែច, ធ្វើសេចក្តីសំរែច ។
Deliberation	Délibération	ការពិភាក្សាដើម្បីធ្វើសេចក្តីសំរែច ។
Delict	Délit	បទលើសំណែនបង្ហាញខ្លាត ។
Delivery	Livraison	ការប្រគល់ទំនិញ ។
Demonstration	Manifestation	បាតុកម្ម ។
Demonstrator	Manifestant	បាតុករ ។
Denaturalization	Dénaturalisation	ការដែកសញ្ញាតិពីជនភាគម្មាក់ ដែលបានចូលសញ្ញាតិរួចមកហើយ ។
Denial	Dénégation	ការប្រែកក, ការបងើសជនុវ័យអាយននាពារបស់ភាគីម្នាច់ឡើត ។
Denial of justice	Déni de justice	ការបងើសជមិនត្រមជុំដីនៃរោងក្នុងភាគម្មាយ ពីសំណាក់តុលាការ ដោយសំអាយងចាមិនត្រូវតាមសមត្ថកិច្ចបុដោយលក្ខខណ្ឌ មិនត្រូវបំត្រាង ។
Deny	Démentir	ប្រែកក, បងើសជ ។
Deponent	Témoin	សាក្សី, អ្នកជ្លោះសក្តីកម្ម ។
Derogation	Dérogation	បងើយត្ថាតិ៍អាំពើបញ្ជីសការអនុវត្ត បទបញ្ជីនៅក្នុងករណី ពិសេស ។
		<b>ឧចាបរណ៍៖</b> គុនការសំលោកបំពាក់ថ្វាក់ការអនុវត្ត បទបញ្ជីនៅក្នុងករណី ពិសេសអាយដនល់ប្រចេសកម្មជានិង ប្រចេសឡាន ដើម្បីបញ្ជីសប្រចេសទាំងមេ មិនអាយដ អនុវត្តទាំង

		ព្រមទាំងវិបត្តិទូទៅ សិទ្ធិការនាំសំណើរកបំពាក់ ទៅការសំសហ គមន៍អូរបង់ប្រាក់ ទាំង ២ មិន ទាន់មានលក្ខណៈព្រមទាំងសំរាប់អនុវត្ត បច្ចុប្បន្នទិ ន្ទូមីនៅឡើយ ។
Descent	Descendance	ព្រឹត្តិបង្ការធន ក្នុង-ខែ ។
Detention	Détention	ការយុំខ្សោដសណ្ឌាត់តាមការរោចប្រកាសចំណាត់ ប្រព្រឹត្តិបច្ចុប្បន្ន ។
Detriment	Détriment	ការខាត់បង់ប្រយោជន៍ ។
Devise	Legs	អំណោយជាប្រព្រឹត្តិសម្បត្តិផ្តល់អោយតាមរយៈ មតិកសាសន៍ ។
Devisee	Héritier testamentaire	ជនដែលទទួលប្រព្រឹត្តិសម្បត្តិតាមរយៈមតិកសាសន៍ ។
Devisor	Testateur	អ្នកផ្តល់ប្រព្រឹត្តិសម្បត្តិផ្តល់អ្នកដែលតាមរយៈ មតិកសាសន៍ (ជាទូទៅមុនពេលស្អាប់) ។
Direct suffrage	Suffrage direct	ការបោះឆ្នោតដោយជ្រើល៖ ជារបៀបបោះឆ្នោត ដែលអ្នកមានសិទ្ធិបោះឆ្នោតត្រូវទៅបោះឆ្នោតជ្រើល៖ ខ្ញុំតែង មិនតាម រយៈតំណាង ។
Director	Administrateur, Gérant	អភិបាល, បណ្តាញធនាគារ ។ នៅក្នុងក្រុមហ៊ុននាក់នៃទទួល ខុសត្រូវមានកិត ឬឱ្យបោះឆ្នោត បណ្តាញធនាគារកំបាន ឬឱ្យនូវសោក្តុង ក្រុមហ៊ុនមហាផន្លឺលខុសត្រូវមានកិត ត្រូវឱ្យបោះឆ្នោតអភិបាល ឬ សមាជិកក្រុមប្រើក្រារកំបាន ។
Director of Companies	Fonctionnaire du Département du Ministère du Commerce	មន្ត្រីទទួលបន្ទុកគ្រប់គ្រងក្រុមហ៊ុននៃក្រសួង ពាណិជ្ជកម្ម ដើម្បីនិនាយកដ្ឋាននឹងក្រុមហ៊ុន ក្រសួងពាណិជ្ជកម្ម ដែលត្រូវទទួលអនុវត្តការងារនៃ ម្ចាប់នេះ ។
Disaffirm	Refuser	បដិសេជ្ជនៃទទួលបន្ទុក បដិសេជ្ជ ។
Disbursement	Frais	សោរបុរាណចំណាយ ។

ENGLISH	FRENCH	KHMER
Discharge	Décharger	ដោះបំណុល, វេលាបំណុល, ដោះកាត់កិច្ច ។
Disclaim	Rejeter, renoncer	បងើសែជ ។
Disclaimer	Renonciation	ការធ្វើបងើការទាមទារ ។
Disclosure	Révélation	ការប្រាប់អោយដឹងពីបញ្ជីមួយ ឬ ពីអាជីវកំណែង មួយ ។
Discretion	Discretion	ការត្រួតពិនិត្យរបស់មន្ត្រីសាធារណៈដើម្បីរក្សាការស្ថាត់ ។
Discretionary power	Pouvoir discrétionnaire	អំណោមផ្ទាល់សិទ្ធិ៖ ជាអំណោមរបស់គណនាការ ប្រើបស់ ជនភាព្យាក់ តុងការសំរចបញ្ហាប្រកបដោយសេវាការ ពេញលេញ ។
Discrimination	Discrimination	ការវិសេរីនេះ (តូដ្ឋសាល់ស៊ី-កេឡ-សាស្តា ៧៨ ។)
Dismiss	Renvoyer, Rejeter	បញ្ជូនត្រឡប់ទៅវិញ, បងើសែជ ។
Dissent	Désaccord	ការជីថាស់មិនយល់ព្រម ។
Dissenting creditor	Creancier dissident	ម្ចាស់បំណុលការពិនិត្យ ដែលមិនស្របតាមការគ្រៀន ។
Dissolution	Dissolution	ការរំលាយចោល ឱ្យបានរក្សា៖ ការរំលាយក្រុមហ៊ុន ។
Distain	Saisir	ឱ្យបងើសែជ ។
Distress	Saisie	ការឱ្យបងើសក្នុងករណីគ្នានលខ្ល័យទូទៅ ។
Distribute	Distribuer; Vendre	លក់ទំនិញ, ថែកចាយទំនិញ ។
Distributor	Distributeur	អ្នកបែងចែកទំនិញសំរាប់លក់ ។
Divest	Dessaisir	លុះបងើចោល ។
Divide	Diviser; répartir	បែងចែកឱ្យបានរក្សា៖ ក្រុមហ៊ុនបែងចែកក្នុង ចំណោញ ដល់សមាជិកការពិនិត្យ ។
Dividend	Dividende	ការឱ្យបានរក្សា៖ ជាផលកំវតានមកពីការធ្វើអាជីវកម្ម ហើយ ដែលត្រូវរយកទៅថែកចាយអោយម្ចាស់បុន ។

ENGLISH	FRENCH	KHMER
Divorce	Divorce	ការិលេខលោះឆ្នាំ ។
Domain	Domaine	អចលនត្រព្យដែលមានម្នាស់កម្ពុសិទ្ធិ ។
Domicile	Domicile	លំនៅជានអចិវត្សូយ៍ ។
Donee	Donataire	អ្នកទទួលអំណោយ ។
Donor	Donateur	ម្នាស់អំណោយ ។
Dowry	Dot	អំណោយផ្តុះនៅខាងក្រុងនៅពេលរៀបការ ។
Draft law	Projet de loi	សេចក្តីប្រាងដ្ឋាប់ ។
Draft	Lettre de change, Traite	រឿបិយាយណត្តិ ( សូមអាងពាក្យ Bill of exchange) ។
Drawee	Tiré	ជនដែលរឿបិយាយណត្តិអោយចំណាយទីក្រោកសង ។
Drawer	Tireur	ជនដែលចេញរឿបិយាយណត្តិ ។
Due	Dû	ប្រាក់ដីពាក់ដែលត្រូវសង ។
Dumping	Dumping	ការលក់ខាត, ការលក់ចំនួនទៅនឹងផ្លូវបន្លែសម្រាប់ដែលត្រូវដែឡើងស្ថិត ។
Duress	Contrainte	ការបង្កិតបង្អែនដោយដែលដែលម្នាក់អោយធ្វើអីមួយ ។ ក្នុងករណី បែបនេះអាម៉ែនធ្វើអោយដែលនៃព្រោះរួចរាល់ពីការទទួលខុសត្រូវ ។
Duty	Obligation; Devoir	ការិកិច្ច, ករណីយកិច្ច ។

**E**

Economic	Economie	សេដ្ឋកិច្ច ។
Economic Integration	Integration Economique	សមាបរណកមូសេដ្ឋកិច្ច: ការធ្វើវាំណាយសេដ្ឋកិច្ច របស់រដ្ឋម្មលេខាយ ទៅអោយស្ថាប់នូយដែលមានរដ្ឋនោះជាសមាជិក ធ្វើជាអ្នកចាត់ថែង ។ ឧបាទរណ៍ កម្ពុជាចួលយកតាមការចាត់ថែង សេដ្ឋកិច្ចរបស់អាសយដ្ឋាននឹងអង្គភាពហិរញ្ញវត្ថុពីរដោយ ត្រូវបានជាសមាជិក របស់ស្ថាប់នូយទាំង ២នេះ ។
Economist:	Economiste	សេដ្ឋវិទ្យុ ។
Effeciency	Efficacité	ប្រសិទ្ធភាព ។
Elaboration of a plan	Elaboration d'un plan	ការរំរបចំតារាកំណែងដែនការ ។
Emancipated minor	Mineur émancipé	អនិតិជនដែលរួចជូនពីអាណាពាណ្យាបាលឱ្យពុកម្មាយ ហើយ អាចធ្វើសកម្មភាពបានតាមច្បាប់សូវិនដូចនឹងជនដែរ ។
Emancipation	Emancipation	ការរួចជូនពីអាណាពាណ្យាបាល ។
Embargo	Embargo	ការហាមយាត់មិនអោយនាកោបរឡើសឡើង បុច្ចូលកំពង់ដែ ។
Emolument	Rémunération	កំរែដែលបានទទួលពីពលកម្ម ។
Employee	Employé; Salarié	និយាជិត, អ្នកធ្វើការយកប្រាកំខ ។
Employer	Employeur	និយាជិក, ដែក, ម្នាស់សហគ្រាល ។
Employment	Emploie	មុខរបរ ។
Empower	Donner pouvoir à quelqu'un	ប្រគល់សិទ្ធិអោយជនិតាមការធ្វើការនានាសិទ្ធិមួយជំនួស ។

ENGLISH

FRENCH

KHMER

Endorsement	Endossement	ការធ្វើបច្ចីលេខ : ហត្ថលេខានែនវាលើខ្លួនលិខិត ដោយ មានពាក្យ បុគ្គលិកពាក្យបញ្ជាក់ ។ ឥឡូវប្រចាំរយៈពេល បច្ចីលេខគឺ : ដើម្បីស្តីពីអាជីវកម្មដែលមានព័ត៌មានទិន្នន័យ ដែលមានបញ្ហាកំពើបុគ្គលិកដែល មូលប័ណ្ណត្រូវដោរទៅ នៅរយ និង បច្ចីលេខចំហរដែលត្រូវបញ្ហាកំពើរយៈ បុគ្គលិកដែលមូលប័ណ្ណត្រូវដោរទៅនៅរយ ។
Enforcement	Exécution	ការអនុវត្តន៍ម្រាប់ ។
Engagement	Engagement	ការសន្យា ។
Enjoyment	Jouissance	ការអារម្មណ៍ជុល, ការទទួលសិទ្ធិ ។
Enterprise	Entreprise	សហគ្រាល់ : អង្គការសេដ្ឋកិច្ចដែលមានការដាក់ដើម ទូនជាមួយបំផើការងារ ។ សហគ្រាល់អាមេរិក សហគ្រាល់ក្នុងបុគ្គលិក កាលណាម្មាសទូទៅមានតែម្នាក់ ឯង សហគ្រាល់អាមេរិកបិន្ទុ កាលណាម្មាសទូទៅ មានចំនួនពីរនាក់ ប្រចិននាក់ ។
Entitle	Autoriser	អនុញ្ញាតនៅរយធ្វើអីមួយ ។
Entrepreneur	Entrepreneur	សហគ្រិន, ម្នាក់សហគ្រាល់ ។
Entrust	Confier	មានទំនួកចិត្តបើដែលណាម្នាក់ នៅរយធ្វើអីមួយ ។
Entry into force	Entrée en vigueur	ការចូលជាងមាន (ម្រាប់-កិច្ចព្រមព្រំង-កិច្ច សន្យា) ។
Equal protection of law	Egalité devant la loi	ស្មើភាពចំពោះមុខម្រាប់ ។
Equal	Egal	ស្មើត្រា, ដូចត្រា ។
Equitable	Equitable	ដោយសមຜិម, ដោយសមទំនុង ។
Equity	Equité	សមຜិម, ភាពសមទំនុង ។

ENGLISH	FRENCH	KHMER
Estate	Patrimoine	ព្រៃត្យសម្រាតិ ។
Eventual	Eventuel	មិនទាន់ចង្វាស់លាងស់, ជាយចាញបេតុ ។
Evidence	Preuve, Témoignage	ការស្តីតាម ។
Exaction	Exaction	ការធ្វើតាមប្រាក់ដោយមន្ត្រីសាធារណៈ ។
Except	Excepter	មិនរាប់បញ្ចូល, នៅវីរិលអំពី, ដែកចេញ ។
Exclusive right	Droit exclusif	សិទ្ធិផ្ទុកចំណាំតែនៅក្នុងកិច្ចសន្យាដែលតាមរយៈនោះ ការគិតឱ្យសន្យាថាថីមួច:កិច្ចសន្យាដឹងត្រានេះជាមួយអ្នកទិន្នន័យ ។
Executory	Exécutoire	ត្រូវអនុវត្ត, អនុវត្តមិនទាន់បានពេញលេញ ។
Exequatur	Exequatur	សេចក្តីសំរចរបស់គុណភាពទម្រង់ស្ថាល់ សេចក្តីសំរចរបស់មជ្ឈូគ្រករបន់ខែស ។
Existence	Existence	អតិភាព, ការមានជីវិត ។
Exoneration	Exonération	ការលើកកំណើង ។
Expiry	Expiration	ការបញ្ចូលរយៈពេលកំណត់ ។
Expiry date	Date d'expiration	បញ្ចូលរយៈពេលបើច្បាស់ ។
Export	Exporter	នាំចំនួនចេញក្រោមប្រទេស ។
Exportation	Exportation	ការនាំចេញ ។
Exporter	Exporteur	អ្នកនាំចេញ ។
Express	Formel	ត្រូមត្រូវតាមក្បែនខ្លាត ។
Express contract	Contrat formel	កិច្ចសន្យាជើងចាយលក្ខអក្សរត្រូមត្រូវតាមក្បែនខ្លាត មានការព្រមបញ្ជីជាមុនរបស់គុរាងភី លើការបំពេញការកិច្ច ។

ENGLISH	FRENCH	KHMER
Expropriation	Expropriation	ការដកប្បុតទ្រព្យសម្បត្តិ ឬសិទ្ធិតាមផ្លូវច្បាប់ ។
Expulsion	Expulsion	ការបណ្តុះចេញ ។
Extenuating circumstances	Circonstances atténuantes	ស្ថានភាពស្រាល់ទាស់ អង្គហេតុនៅជីវិត្យបទលើសដែលអាចស្វែងរកការបន្ថូយទោសបាន ។
Extortion	Extortion	ការវិត ។
Extradition	Extradition	បត្រប័ណ្ណៈ ការប្រគល់ជនជាប់ទោសពីប្រទេសមួយទៅប្រទេសមួយឡើង ។
Extrajudicial	Extrajudiciaire	ក្រោមកំណត់តារា ។
Extraordinary session	Session extraordinaire	សម្រេចប្រជុំនិសាមញ្ញេះ ជាសម្រេចប្រជុំបន្ថែមនឹងមនុសម៉ែន ។
Extrinsic	Extrinsèque	ដែលមកពីក្រោម ។
Extrinsic evidence	Preuve autre que document lui-même	កសិកានក្រោមឯងកសារផ្ទាល់ ។

ENGLISH

FRENCH

KHMER

**F**

Face value	Valeur nominale	តម្លៃចារធីបណ្តុការពិនិត្យ ឬ បណ្តុបំណុល ។
Fact	Fait	ហេតុការណ៍, ព្រឹត្តការណ៍ ។
Factor	Agent, Commissionnaire	ភ្នាក់ងារទិញលក់ ឬ បំនើសរាយកក់វិនិជ្ជការ ។
Fail	Manquer, Faire défaut	ខកខានមិនបានធ្វើឱ្យឱ្យ ។
Failure	Défaut, Insuffisance	ការខ្ចោះចេញផ្សាយ, ការមិនគ្រប់គ្រាន់ ។
Fair price	Prix raisonnable	តម្លៃសម្រប ។
Fair Trade	Commerce équitable	ការធ្វើធនាគម្មដោយយុត្តិធម៌ និងដោយសមមិន បង្ហូរដែលការធ្វើធនាគម្មដោយយុត្តិធម៌ និង សមមិនត្រូវអនុវត្តតាមព័ត៌មានដែលបានផ្តល់ជាពិសេស នៅក្នុងដំណាក់កាលដែលតម្លៃត្រូវបានដាក់ ការដលិត ទំនួរឯកសារប្រើប្រាស់ពេលកម្មកុមារ និងប្រើប្រាស់ ប្រាស់ដើម្បីប្រើប្រាស់ពេលកម្មកុមារ និងប្រើប្រាស់ ប្រាស់ដើម្បីប្រើប្រាស់ពេលកម្មកុមារ និងប្រើប្រាស់ ប្រាស់ដើម្បីប្រើប្រាស់ពេលកម្មកុមារ ។
Fair trial	Procès équitable	ការដំឡើងដែលបានដោយសមមិន ។
Faith	Confiance	ការធ្វើធនាគម្ម ។
False arrest	Arrestation illégale	ការចាប់មនុស្សដោយខុសច្បាប់ ។
False imprisonment	Détention non justifiée	ការដោកំយុទ្ធផលដោយត្រានមូលហេតុបញ្ចាក់ម្រាស់ លាស់ ។
False pretense	Escroquerie	ការផ្ទេរការ ។
False statement	Fausse déclaration	សេចក្តីប្រកាសមិនតិត ។
Falsification	Falsification	ការផ្តល់ (កែងកងសារ ឬបាត់ឈាម) ។
Falsify	Falsifier	បន្លាំ, បំភាន់, កែងកងសារលិខិត, កែងបាត់ឈាម ។

ENGLISH	FRENCH	KHMER
File	classer, déposer	តម្លៃងកសារ ។
Filiation	Filiation	ចំណងទាក់ទងរវាងសាធាថ្នី ដែលភ្តាប់មូលដ្ឋាន នៅក្នុងប្រជាពលរដ្ឋ ។
Filing office	Office de dépôt des avis	នៅក្នុងឆ្បាប់ប្រជាបត្រិការមានកិច្ចធានាសំដើរ ការិយាល័យតម្លៃលិខិតផ្តើនដើរឱ្យ ស្ថិតនៅក្នុងក្រសួង ពាណិជ្ជកម្ម ។
Financial institutions	Institution financière	សារិយប័ណ្ណវត្ថុ : ជាស្ថាប័ណ្ណដែលមានមុខងារប្រជាបត្រិការិយាល័យតម្លៃដែលបានប្រជាបត្រិការដូចមួយប្រព័ន្ធបាន ប្រជាបត្រិការដូចមួយប្រព័ន្ធ ។
Financial statement	Rapport financier	របាយការណ៍បិរញ្ញវត្ថុ ។
Financial year	Année budgétaire	ឆ្នាំសារពើពីរ ។
Fine	Amende	ប្រាក់ពិនិត្យ ។
Fixture	Immeuble par destination	ធម៌សវត្ថិភាពអាជ្ញាប់ ឬ ឧទាហរណ៍៖ ជាមួយរយនូវដែល យកទៅបើប្រាក់នៅក្នុងអាគារមួយបានភ្តាយជាដឹក មួយរបស់អាគារនោះ ។
Flagrante delicto	Flagrant délit	បទឈើសជាក់ស្អែក បទឈើសដែលគេទាក់ជាក់ស្អែក នៅពេល ប្រព័ន្ធ ។
FOB (Free On Board)	Franco Board	នៅក្នុងកិច្ចសស្រាវិញ-លក់ លក្ខខណ្ឌ FOB គឺជា តំណែនដែល អ្នកលក់ទទួលខុសត្រូវប្រកបដែលនិញ្ញានឹង ដល់តារាប៊ូនិនទទួលខុសត្រូវការខុចខាតនិញ្ញានៅ ពេលដឹកជញ្ជូនតាមតារាប៊ូន ហើយតាំងដឹកជញ្ជូនតាម តារាប៊ូនករបស់អ្នកទិញ ។
Forced sale:	Vente forcée:	លក់ឆ្បាយម្ខាងតាមការសំរចរបស់គ្មានការ ដើម្បី យកប្រាក់សងបំណុល ។
Foreclose	Saisir une hypothèque	ឯកសិរីបង្កើតឱ្យក្រឡើងពេញ ។

ENGLISH	FRENCH	KHMER
Foreign Business	Société étrangère	ក្រុមហ៊ុនពាណិជ្ជកម្មបរទេស : ជាក្រុមហ៊ុនដែល បង្កើតឡើងក្រោមច្បាប់នៃប្រទេសដ៏ទៅ ហើយបាន មកធោះទីតាំងឡើង ពាណិជ្ជកម្មនៅក្នុងប្រជាពលរដ្ឋក្រោម កម្ពុជា ។
Form	Forme	ទម្រង់, ប្រភេទក្រុមហ៊ុន ដូចជាក្រុមហ៊ុនសហកម្មសិទ្ធិ ក្រុមហ៊ុនមួលដូន ។
Formal contract	Contrat formel	កិច្ចសន្យាលើពិនិត្យត្រូវតាមទម្រង់បែបបច្ចុប្បន្ន ។
Fortuitous event	Cas fortuit	ពិតិត្យការណ៍ដែលក្នុងកែវតមកដោយផែដល់ស្ថិស្ថាយ ធើអាយុយិន អាមេនវិត្តការត្រួតពិនិត្យបាន( ឧបសំភារ់ប្រុមដោយបាន ) ។
Franchise	Franchisage	សិទ្ធិប្រើប្រាស់ម៉ាកពាណិជ្ជកម្ម : នៅក្នុងពាណិជ្ជកម្ម សិទ្ធិនេះវិញ ឡើងដោយប្រាក់ទៅតាមរយៈសំគាល់សំគាល់ នៅក្នុងក្រុមហ៊ុន ដែលមែនទៀតជាទិន្នន័យ ប្រើប្រាស់ម៉ាកម៉ែនត្រូវបានខ្ចោះ ។
Fraud	Fraude	ការប្រាកបដ្ឋានៗ, សកម្មភាពមិនស្មោះត្រង់ដែលធើឡាយ ខ្លួន ដែលសិទ្ធិដែលត្រូវគោរព ( សិទ្ធិរបស់ម៉ាក បំណុល ) ។
Fraudulent cheque	Chèque sans provision	មួលប្បញ្ញានប៉ាត្រដែលគ្មានប្រាក់នៅក្នុងចែករាយ ។
Free competition	Libre concurrence	ការប្រកួតប្រជែងដោយសេវា និងយុត្តិធម៌ ដើម្បីបញ្ចប់ ទៅនឹងក្រិត្យក្រុមហ៊ុន និង ផ្តល់ ។
Free Trade	Libre échange	ប្រព័ន្ធសេដ្ឋកិច្ចទិន្នន័យដែលអនុញ្ញាតឱ្យរាយមានចារាជ ទៅត្រូវដោយសេវា ដោយគ្មានការកំហិតផ្សេងៗពីរដ្ឋ ។
Free Trade zone	Zone de libre échange	តំបន់ពាណិជ្ជកម្មសេវា បង្កើតឡើងដោយប្រទេសពីរ ប្រជើនក្នុងគោលបំណងធើអាយុយកាមេខំត្រូវទិន្នន័យ ទៅមកដោយសេវា ។ ការបង្កើតតំបន់ពាណិជ្ជកម្មសេវា តើដូរការទៅតាមលក្ខខណ្ឌដែលបានប្រាក់ប្រាក់ដោយ ការទម្រាក់ពលុកយ ការបំបាត់ខុសត្រូវ មិនមែនពន្ល គយ ។ ល ។

ENGLISH

FRENCH

KHMER

Free Zone	Zone Franche	តំបន់រូបទន្ទុគួយ៖ ជាតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសមួយ ដែលផ្តល់អនុភាពរោគយុទ្ធបន្ទុគួយដល់រាល់សកម្មភាព ពាណិជ្ជកម្មឡើង និងចូលរួមតាំបន់នៅ៖ ។ តំបន់រូបទន្ទុគួយ អាចជាការណ៍ដៃមួយ ទីកនើមួយដី បុរីក្រោងមួយទាំងមួល ។
Freight	Frais de transport	តំលៃដឹកជញ្ជូន ។
Frivolous	Frivole	ដោយមានខុសលាយកល, ព័ត៌មានការ ។
Fulfil	Accomplir, remplir	បំពេញការធ្វើកួច, បំពេញសក្ខ័ណ្ឌត្រូវ ។
Funds	Fonds	មូលិនិត្ត, ប្រាក់ ។

# G

Gadian	Tuteur	អ្នកអាណាព្យាបាលស្របម្បាប់ ។
Gardianship	Tutelle	សិទ្ធិជាអ្នកអាណាព្យាបាល ។
Garnishment	Saisie-arrest	នំបបចេរបង្គលដ្ឋប់សម្រួលតាមផ្ទុវិញ្ញាប់ចូលឈ្មោះ ដោយម្នាស់បំណុល បន្ទាប់ពីទទួលសេចក្តីផ្តល់នៅ តុលាការថា អាមេរិកសាមីបំណុលសងបំណុល ។
General Assembly	Assemblée Générale	មហាសន្លឹមាត់ : ការប្រជុំបស់ម្នាស់បុរិសជានៅវីឡាទាត់ តាមពេលវេលាមួយ ជាទុទៅទៅកំណត់មួយឆ្នាំហេតុថា មហាសន្លឹមាត់សាមញ្ញ ។ ក្រោពីមហាសន្លឹមាត់សាមញ្ញ ម្នាស់បុរិសភាជើករូមប្រជុំបំផ្តុំមេវ៉តតាមការ ចាំបាច់ហេតុថា មហាសន្លឹមាត់សាមញ្ញ ។
General creditor	Créancier chirographaire	ម្នាស់បំណុលដែលក្នុងបំណុលត្រានដោកក្រោមពាណា ។
General partner	Associé, Commandité	សហកម្មសិទ្ធិករទូទៅ ។
General partnership	Société en nom collectif	ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ ឬ ហេតុខ្លួចក្រុមហ៊ុន សហកម្មសិទ្ធិកំបាន ។ ម្នាស់បុរិសដែលមានរយៈការ ធ្វើសហកម្មសិទ្ធិករ ឬ សហកម្មសិទ្ធិករទូទៅ ទទួល ខុសត្រូវដោយគ្នានៅក្នុង នូវការសងបំណុលរបស់ ក្រុមហ៊ុន ឬ រាល់ការសំរែរបស់ក្រុមហ៊ុន គឺការសំរែ ជានេកដីនៃសំរែរបស់ម្នាស់បុរិស ។
Generalized system of Preferences	Système généralisé de Preferences	ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម៖ ជាប្រព័ន្ធបាតិជ្ជកម្ម អនុរាជី ដែលប្រើប្រាស់ជើងជាផ្លូវការសង្គមឱ្យដែល ការអនុគ្រោះពាណ នាំចូលទៅនិពុកដែលនាំចូលពីប្រព័ន្ធឌីជ្រើន ឬ ក្នុងប្រព័ន្ធនេះ ប្រទេសដូចជាការអនុគ្រោះពាណ ត្រូវកំណត់ពីបញ្ជីទិន្នន័យ ដែលត្រូវទទួលការអនុគ្រោះ ពាណ និងបញ្ជីរយៈប្រព័ន្ធដែលជាអ្នកទទួលការ អនុគ្រោះពាណ ។

ENGLISH	FRENCH	KHMER
Genuine	Authentique, D'origine	យកជាការបាន, ទម្រង់ស្ថាល់ជាងគ់រករា ។
Geographical Indication	Indication géographique	<p>ការសំគាល់ភ្នែកិត្តិសាស្ត្រ: គឺការសំគាល់ទំនិញឈាមួយ ពីសេសទំនិញកិត្តិកម្ម និងមួយបាបការពីផលិតផល កិត្តិកម្ម ដែលមានប្រភព ដើម្បីរាយប្រចែលឈាមួយ ឬ តំបន់ឈាមួយនៅពេល ដែលគូរការណ៍ និងកិត្តិនាម-របស់ទំនិញនៃទម្រង់បានដោយ សារភ្នែកិត្តិសាស្ត្រ និងប្រចែល ឬ តំបន់នោះ ( ធម្មជាតិ និង មនុស្ស ) ។</p> <p>ការសំគាល់ភ្នែកិត្តិសាស្ត្រ ត្រូវមានកត្តា ២ រូម្យា គឺ ១ - ទំនិញ: ត្រូវមានប្រភពពីប្រចែល ឬ តំបន់ឈាមួយ ដ្ឋានសំណង់ ២ - គូរការពីសេសនិងកិត្តិនាមដូរក្រោមជាមួយ ឈ្មោះ ប្រចែល ឬ តំបន់នោះ ។ ខ្ញុំពី Appellation of origin ការសំគាល់ភ្នែកិត្តិសាស្ត្រ មានលក្ខណៈ អនុគ្រោះជាង ឈើវិភីថាតុដើម គឺ អាជីយករវត្សិថាតុដើម ពីតំបន់ដៃងីមកបញ្ហាល បាន ។ ស្ថូមដើមពាក្យ Appellation of origin និងពាក្យ Indication of source ។</p>
Gift	Don	អំណោយ ។
Good faith	Bonne foi	ដោយសុខិត្ត ត្រានបំណងចោរក្រោស ។
Goods	Marchandise	ទំនិញ ។
Grace period	Délai de grâce	រយៈពេលអនុគ្រោះបន្ថែម ដែលគូរការអនុញ្ញាត នៅយករដ្ឋបំណុល ពន្លារកាសងបំណុលដោយស្ថាន ការពេដ្ឋកិច្ចរបស់ភ្នែកិត្តិកម្ម ។
Grant	Accorder, Consentir	យល់ព្រម, ផ្តល់អាយុយ, ធ្វើអនុប្បញ្ញានសិទ្ធិ ។
Grantee	Cessionnaire	ជនដែលត្រូវឱ្យអនុប្បញ្ញានសិទ្ធិអាយុយ ។
Grantor	Cédant	អ្នកធ្វើអនុប្បញ្ញានសិទ្ធិ ។

---

*ENGLISH**FRENCH**KHMER*

---

Ground

Cause

មួលរហៀតា ។

Guarantor

Caution

អ្នកធានាសងបំណុលដីនូសក្បែរបំណុលម្នាក់ ប្រសិនបើ  
ក្នុងបំណុលនេះខកខាន់ពីចាន់មួលដំឡើង ។

Guaranty contract

Cautionnement

កិច្ចសន្យាផាណាសងបំណុលដីនូស ។

**H**

Harm	Prejudice	ការធ្វើអោយអនុវត្តខ្លួចខាត ។
Hearing	Audience d'un tribunal	សរុបការនៅក្នុងសាលាការតែតី ។
Hire	Louer	ជួលដោយមានរយៈពេលមួយកំណត់ ។
Hold	Occuper de plein droit	ការការប់ដោយពេញដ្ឋាប់ ។
Holder	Détenteur, Porteur	អ្នកការការប់រក្សាទុក ។
Holding company	Société holding	ក្រុមហ៊ុនដែលមានគោលដៅត្រូវបែងក្រុមហ៊ុនទាំងមួយដើម្បីជួលប្រយោជន៍ ក្រុមហ៊ុនបុណ្យលមីនេះ ។

ENGLISH

FRENCH

KHMER

<b>I</b>		
Identical	Identique	ដែលដូចគ្នា (សំដែរនៅព្រៃងប្រាយទំនួរ បុម្ភារ) ។
Identity	Identité	អត្ថសញ្ញាណ ។
Identity certificate	Titre d'identité	អត្ថសញ្ញាណប័ណ្ណ, បណ្តុះតាមខ្លួន ។
Ignorance of law is no excuse	Nul n'est censé ignorer la loi	ត្រាងដែនណាម្មាក់ថាគាត់ទុកជាមិនមែនជាប្រាប់ឡើយ ។ ពាក្យនេះត្រាមូលដ្ឋានដូចជាអ្នកស្នើសុំប្រាការកាត់ ទោសចានត្រូវការណើ និងលើមនុស្សត្រូវបូរី ។ អ្នកជាប់ ទោសមិនអាចស្តីពីទោសដោយទាមទារ ចាប់ខ្លួនមិនមែន ជាប្រាប់បានទេ ។
Illegal	Illégal; Illicite	ខុសច្បាប់ ។
Illegitimate	Illégitime	មិនស្របតាមច្បាប់ ។
Illegitimate child	Enfant illégitime	កូនតែនាន់ស្នា, កូនដែលកើតពីកូនក្នុងពាណិជ្ជកម្មមិនបានរៀប ការ ។
Illicit	Illicite	ខុសច្បាប់ ។
Illicit profit	Bénéfice illicite	ប្រាក់ចំណោមមិនស្របច្បាប់ ។
Illicit trade	Commerce illicite	ការធ្វើពាណិជ្ជកម្មលើទំនួរ បុ សេវាដែលច្បាប់ហាម យាត់ ។
Imcompetency	Incompétence	អសមត្ថភាព, ការគ្រានសមត្ថកិច្ចបាមដូរច្បាប់ដើម្បី ធ្វើអ្នកឈ្មោះ ។
Imitation	Imitation	ការធ្វើប្រាប់បាយ ។
Immunity	Immunité	អក់យុងកសិទ្ធិ, សិទ្ធិថាការណុតពីការជាក់ទោស បុ ថាក ផុតពីករណើកិច្ចដែលច្បាប់ត្រូវវា ។ នូវ អក់យុងកសិទ្ធិរបស់តំណាងភាសា ។

ENGLISH	FRENCH	KHMER
Impartial	Impartial	ដោយគ្នាសម័យស្រីន ។
Implied consent	Consentement implicite	ការព្រមព្រៀងដោយគ្នាតែស្វ័ំម ទៅជាមិនបានផ្តល់ ដោយជាក់ចាក់តិច ។
Implied contract	Quasi contrat	កិច្ចសន្យាសម្រាប់ពេលពេញ មិនបានព្រមព្រៀងដោយគ្នាដោយ និងមិនបានធ្វើឡើងជាថាយលក្ខអក្សរ ប៉ុន្មានរការ បានអនុវត្តជាក់ស្វែង ។
Import License	Licence d'importation	អាជ្ញាប័ណ្ណនាំចូល ។
Importation	Importation	ការនាំចូល ។
Importer	Importateur	អ្នកនាំចូល ។
Impound	Confisquer, Saisir	វិបអូស ។
Impound documents	Déposer des documents	តាំងចិត្តកសាង ។
In cash	En numéraire	ជាសាច់ប្រាក ។
In writing	Par écrit	ជាសាយលក្ខណ៍អក្សរ ។ <b>ឧចាបរណី៖</b> កិច្ចសន្យាសរសរជាលិខិត ។
Incapacity	Incapacité	អសមត្ថភាព (ទាំងជូរការយ និង សតិបញ្ញា) បុរាណ បាត់បង់សិទ្ធិតាមជូរវិច្ឆាប់ ។ អសមត្ថភាពតាមជូរ ធម្មាប់តិ ស្ថានភាព ដែលគ្នាសមិទ្ធិតាមជូរវិច្ឆាប់ក្នុងការ ធ្វើអីមួយ ទៅជាប្រើប្រាស់នៅមានសមត្ថភាព និង មានលទ្ធផលភាពអាជធ្វើបានកំដោយ ។ <b>ឧចាបរណី៖</b> ១- ធម្មាប់មិនអនុញ្ញាតអាយុបុគ្គលអាយុព្រោម ១៨ ឆ្នាំហេតេរោគពីរីសតាំណាងរាយ ។ ២- ធម្មាប់មិនអនុញ្ញាតអាយុបុគ្គលអាយុព្រោម ១៨ ឆ្នាំ ហើយពីរកម្មហើយ ១៨ ។

ENGLISH	FRENCH	KHMER
Incitement	Incitation	ការពុំពោះ, ការធ្វើរាយដែលអាចបង្កើតបន្ថីស ។
Incompatibility	Incompatibilité	វិសមិតភាព: ភាពដែលមិនអាចប្រកបកិច្ចការឡើង ក្នុងពេល តែមួយបាន ។ <b>ឧទាហរណ៍:</b> តាមរាប់ កម្ពុជាសមាជិកសរុប មិនអាចធ្វើជានរដ្ឋមន្ត្រីក្នុងអាណាពិត ជាមួយគ្មានឡើយ ។ មន្ត្រីដែលការកំណើនអាចធ្វើជាប្រធានក្រុមហ៊ុន បុប្រធានក្រុមប្រឹក្សាកិច្ចាលក្រុមហ៊ុន ឬនៅផ្លូវ ។
Incorporate a company	Constituer une société	រៀបចំបង្កើតក្រុមហ៊ុនតាមសិទ្ធិនៃបញ្ហាត្រូវរាប់ ។
Incorporator	Membre fondateur d'une société	សមាជិកស្ថាបនិករបស់ក្រុមហ៊ុន: ជាសមាជិកដែលចេញខ្ពស់ក្នុងការកំណើនបញ្ហាត្រូវរាប់ ។
Incorporeal	Incorporel	អរូបីយ៉ា, ត្រាសរូប ។
Incoterms	Incoterms	ពាក្យប្រើជាសញ្ញាលោក្នុងពាណិជ្ជកម្មអនុវត្តដាតិ បង្កើតឡើងដោយ សភាពាណិជ្ជកម្មអនុវត្តដាតិ ហើយដែល មកឲ្យលើក្នុងព្រាម អនុវត្តដោយប្រឡែលនានាទីសកល ណែក ។ ឧទាហរណ៍ ពាក្យ Free on board (ស្ថិមអាមពាក្យ FOB) ពាក្យ Cost Insurance and Freight (ស្ថិមអាមពាក្យ CIF) ។
Incumbent	Titulaire d'un poste	អ្នកការតាំងដោយ ។
Indemnification	Indemnisation	សំណងដែលការបង់ខាត ។
Indemnity	Indemnité	សំណងដែលជនសាម្រាក់ ដើម្បីជួសជុលការខូចខាត ។
Indication of source	Indication de provenance	ការសំតាមប្រភពទៅនឹង ។ លក្ខណៈសំតាមប្រភពទៅនឹងជាតិ ការសំតាមក្នុមសាង្សារនៃទំនិញដែរ បុំន្តែ មិនកំណត់ឡើ គុណភាព ពិសេសបស់ទំនិញនោះទេ ។

<p>ត្រាន់តែចង់បញ្ចាក់ថា ទំនិញនេះ ជលិតក្នុងរដ្ឋមិនស្ថិត លាមួយម្មាស់លាស់ ។ ឧបាទរណី Made in Cambodia ការសរសេរពាក្យ Made in Cambodia គឺត្រាន់តែចង់បញ្ចាក់ថា ទំនិញនេះជាកម្ពុជា បុរីកម្មផ្លូវកម្ពុជា មិនបញ្ចាក់ថើគុណភាព និង លក្ខណៈពិសេស ដូចការសំគាល់រដ្ឋមិនស្ថិតឡើងទេ ។ ទេ ។ សូមអាមេរិកពាក្យ Geographical Indication ។</p>		
Indispensable evidence	Preuve indispensable	កសិកាមានចំណុចដើម្បីបញ្ចាក់ហេតុការណ៍ ។
Induce	Persuader	បញ្ចូលបញ្ចូល ។
Inflation	Inflation	អតិជរណា, ដឹកជញ្ជូនទីនៅក្នុងប្រជាធិបតេយ្យ ។
Infraction	Infraction	អំពើធើសង្គមប៉ះ ។
Infringement	Violation	ការវាំណែក ។
Inherit	Hériter de	ទទួលស្ថិសមតិកពីដែលស្ថាប់តាមអំណោមម្មាប់ បុ តាមមតិកសាសន៍ ។
Inheritance	Héritage	ទ្វាយសម្រួលដែលជាមតិក ។
Initial Directors	Premiers administrateurs	ក្រុមប្រឹក្សាកិច្ចាលដីបួន : ក្រុមប្រឹក្សាដីបួនតែងតាំង ដោយស្ថិតនៅក្នុងប្រទេនតាំងដោយមហាស្ថិតបានដើរតិច ក្រុមបុរីសនឹកបីការសំណើណែន រហូតដល់មានមហាស្ថិត ម្នាស់ការបុរីសនឹកទី ១ ។
Initial notice	Avis initial	ជិតជួនដីណើនីជួន ។
Injunction	Injonction	បញ្ជារចញ្ចិត្តុណាការ ប្រើអាជ្ញាធរ ។
Injury	Préjudice	ការខូចខាត (ទាំងកាយទាំងសំភារ់) ។
Innocent	Innocent	ដែលគ្មានពិរិន្ត, ដែលមិនបានប្រពើត្នអារក្រកដោយ ផែតនា ។

ENGLISH	FRENCH	KHMER
Innocent purchase	Acquisition de bonne foi	ការទទួលកម្មសិទ្ធិលើថ្វោរសម្រាតដោយស្ម័គ្គ ។
Inoperative	Inopérant	ដែលគ្រានប្រសិទ្ធភាព, អត់បានការ ។
Insanity	Aliénation mentale	ភាពវិកលចនិត, ជីសរវសប្រសាទដែលជាទូទៅ អាចឃុំដឹងពីការទទួលខុសត្រូវដែកក្រោមឈុញណា ។
Insolvency	Insolabilité	សោធនភាព: ស្ថានភាពរបស់ក្រុងបណ្តុះដែលមិនអាច ធ្វើការទូទាត់បាន ។
Instrument	Instrument	លិខិតបករណី, តាមច្បាប់ពាណិជ្ជកម្ម គិតជាកសារ ផ្លូវការជាបាយលក្ខណ៍អក្សរ ។
Insurance	Assurance	ការធានាកំប់រង ។
Insurance company	Société d'assurance	ក្រុមហ៊ុនធានាកំប់រង ។
Insured	Assuré	រូបវិនិយោគ ឬ ឥតិបុគ្គលដែលមិនកិច្ចស្ថានភាព កំប់រង ។
Insurer	Assureur	រូបវិនិយោគ ឬ ឥតិបុគ្គលដែលលក់កិច្ចស្ថានភាព កំប់រង ។
Intangible property	Bien et droit incorporels	ថ្វោរអ្យីបី ( មួលធនាគារប្រព័ន្ធទិន្នន័យ ភាគហុន សញ្ញាប័ណ្ឌ កម្មសិទ្ធិបញ្ជា សិទ្ធិលើអតិថិជន ) ។
Integration	Integration	សមាថរណកម្ម: ការឱ្យបញ្ចូលគ្មានរាយសោរក្រាម ការចាត់ថែងទៅមួយ ។
Intellectual property right	Droit de propriété intellectuelle	ស្ថានបំកម្មសិទ្ធិបញ្ជា: ស្ថានបំផែនសំខាន់ គិច្ចាប់ស្ថិទ្ធាក តក្ខកម្ម និង សិទ្ធិតន្លេ ។
Intent	Intention	ចំណង, ចែតនា ។
Intent to contract	Intention de contracter	ចែតនាអធិកិច្ចស្ថាន ។
Interdiction	Interdiction	ការហាមយាត់ ។

ENGLISH

FRENCH

KHMER

Interest	Intérêt, Avantage	ការប្រចាំខែដ៏អត្ថប្រយោជន៍ សិទ្ធិ (ពាក្យធម្មាប់យោង ដែលសិទ្ធិណាមួយចំពោះការចាត់ថែងលើក្រុងសម្បត្តិ)
Interim measure	Mesure provisoire	វិធានការបណ្តុះអាសន្នេះ ជានិធានការបស់គុណភាព នៅក្នុងពេលបណ្តឹងវិវាទ ដើម្បីដោះស្រាយបញ្ញា ជាបន្ទាន់ចំពោះមុខ ក្នុងការរងចាំសេចក្តីសំរែចជាស្ថាតរ ។ ឧទាហរណ៍៖ គុណភាពជាកំបញ្ញាវិធានអាយុរកំង់រំលែក អចលនក្រុងដែលជាបរិវាទដោយជាក់ អាយុរកំបញ្ញាវិធានការត្រូវបានរំលែក ក្នុងការរងចាំសេចក្តីសំរែចជាស្ថាតរ ។
Intermediate product	Produit semi-fini	ផលិតផលពាក់កណ្តាលសំរែច ។
International classification	Classification Internationale	ចំណាត់ថ្នាក់អន្តរជាតិទិន្នន័យសេវា ។ ចំណាត់ថ្នាក់ នេះ មានគោលដៅសំរាប់ចុះបញ្ជីម៉ាក់ គឺជាបញ្ញីប្រភេទទិន្នន័យ និងសេវាដែលក្នុងនោះមាន ៤២ ចំណាត់ថ្នាក់ (ពាណិជ្ជកម្ម ៩៣ និង ៨ ជាបញ្ញី) និងមាន ១២,០០០ចំណាត់ថ្នាក់ បញ្ញីនេះត្រូវបានបង្កើតឡើងដោយអង្គការកម្ពុជាសិទ្ធិបញ្ញាតិភាពណែនក ។ ឧទាហរណ៍៖ - ចំណាត់ថ្នាក់ទី ១៖ មានផលិតផលគិតិមិ សំរាប់ប្រើប្រាស់ក្នុង ខស្សាបាកកម្មក្នុងកសិកម្ម វិឡាភាស្តី ។ - ចំណាត់ថ្នាក់ទី ១២៖ ក្រុងក្រោះ ។ - ចំណាត់ថ្នាក់ទី ៣៨៖ មានថ្នាក់ជាក់ ហើយ ឈើឲ្យសំរាប់ប្រើប្រាស់ ។
International Treaty	Traité internationale	អនុសញ្ញាអន្តរជាតិ ។ ឧទាហរណ៍៖ អនុសញ្ញាឌីក្រុងបានឱ្យ ចុះថ្នាក់ទី ២០៧៣ ឆ្នាំ ១៩៩៣ ស្តីពីការការពារសិទ្ធិខស្សាបាកម្ម (ម៉ាក និង តក្យកម្ម) ។

ENGLISH	FRENCH	KHMER
Interpretation	Interprétation	ការបក្សាយ ឧចាបរណ៍៖ ការបក្សាយមាត្រា ទាំងឡាយនៃច្បាប់ ឬកិច្ចព្រមប្រចាំង ។
Intervention	Intervention	អនុវត្តមនី ។
Intestate	Intestat	ស្ថាប់ដោយគ្មានទុកបណ្ឌា ឬ មតិកសាលា ។
Intestate succession	Succession ab intestat	ការបែងចែកមួយគ្នាដូចជាការបក្សាយទាមប្រពាម ច្បាប់កំណត់ ឬកិច្ចព្រមមតិកសាលា ។
Invalid	Invalide	ដែលមានមោយភាព ។
Inventory	Inventaire	បញ្ជីសារពើកណ្តុ ។
Investigation	Enquête	ការធ្វើអង្គត ។
Investment	Investissement	ការធ្វើវិនិយោគ, ការយកឯុយទៅប្រើប្រាស់ ដើម្បី ទាញយកដែលប្រយោជន៍មកវិញ ។
Inviolable	Inviolable	មិនអាចរំលោភបាន ។
Invoice	Facture	វិកយប់ត្រាំ ជាឃឺកសារចេញដោយអ្នកលក់ទៅឱ្យ អ្នកទិញ ដែលមានបញ្ជាកំល្អាត៖អ្នកលក់តែម្រែ បិរិយាយ និងប្រគល់ទំនិញ ។
Ipso jure	De plein-droit	ពេញលក្ខណៈច្បាប់, មិនអាចសំរែចូលបាន ។
Irregularity	Irrégularité	ភាពមិនប្រព្រហ្ម ។
Irrevocable	Irrévocable	ពំអាជជកហូតិញ្ញបាន ។
Issuance	Emission	ការដឹងផ្សាយ ។
Issuance of patent	Délivrance d'un brevet d'invention	ការចេញប្រកាសនីយប័ត្រតក្យកម្ម ។
Issue	Délivrer	ចេញអាយ, ផ្តល់អាយ ។

**J**

Joint venture	Coentreprise	សហប្រព្រោះ ២ ប្រជើនបានធ្វើកិច្ចព្រមព្រំងជាមួយគ្នា ដើម្បីរមត្តាថ្មីអាជីវកម្មលើគំរោងការសេដ្ឋកិច្ចណា ម្មោយ ។
Judge	Juge, Juger, Statuer	១- មេក្រម ។ ២- កាត់គី ។
Judgment	Jugement	សេចក្តីនិត្តឃើញរបស់គុណភាព ។
Judicial liquidation	Liquidation judiciaire	ការដែនរោមផ្ទុវត្តុភាព នៅពេលមានធនក្រឹម ។ ក្នុងករណីនេះ គុណភាពបញ្ហាអាមេរោះស្រាយ លក់ត្រពូលម្មត្តិដើម្បីយកប្រាក់សងម្នាល់បំណុល ។
Judicial proceedings	Procédure judiciaire	និតិវិធីគុណភាពដែលមែនក្រោមត្រូវអនុវត្តុមានក្នុង ដែលឱ្យការកាត់គី ។
Juridical person	Personne juridique	គតិយុត្តិបុគ្គលៈ គតិយុត្តិបុគ្គលូរមមាន រូបវីសបុគ្គល និង និតិបុគ្គលដែលជាប់ការពួកិច្ចតាមផ្ទុវត្តុដ្ឋាប់ ។
Juridical	Juridique	គតិយុត្តិ ទាក់ទងដល់ប្រព័ន្ធនិង របៀបប្រតិបត្តិរបស់ គុណភាព ។
Jurisdiction	Juridiction	យុត្តិធម៌ការគុណភាព ០ ចង្វារមសាលាកាត់គីដែលមាន សមត្ថកិច្ច ។
Jurisprudence	Science du droit; Jurisprudence	និតិសាស្ត្រ វិធានដ្ឋែកដ្ឋាប់ ក្នុងវិសាយមួយឡើត ទាំងការសារាទារ៉ានៅក្នុងសេដ្ឋកិច្ច និង សេចក្តីនៃខ្លួនបស់គុណភាពដែលអាចយកទៅ កាត់គីបានក្នុងរឿងគិណាមួយដែលខ្ចោះត្រូវ ។
Jurist	Juriste	អ្នកដ្ឋាប់ ។
Juror	Juré	សមាជិកគុណភាពរិនិត្តឃើញ ។

---

 ENGLISH

---

 FRENCH

---

 KHMER

Jury

Jury

តណាវិនិច្ឆ័យ ។

Justice

Justice

យុត្តិធមិ ។

Justifiable doubt

Doute légitime

ការសង្ឃ័យដែលមានមូលដ្ឋានត្រឹមត្រូវ ។

# L

Laissez faire	Laissez faire	ត្រីសិលេខកិច្ច ដែលតាមត្រីសិលេខដោកិច្ច មិនរួចរាល់ឡើង ត្រូវការសំរែរបស់ផ្ទៃកងកជន ។
Label	Etiquette	ស្នាកបិទធនឹងនិញ្ញ សំរាប់សំគាល់ម៉ាកនិញ្ញ ។
Lapse	Caducité	ផុតសុពលភាព, មិនអាចប្រើប្រាស់បាន ។
Law	Droit; loi	ដ្ឋាមប័ណ្ណ ។
Lawful	Légitime	ពេញដ្ឋាមប័ណ្ណ, ស្របដ្ឋាមប័ណ្ណ ។
Lawsuit	Procès	រឿងកិត្តិ, ការបើងដាក់ ។
Lawyer	Juriste	អ្នកដ្ឋាមប័ណ្ណ, មេធាវិក ។
Lease	Location	កិច្ចសន្យាផ្លូលអចលនទ្រព្យ, ការជួលអចននទ្រព្យ ។
Leasehold	Propriété louée	អចលនទ្រព្យដែលត្រូវបានការការបែងចែកកិច្ច សន្យាផ្លូល ។
Leaseholder	Locataire à bail	អ្នកជួលអចលនទ្រព្យពីអ្នកដែល ។
Legacy	Légs	អំណោយអចលនទ្រព្យតាមរយៈមធិកសាលន ។
Legal age	Majorité	អាយុពេញរីយតាមដ្ឋាមប័ណ្ណ ដែលមាយដែលមាយប័ណ្ណបាន ឡាយបំពេញការកិច្ចអ្នកដែលបាន ដូចជាជីវិត ចូលរួមរាជការ ។ ឬទេ ។
Legal document	Acte authentique	សិទិបញ្ជីការបែងចែកនិងសាធារណៈសំរាប់បែកចោះ ប្រើប្រាស់ជាដ្ឋានវិការ ។
Legal entity	Personne morale	និតិបុគ្គលិក អង្គភាពដែលមាននិតិបុគ្គលិករួចរាល់ ។ និតិបុគ្គលិករបស់ក្រុមហ៊ុននិមួយ ។ កើតឡើងនៅពេលចុះ បញ្ជីពាណិជ្ជកម្ម ។

ENGLISH	FRENCH	KHMER
Legal Personality	Personne juridique	នីតិបុគ្គលិកលក្ខណៈ៖ លក្ខណៈដែលមានអតិភាពនៅក្រោមច្បាប់ និង មានការពួកធម្មស្របច្បាប់ដោយជាសមតុភាពភ្លាមការបើង និង ត្រូវគេបើង ។
Legal	Légal	ស្របតាមច្បាប់ ។
Legalize	Légaliser	ធ្វើអាយស្របច្បាប់ ។
Legally	Légalement	ដោយស្របច្បាប់ ។
Legatee	Légataire	ជនទូលាុមតិកតាមរយៈមតិកសាសន៍ ។
Legator	Testateur	ជនដែលធ្វើមតិកសាសន៍មុនពេលស្អាប់ ។
Legislation	Législation	នីតិកម្ម. ប្រព័ន្ធប្រជាធិបតេយ្យ ។
Legitimate	Légitime	ស្របតាមច្បាប់ ។
Lessee	Locataire	អ្នកជួល អ្នកការការបំអចលនខ្លួចព្យាពាមរយៈកិច្ចស្មូគ្គុល ។
Lessor	Bailleur	អ្នកសំអចលនខ្លួចដែលជួលអចលនខ្លួចព្យាពេន្ទះអោយអ្នកជួល ។
Letter head	En-Tête	សេចក្តីដែលបានបញ្ជាក់ថា ឯករាយទាំងអស់ត្រូវបានរៀបចំឡើងដោយក្រដាសសំរាប់សំគាល់ប្រុមហ៊ុន ឬ ស្ថាប័នណាមួយ ។
Letter of credit	Lettre de crédit	លិខិតតំណែន ដាក់លិខិតធ្វើឡើងដោយដោនាការតាមសំណូលពារ របស់អតិថិជន ដើម្បីធានាសងគ្រែទៅនឹងការលក់ផ្ទុរមិនពុក ។
Liabilities	Passif	ខ្លួចអកម្ម : បំណុលរួមដែលប្រុមហ៊ុនត្រូវឈប់ ។
Liability	Responsabilité	ទម្ងន់ខ្លួនត្រូវ ។
Liable	Responsable	ការណែនាំខ្លួនត្រូវ ។
License	Licence	អាជីវកម្ម. លិខិតផ្តល់ការអនុញ្ញាតស្របច្បាប់ ។

License Contract	Contrat de licence	កិច្ចសន្យាឌីល់អាជ្ញាបណ្ឌ៍៖ ជាកិច្ចសន្យាដែលម្នាស់ម៉ាក មួយ ដែលបានចុះហត្ថិភាពឱ្យផ្តល់ឱ្យដំណឹងលាងម្នាក់ នូវសិទ្ធិប្រើប្រាស់ ម៉ាកនៅ៖ ។
Lien	Droit de rétention	សិទ្ធិយាត់ទុក៖ សិទ្ធិរបស់ម្នាស់បំណុលមិនមែន រហូតដល់ ក្នុងបំណុលសងបំណុលអស់ជាស្ថាតរ ។
Lien holder	Porteur de droit de rétention	អ្នកមានសិទ្ធិយាត់ទុកម្រព្យជាសាស្ត្រពេលរួមបំណុល ត្រានិលទ្ធភាពសងបំណុល ។
Limited liability company	Société à responsabilité limitée:	ក្រុមហ៊ុនទូលខុសត្រូវមានកិត្ត (សូមអាមពាក្យ Private limited company)
Limited liability	Responsabilité limitée	ការទូលខុសត្រូវមានកិត្ត ។ នៅក្នុងក្រុមហ៊ុន គឺ ការកំណត់ ទីក្រុងដែលអ្នក ម្នាស់ប៊ូនអាជទូល នៅពេលខាតបង់ ។
Limited partner	commanditaire	សហកម្មសិទ្ធិករមានកិត្ត៖ នៅក្នុងក្រុមហ៊ុន សហកម្ម សិទ្ធិ មានកិត្ត អនុវត្ត ជារតនរ មានឈ្មោះជា ភាសាអាគំង ហេង់ចោះ : Commandité ។ ហើយ Limited partner ហេង់ចោះ commanditaire ។
Limited partnership	Société en commandite simple	ក្រុមហ៊ុនសហកម្មសិទ្ធិមានកិត្ត ។ ក្នុងក្រុមហ៊ុនប្រកែទេ នេះម្នាស់ភាគបច្ចុនមាន ២ ប្រភេទគឺ៖ សហកម្មសិទ្ធិករទូទៅ និង សហកម្មសិទ្ធិករមានកិត្ត ។ - សហកម្មសិទ្ធិករទូទៅ៖ មានសិទ្ធិដឹកនាំ ក្រុមហ៊ុន និង វាប់រងទទួលខុសត្រូវនិងបំណុលក្រុមហ៊ុនដោយ ត្រានិលទ្ធភាព ។ - សហកម្មសិទ្ធិករមានកិត្ត៖ ទទួលខុសត្រូវត្រឹមតែ ភាគ ទូទៅដែលខ្លួនបាន ជាកំចុលក្នុងក្រុមហ៊ុន ប៉ុណ្ណោះ ។
Liquidation	Liquidation	ការជឿរោបញ្ញី៖ និតិក្រម សំដៅធ្វើការបែងចែកម្រព្យ សម្រាប់ក្រុមហ៊ុននៅពេលរំលាយក្រុមហ៊ុន ។

ENGLISH	FRENCH	KHMER
Liquidator	Liquidateur	អ្នកជំរះបញ្ចី : បច្ចុលទម្ពន់បន្ទុកធ្វើការងារ ជំរះបញ្ចី ។
List (on stock exchange)	Coter (en bourse)	ជាក់តែលកាតបុរីស ឬ តែលទំនិញនៃក្រុងផ្សាយបុរីស ។
Litigant	Plaideur	គួរកីឡា ។
Litigation	Litige	បណ្តឹងវិវាទនោះមុខតុលាការ ។
Lucrative	Lucratif	ដែលផ្តល់ប្រាក់ចំណោញ ។
Loan	Prêt	ប្រាកំមួយ ។
Laissez faire	Laissez faire	ត្រូវឱសដ្ឋានកិច្ច ដែលតាមត្រូវឱសនេះរាយការណ៍ មិនរៀបចំប្រកបដាការសំរែរបស់ផ្ទៃកងកដន ។
Label	Etiquette	ស្លាកបិទលើទីតាំង សំរាប់សំគាល់ម៉ាកទំនិញ ។
Lapse	Caducité	ផុតសុពលភាព, មិនអាចបើប្រាស់បាន ។
Law	Droit; loi	ច្បាប់ ។
Lawful	Légitime	ពេញច្បាប់, ស្របច្បាប់ ។
Lawsuit	Procès	ឯកសារកីឡា, ការបើប្រាស់ផ្តល់ ។
Lawyer	Juriste	អ្នកច្បាប់, មេដារី ។
Lease	Location	កិច្ចសន្យាផ្ទៃលអចលន្រោញ, ការផ្តលអចននល្រោញ ។
Leasehold	Propriété louée	អចលន្រោញដែលត្រូវបានការការការប័ណ្ណយកិច្ចសន្យាផ្ទៃល ។
Leaseholder	Locataire à bail	អ្នកប័ណ្ណអចលន្រោញពីអ្នកជួល ។
Legacy	Legs	អំណោយអចលន្រោញតាមរយៈមតិកសាលន៍ ។
Legal age	Majorité	អាយុពេញឱ្យបានច្បាប់ ជាកាយុដែលច្បាប់អនុញ្ញាត អាយុបំពេញការការការប័ណ្ណកិច្ចសន្យាបុរីមួយបាន ដូចជាដើរីកិច្ចសន្យាបុរី-បានផ្តាត់ ។ល ។

ENGLISH	FRENCH	KHMER
Legal document	Acte authentique	ឯិទតបញ្ជាក់របស់ម្នើនាទារណ៍៖សំរាប់យកទេ។ ប្រើប្រាស់ជាដូវការ ។
Legal entity	Personne morale	នឹងធម្មតាលេខាន់ដែលមាននឹងធម្មតាលិកលក្ខណៈ៖ នឹងធម្មតាលរបស់ក្រុមហ៊ុននិមួយៗ គឺតម្លៃនៅពេលចុះបញ្ជីពាណិជ្ជកម្ម ។
Legal Personality	Personne juridique	នឹងធម្មតាលិកលក្ខណៈ៖ លក្ខណៈដែលមានអត្ថិភាពនៅក្រោមម្នាប់ និង មានការត្រួតពិច្ចប្រើប្រាស់ដែលជាសមត្ថភាពក្នុងការបើង និង ប្រើប្រាស់ ។
Legal	Légal	ស្រួលបាយម្នាប់ ។
Legalize	Légaliser	ធ្វើការយកស្រួលបាយ ។
Legally	Légalemen	ដោយស្រួលបាយ ។
Legatee	Légataire	ជនទម្រន្តមតិកតាមរយៈមតិកសាសន៍ ។
Legator	Testateur	ជនដែលធ្វើមតិកសាសន៍មុនពេលស្អាប់ ។
Legislation	Législation	នឹងធម្មតា, ប្រព័ន្ធម្នាប់ ។
Legitimate	Légitime	ស្រួលបាយម្នាប់ ។
Lessee	Locataire	អ្នកជូល អ្នករាន់ការបំអចលនត្រព្យតាមរយៈកិច្ចសន្យាជូល ។
Lessor	Bailleur	ម្នាស់អចលនត្រព្យដែលបានជូលអចលនត្រព្យនៅក្នុងអ្នកជូល ។
Letter head	En-Tête	លេកក្តីដែលបានពុម្ពនៅលើក្រាលទំនាក់រក្រដាក់សំរាប់សំគាល់ក្រុមហ៊ុន ឬ ស្ថាប័នធមួយ ។
Letter of credit	Lettre de crédit	ឯិទតបណ្តាល ជាធិទិន្នន័យដោយផ្តាការតាមសំណុំពុម្ព របស់អតិថិជន ដើម្បីធានាសង្គ់ផ្ទិតនៅក្នុងការធម្មតាលក្នុងការធម្មតាល ។

ENGLISH	FRENCH	KHMER
Liabilities	Passif	ត្រពុករដ្ឋម៉ែនប្រជាពលរដ្ឋសង្គម ។
Liability	Responsabilité	ទទួលខុសត្រូវ ។
Liable	Responsable	ភាពទទួលខុសត្រូវ ។
License	Licence	អាជ្ញាប័ណ្ណ, ធមិតផ្តុលការអនុញ្ញាតស្រួលបច្ចាប់ ។
License Contract	Contrat de licence	កិច្ចសន្យាផ្លូលអាជ្ញាប័ណ្ណ: ជាកិច្ចសន្យាផែនិតម្នាស់មាត់កម្មួយ ដែលបានចុះហត្ថលេខាបើយផ្តុលការអនុញ្ញាតស្រួលបច្ចាប់ នូវសិទ្ធិរបៀបត្រួតពេញលេញ ។
Lien	Droit de rétention	សិទ្ធិយាត់កុក: សិទ្ធិរបស់ម្នាស់បំណុលលើត្រពុករដ្ឋ រហូតដល់កុកបំណុលសង្គមបំណុលអនុសាងជាស្ថាតរ ។
Lien holder:	Porteur de droit de rétention	អ្នកមានសិទ្ធិយាត់កុកត្រពុករដ្ឋនៅពេលកុកបំណុលត្រូវបានបង្កើតឡើងបំណុល ។
Limited liability company	Société à responsabilité limitée	ក្រុមហ៊ុនទទួលខុសត្រូវមានកិរិត ( សូមអាមេរិក ) Private limited company)
Limited liability	Responsabilité limitée	ការទទួលខុសត្រូវមានកិរិត ។ នៅក្នុងក្រុមហ៊ុន គឺការកំណត់ ទីក្រុមហ៊ុនដែលអ្នកម្នាស់ប៊ូនអាចទទួលខុសត្រូវបានបង្កើតឡើងបំណុល ។
Limited partner	commanditaire	សហកម្មសិទ្ធិករមានកិរិត: នៅក្នុងក្រុមហ៊ុនសហកម្មសិទ្ធិមានកិរិត អានេរោល ជារតននរ មានឈ្មោះជាការិយាល័យ ហេតុថា : Commandité ។ ហើយ Limited partner ហេតុថា commanditaire ។
Limited partnership	Société en commandite limitée	ក្រុមហ៊ុនសហកម្មសិទ្ធិមានកិរិត ។ ក្នុងក្រុមហ៊ុនប្រកែទេ នេះម្នាស់ការប៊ូនមាន ២ ប្រភេទគឺ: សហកម្មសិទ្ធិករទូទៅ និង សហកម្មសិទ្ធិករមានកិរិត ។

Liquidation

Liquidation

- សហកម្មសិទ្ធិករឡើទេ : មានសិទ្ធិដឹងនាំ ក្រុមហ៊ុន និង វាប់រងទទួលខុសត្រូវនៅឯធម៌ណុយក្រុមហ៊ុន ដោយគ្មានកិវិត ។

- សហកម្មសិទ្ធិករមានកិវិត : ទទួលខុសត្រូវត្រីម តែភាគ ទុនដែលខ្លួនបាន ដាក់ចូលក្នុងក្រុមហ៊ុន បុណ្យលាស់ ។

Liquidator

Liquidateur

ការដំឡើងបញ្ជី : និតិក្រម សំដៅធ្វើការរំបែងចែក ត្រពូ សម្បត្តិរបស់ក្រុមហ៊ុននៅពេលវំណាយក្រុមហ៊ុន ។

List (on stock exchange)

Coter (en bourse)

អ្នកដំឡើងបញ្ជី : បុគ្គលិកទទួលបន្ទុកធ្វើការងារ ដំឡើងបញ្ជី ។

Litigant:

Plaideur:

គ្មានកិវិត ។

Litigation:

Litige:

បណ្តឹងវិវាទនៅមុខគុណភាព ។

Lucrative

Lucratif

ដែលផ្តល់ប្រាក់ចំណោញ ។

Loan

Prêt

ប្រាក់កំមិី ។

ENGLISH

FRENCH

KHMER

**M**

Magistracy	Magistrature	អង្គមេថារក្រមទួលភាពកិច្ចកាត់កីឡា
Magistrate	Magistrat	មេថារក្រម, មន្ត្រីបំពេញភាពជារដ្ឋកតុលាការ
Mailing address	Adresse postale	អាណ័យដ្ឋាន
Majority	Majorité	អាយុពេញឱ្យកំណត់ដោយច្បាប់, ភាគចិន, សម្រេច ភាគចិន
Mala fide	De mauvaise foi	មិនសុខចិត្ត
Malfeasance	Malfaissance	អំពើចូចិត្តិវត្ថុ
Management	Gestion	ការគ្រប់គ្រងអាជីវកម្ម
Manager	Gestionnaire	អ្នកគ្រប់គ្រងអាជីវកម្ម, អភិបាល ឬបណ្តាញការ ក្រោមហិរញ្ញ
Mandate	Mandat	អាយកិត្តិ
Mandatory of a company	Mandataire d'une société	អ្នកទទួលសិទ្ធិពីក្រមហិរញ្ញ
Manufacture	Manufacture	កម្មសាលា: អង្គភាពសង្គកិច្ចនិងធម៌ ឧស្សាហកម្ម
Mark	Marque	ម៉ាក ជាសញ្ញាដែលមិនមែនឈើពី សំរាប់សំគាល់ទំនិញ (ពេណិជ្ជសញ្ញា : Trade Mark) ឬសំរាប់សំគាល់ទំនិញ សញ្ញា : Service Mark) របស់សហព្រាសណា មួយ ឬ <b>អាទារណ៍:</b> CAMEL KODAK GAP
Market Economy	Economie de marché	សេដ្ឋកិច្ចទិន្នន័យ: នៅក្នុងសេដ្ឋកិច្ចទិន្នន័យ ការលក់ដី ឬផលិតមិននៅក្រោមការគ្រប់គ្រងរបស់ដីទេ ហើយ ថ្មីទំនិញ សិតនៅលើការស្មោះស្មោះរវាងអ្នកលក់ និង អ្នកទទួល
Market value	Valeur vénale	តម្លៃគិតជាប្រាក់របស់ទំនិញ

ENGLISH	FRENCH	KHMER
Marketing	Etude des marchés	ការសិក្សាធិធីផ្សាយ និងតម្រូវការរបស់អ្នកប្រើប្រាស់ ក្នុងគោលដៅបច្ចុប្បន្នការលក់ផ្តុវរបស់ក្រុមហ៊ុន។
Martial law	Loi martiale	ឆ្បាប់អាជ្ញាវិក ។ នៅពេលមានសង្គម ឬ ការ បោះឆ្នោះ គឺជាគ្មាប់អាជ្ញាវិកដើម្បីរោងយោង ប្រើអំណោចត្រួតត្រាងើកិច្ចការទូទៅនៃរដ្ឋ។
Material fact	Fait essentiel	ពិតិភាពណ៍សំខាន់ៗ ឬ អង្គហេតុសំខាន់ៗ។
Maturity	Echéance	រយៈពេលកំណត់សំរាប់ការសងបំណុល ឬ សំរាប់ បំពេញការពិច្ច។
Mediation	Médiation	ការសម្រេចសម្រេចដែលនៅក្រោមពាក្យ។
Meeting	Réunion	ការប្រជុំ។
Meeting of creditors	Réunion des créanciers	នោះគុងឆ្បាប់ធនក្រឹម សំដើរដោយអង្គប្រជុំរបស់ ម្ចាស់បំណុល ដើម្បីត្រួតពិនិត្យការថែកទ្រព្យសម្រាតិ និង សេចក្តីសំរែចពីបញ្ហាដោយ។
Merchant	Commerçant	ពាណិជ្ជករ។
Merger	Fusion	ការរំលែកក្រុមហ៊ុនបញ្ចប់ ។ ក្នុងប្រព័ន្ធបច្ចុប្បន្នការនេះ មានក្រុមហ៊ុនពីរ ឬ ច្បែកជើងចាយបញ្ចប់ជាក្រុមហ៊ុន នៃមួយគ្មានវិធីខាងក្រោម គឺ :
		<ul style="list-style-type: none"> <li>- ក្រុមហ៊ុនមួយរំលែកចូលជាមួយក្រុមហ៊ុនមួយ ឡើត (Absorption) សូមអានពាក្យ absorption</li> <li>- ក្រុមហ៊ុនរំលែកចូលជាអ្នប់ក្រុមហ៊ុន ដីមួយ (consolidation) សូមអានពាក្យ consolidation</li> </ul>
Minimum Capital	Capital Minimum	ដើម្បីនិងអប្បបរមា៖ ជាដើម្បីនិងកិចចំដុំនូវបស់ ក្រុមហ៊ុន ដែលកំណត់ដោយឆ្បាប់ ។ ឆ្បាប់ពាណិជ្ជកម្ម កម្ពុជាកំណត់ទូទៅអប្បបរមាដែល ០៨ ពាន់រៀល ។

ENGLISH	FRENCH	KHMER
Minor	Mineur	អនីតិជន៍, ជនដែលមានអាយុប្រាមការកំណត់នៅ ឆ្នាំ ដើម្បីធ្វើការពួកគិចខ្លួនឯង ។ ប្រទេសភាគចំនួន កំណត់អាយុប្រាម ១៥ ឆ្នាំ ។
Minority	Minorité	អនីតិភាព ។
Minutes of meeting	Procès-verbal	កំណត់ហេតុអនុប្រជុំ ។
Misrepresentation	Declaration tendant à induire en erreur	ការថ្លែងមិនពិតភាពគឺឡាយដោយធ្វើអោយមានការ ក្រោមច្បាស់ ។
Miss	manquer	ខែ ។
Missing personne	Personne disparue	បុគ្គលិកតិចខ្ពស់ ។
Misstatement	Fausse déclaration	សេចក្តីថ្លែងការណើខុស បុប្ផ័ន្ធដៃខែឆ្នាំ ។
Mistake	Erreur	កំហុសដោយការង្រៀន ។
Mitigate	Atténuer	សំរាល ។
Mitigating circumstances	Circonstances atténuantes	ស្ថានសំរាលទេស, ស្ថានភាពដែលអាចបញ្ជូយទេស ឱ្យនៅ ។
Monogamy	Monogamie	ប្រព័ន្ធគ្នាំប៉ែងលើអនុញ្ញាតអោយមានឱ្យ ឬ ប្រព័ន្ធដែល មួយក្នុងពេលវេលាអ្នូយ ។
Monopoly	Monopole	ភាពជាថ្មីមុខក្នុងការធ្វើអាជីវកម្ម: ជាស្ថានភាព ពាណិជ្ជកម្ម ដែលនៅក្នុងនៅ: ការប្រកួតប្រជែងត្រូវ បានបំបាត់ដោយនូវការនៅ ការធ្វើអាជីវកម្មដែលមាន ក្រុមហ៊ុនណាមួយត្រូវដែងជាមួយបានប្រដោយអនុភាគម៉ែន របស់អាជ្ញាធរ ដែលអនុញ្ញាតឱ្យអាចប្រជែងត្រូវក្រុមហ៊ុនណា មួយធ្វើអាជីវកម្ម ។
Morality	Moralité	សិលជមិ ។

ENGLISH

FRENCH

KHMER

Mortgage	Hypothèque	១- អីបូវ៉ែតេក : សិទ្ធិបង្កើតឡើងជាងលប្រយោជន៍ដែល ម្នាស់បំណុលភាពការអចលនត្រព្របស់ក្នុងបំណុល និងរាយការអីបូវ៉ែតេក ម្នាស់ត្រព្រមានសិទ្ធិក្រប់ គ្រប់គ្រងនឹងអចលនត្រព្របស់ខ្លួន ។ ២- ត្រព្រធានាបំណុល ជាអចលនត្រព្រ ។
Mortgagee	Créancier hypothécaire	ម្នាស់បំណុលអីបូវ៉ែតេក ។
Mortgagor	Débiteur hypothécaire	ក្នុងបំណុលអីបូវ៉ែតេក ។
Motion	Demande	ពាក្យស្ទើសុំ ។
Motive	Motif	មួយហេតុ ជាសំអាន ។
Movable property	Biens mobiliers	ផលិតផលត្រព្រ: ត្រព្រដែលអាចដើរការបាន ។
Movant	Requérant	អ្នកស្ទើសុំ ។
Multilateral agreement	Accord multilatéral	កិច្ចត្រមន្ត្រីនពាណិជ្ជកម្ម ជាកិច្ចត្រមន្ត្រីនដែលបាន ចុះហត្ថលេខាមួលស្នាល់ដោយភាគីប្រើប្រាស់ ។
Mutual consent	Consentement mutuel	ការត្រមន្ត្រីនទិញទៅមក ។

# N

Name of company	Raison sociale	នាមករណីក្រុមហ៊ុន : ឈ្មោះដូចវារបស់ក្រុមហ៊ុន ដែលបានចុះក្នុងបញ្ជីពាណិជ្ជកម្ម ។
Natural person	Personne physique	រូបវត្ថុបុគ្គលិក, មនុស្សម្នាក់ ។
Naturalization	Naturalisation	សញ្ញាតុបីយកម្ម: វិធានដែលធ្វើឡាយបុគ្គលម្នាក់ ទទួលបាន សញ្ញាតិមួយដើម្បីអាចសញ្ញាតិជីម ។
Naturalize	Naturaliser	ចូលសញ្ញាតិ ។
Negative	Négatif	អវិជ្ជមាន ។
Negligence	Négligence	សេចក្តីផ្ទៀងប្រែបែល ។
Negotiable instruments	Effets de commerce	ផលប័ត្រពាណិជ្ជកម្ម: ជាពិនិតសន្យាសង្រាក់តាម <sup>1</sup> ពេលវេលាដាក់តាក់ ទៅឡាយអ្នកការសងលប័ត្រ ឬ ឡាយជំនាញការធម្មតាមបញ្ជា ។ ផលប័ត្រ <sup>2</sup> ពាណិជ្ជកម្ម អាចត្រូវដោយដោយចំណារេខ្លួនប៉ូណ្ឌ ។ ផលប័ត្រពាណិជ្ជកម្មមាន៖ - Bill of exchange ឬិនិតបញ្ហាសង្រាក់ ។ - Promissory note ឬិនិតសន្យាសង្រាក់ ។
Negotiation	Négociation	ការចរចា ។
Nepotism	Népotisme	គំនិតគ្រោះសិរិយម និង ហក្សុកសិរិយមរបស់អ្នកការ អំណាច ។
Nicety	Précision; subtilité	ភាពម៉ែត្រ ថ្មានសំណាល់ ។
Nominate	Nommer; désigner	ចាត់តាំង ។
Nonsuit order	Ordonnance de non-lieu	ដីការឱ្យកំណែងការរហ័មប្រកាសរបស់ខែក្រៅម បន្ទាប់ពី រកឃើញថា ត្រាងមូលដ្ឋានត្រូវប័ត្រការសំរាប់ម៉ោងប្រកាស ដន្លាប់ម៉ោង ។

ENGLISH

FRENCH

KHMER

Normal activity	Profession habituelle	មុខរបរប្រចាំថ្ងៃ ។
Notary public	Notaire	សារការី: ជាម្នូលសាធារណការដែលមានសិទ្ធិបញ្ជាក់ សុពលភាព នៃអកសារខាងផ្លូវឯការប៉ុណ្ណោះ ។
Notice	Avis	លិខិតផ្តើសដឹងឱ្យ ។
Notice of meeting	Convocation en assemblée	លិខិតអភិព្យប្រជុំសន្តិបាត ។
Null	Nul caduc	មេយោ: ដែលគ្នានៅតុការតាមផ្លូវឯការប៉ុណ្ណោះតម្លៃតម្លៃ ។
Nullity	Nullité	មេយោភាព ។

# O

Oath	Serment	ការស្រចំ ។
Object	Objet	គោលបំណង, កម្មវិធី ។
Objection	Objection	ការជើងស់, ការមិនយល់ព្រម ។
Objective of the company	Objet de la société	កម្មវិធីអាជីវកម្មរបស់ក្រុមហ៊ុន: ជាមុខរបរដែលក្រុមហ៊ុនទងផ្តើមជើងវិកម្ម និងយើងឱ្យក្រុមហ៊ុនត្រូវបញ្ចប់នៅក្នុងលក្ខណិករបស់ខ្លួន ។
Obligation	Obligation	កាលពីក្នុង ។
Obligee	Obligataire	ម្នាក់បំណុល, តុលាងក ។
Obliger	Débiteur, Obligé	អ្នកជើងការបំណុល អ្នកមានការត្រួតពិនិត្យថាទោនម្នាក់ទៅតែ ។
Occur	Avoir lieu	កើតឡើង ។
Offender	Auteur du délit	អ្នកប្រព័ន្ធបទធផ្សែន ។
Offense	Offense	បទធផ្សែន, ការប្រមាព ដែលសំអាយមានទោស ។
Offer	Offrir, offre	១- ផ្តល់, ផ្តល់អាយក ។ ២-ការធ្វើសំណើលក់ ប្រធើកិច្ចសង្គមឲ្យ-លក់ ។ កិច្ចសង្គមឲ្យ-លក់ត្រូវបញ្ចាក់ពីធ្វើទៅនិង និងលក្ខណិក ប្រគល់-ទទួល ។
Offeree	Destnataire	អ្នកទទួលសំណើលក់, អ្នកទទួលទំនិញ ។
Offeror	Offrant	អ្នកធ្វើសំណើលក់, អ្នកប្រគល់ទំនិញ ។
Officer (company)	Cadre (société)	អ្នកមាត់ថែងការងារនៅក្នុងក្រុមហ៊ុន ។
Official gazette	Journal officiel	រាជក្រឹតា, ជារឿតប៉ាត្របំភាគជាកិច្ចាលសំរាប់ផ្សេងៗ ផ្សាយនូវរាយការនៃក្រុមហ៊ុន ។

ENGLISH	FRENCH	KHMER
Omission	Omission	ការខកខានមិនបានធ្វើអើម្យយដែលជាការត្រួកចូល។
Opinion	Opinion	មតិ, យោបល់។
Optional	Facultatif	តាមដីរឿង។
Oral contract	Contrat verbal	កិច្ចសញ្ញាត្រាល់មាត់ ដោយគ្នានធ្វើជាមិនិត្តិត
Oral statement	Déclaration verbale	សេចក្តីផ្តើមការណើជាល់មាត់
Order	Ordonnance, Ordre d' achat	១- ដីការបង្ហាប់របស់គ្មានករ ប្រុបសំអាជ្ញាង។ ២- បញ្ជាមិញ្ញ។
Ordinary resolution	Décision ordinaire	សេចក្តីសំវេចសាមញ្ញ : ជាសេចក្តីសំវេចដែលបានធ្វើឡើងដោយសម្រួលដោតភាពប្រើប្រាស់លើសាធារណៈ ស្ថិកអាជ្ញាង (special resolution)។
Ordinary session	Session ordinaire	សម្រេចប្រជុំសាមញ្ញ របស់ក្រុមហ៊ុន ប្រុបសំស្ថាប័នណា មួយ។ ជាសម្រេចប្រជុំដែលបានកំណត់ទូកជាមុននូវពេលវេលា និង ទីកន្លែង។
Ordinance	Règlement	បច្ចបញ្ជីតិត្ត, បច្ចបញ្ជា។
Organization	Organisation	ការរៀបចំបង្កើត។
Organize a company	Fonder une société	បង្កើតក្រុមហ៊ុន។
Original	Original	គ្រឿងដី, សំណោះដី។
Overissue	Emission excessive	ការបង់ដោយហូសចំនូនដែលអនុញ្ញាត (ការបង់ដោយសម្រាប់ណាមួយ)។
Ownership	Droit de propriété	ការជាម្មាន។

P

Paid-up stock	Action libérée	ការតូចបុន្មានដែលបានបង្កប់ចំនួនដូចនេះ។ ក្រុមហ៊ុន។
Par value	Valeur nominale	តម្លៃមាត្រាអីមូលប័ត្រ ឬដឹងប័ត្រពាណិជ្ជកម្ម។
Pardon	Grâce	ការធើកកំណើងទោស។
Parent company	Société mère	ក្រុមហ៊ុនមេ : ជាក្រុមហ៊ុនដែលមានភាពបុរិយាទិន្នន័យ ៥០% នៅក្នុងដីមួនក្រុមហ៊ុនមួយឡើងដែលជាក្រុមហ៊ុនបុគ្គលិក។ (សូមអាសនករ៍ Subsidiary company)។
Parental liability	Responsabilité parentale	ការទទួលខសត្រូវបសិនិត្យក្នុងម្នាយ។ ក្នុងពេលដែលក្នុងនៅជាអនិតិថិនធប្រាប់កំណត់អាយុត្រូវក្នុងខ្លួនខ្ពស់ត្រូវបសិនិត្យក្នុងខ្លួនឡើងដែលបង្កើតឡើងការខួចខាតជំនួយដែលបានបង្កើតឡើង។
Paris Convention	Convention de Paris	អនុសញ្ញាធិក្រុងបានឯក ជាអនុសញ្ញាស្ថិកការការពារសិទ្ធិ ឯស្សីរបាយកម្ម ក្នុងនោះមានមាត្រាកន្លែងប្រកាសនិយប័ត្រ តក្ខកម្ម ៥៤៩ចិត្ត ២០ មិនា ឆ្នាំ ១៩៨៣។ ព្រមទាំងក្រុមហ៊ុនជាបានត្រូវបានសញ្ញាប័ត្រ ដើម្បីជាសមាជិកអនុសញ្ញាធិក្រុងបានឯក នៅចិត្ត ២២ ក្នុងជាទំនួន។
Participation	Participation	ការជាក់បុន្មានចូលរួមក្នុងដីមួនក្រុមហ៊ុនណាម្មាយ។
Partner	Associé	សហកម្មិច្ចិករ, ម្នាស់ភាគចុននៅក្នុងក្រុមហ៊ុន សហកម្មសិទ្ធិ។
Partnership	Société de personnes	ក្រុមហ៊ុនសហកម្មសិទ្ធិ, ជាក្រុមហ៊ុនដែលម្នាស់បានរួមគ្នាថទ្ធមួនត្រូវដោយត្រូវការតិចជីបំណុលរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនសហកម្មសិទ្ធិដែលកែចេញជាក្រុមហ៊ុនសហកម្មសិទ្ធិទេ។ និងក្រុមហ៊ុនសហកម្មសិទ្ធិ

មានកិត្ត ឬ ស្ថិដ្ឋមានពាក្យ General partnership  
និង Limited partnership ឬ

Party	Partie	ភាគី (នៅក្នុងកិច្ចព្រមទំនើន ឬ កិច្ចសន្យា) ឬ
Pawn	Mettre en gage	ដាក់ត្រូវបញ្ចាំសំរាប់ធានាការសងបំណុល ឬ
Payee	Bénéficiaire	អ្នកទទួលសំណង ឬ
Pecuniary	Pécuniaire	ដែលទាក់ទងដល់ប្រាក់កាស ឬ
Penal law	Droit pénal	ច្បាប់ព្រហ្មណុះ ច្បាប់ដែលមានគោលដៅដាក់ទណ្ឌកម្មដល់ អ្នកប្រព្រឹត្តិបទលើស ឬ
Penalty	Peine	នោស, ទណ្ឌកម្ម ឬ
Peremptory	Péremptoire	មិនអាចប្រើកកបាន, ដាច់អហ្មារ ឬ
Performance	Exécution	ការអនុវត្តន៍ការត្រួកឯង ឬ កិច្ចសន្យា ឬ
Period of grace	Periode de grâce	រយៈពេលអនុគ្រោះ៖ យោងតាមច្បាប់សិទីម៉ោក រយៈ ពេលអនុគ្រោះត្រូវបានកំណត់ត្រីមន់ខែ សំរាប់រោយ ចុះហត្ថិមាកសារជាទី នៅពេលចប់សុពលភាព វិញ្ញាបនបត្រីចុះហត្ថិមាក (ដែលមានរយៈពេល ១០ឆ្នាំ) ឬ
Perishable	Périssable	ងាយរលូយុទ្ធសាស្ត្រ ឬ
Permit	Autorisation	ការអនុញ្ញាត ឬ
Person	Personne	បុគ្គល់ : រួមបញ្ចាល់ទាំងរូបរីនបុគ្គល់ និង និតិបុគ្គល់ ឬ
Personal warranty	Cautionnement personnel	ដាកិច្ចសន្យាដែលបុគ្គលុយ្យកំណត់ ធានាសងបំណុលទៅ រោយម្នាស់បំណុល ប្រសិនបើក្នុងបំណុលមិនអាចសង តាមការកំណត់ ឬ
Pertinence	Pertinence	ភាពយកជាការបាន ឬ

ENGLISH	FRENCH	KHMER
Pertinent	Pertinent	ដែលមានការជិតកំទៅដាម្បីយក្សារវាងព្រឹត្តិការណ៍ ដែលកើតឡើងនិងរាយការដែលអាចយកជាការបាន ។
Petition	Requête	ពាក្យបណ្ឌីេ ។
Petitioner	Requerant	អ្នកបូង់ ។
Physical incapacity	Incapacité physique	អសមត្ថភាពខាងក្រោម ។
Piracy	Piraterie, contrefaçon	ការលួចចម្លងស្ថាដែរបស់អ្នកដៃងយកទៅធ្វើ អាជីវកម្ម ។ ឧបាទរណ៍៖ ការលួចចម្លងបទចំណេះច្បាស់ ខ្សែការពាយន្តយកទៅលក់ ។
Place of delivery	Lieu de livraison	ទីកន្លែងប្រគល់ទៅដែលមានថែងក្នុងកិច្ចសន្យា ទិញ-លក់ ។
Plagiarism	Plagiat	ការលួចចម្លងស្ថាដែរបស់អ្នកដែ ។
Plaint	Plainte	ពាក្យបណ្ឌីេមេទ្រប្រកាស ។
Plaintiff	Demandeur	ដើមម៉ោង, ដើមបណ្ឌីេ ។
Planned economy	Economie planifiée	សេដ្ឋកិច្ចដែនការ៖ ជាទូទៅតីសេដ្ឋកិច្ចដែនដើរកំ ដោយដែនការ ។
Plea	Plaiderie	ចម្លើយបស់ចុងម៉ោង ទៅនឹងបណ្ឌីេមេទ្រប្រកាស ។
Plead	Plaider	ដែនកតវិវីឌីរបស់គួរកី ។
Pleading	Plaiderie	សេចក្តីផ្តើមសំអាងរបស់គួរកី ។
Pledge	gage	១- ការបញ្ចាំ ។ ២- ចលនវគ្គដែលកូនបំណុលដាក់ជាប្រព័ន្ធដាប់ ជិតកំ ។ ម្នាស់បំណុលមានសិទ្ធិរក្សាណកម្មលនវគ្គ នេះ រហូតដល់កូនបំណុលបានសង្រោះដិតកំ ។ កូនករណី ដែលកូនបំណុលតាំងអាចសងបំណុលបាន ទៅ ម្នាស់បំណុលអាចលក់ចលនវគ្គនាម យកប្រាក់

ENGLISH	FRENCH	KHMER
Polygamy	Polygamie	ជាចំណោរបស់ខ្លួនមកវិញ ឬប្រាក់ដែលនៅលេខ ត្រូវប្រគល់ទៅអោយក្នុងបំណុល ។
Pool	Mettre en commun	ជាកំរូម ជាកំបញ្ញលត្តា ( ត្រពូលដើមទូទៅ ) ។
Pooling agreement	Convention régissant une exploitation en commun	កិច្ចព្រមព្រៃនដើរអាជីវកម្មរបស់ ។
Possession	Possession	ការការ៉ាសកាប់គ្រប់គ្រង ។
Power of attorney	Procuration	លិខិតប្រគល់សិទ្ធិអោយធ្វើការងារអីមួយជំនួយ ។
Pratice	Pratique	ការអនុវត្តជាទម្យាប់ ។
Pre emptive right	Droit de preemption	សិទ្ធិដែលកំណត់ឡើងជាមុនតាមរយៈឆ្បាប់ ឬ កិច្ចសន្យា អោយជំនួយការបង់ខ្លួន ឬ ម្នាស់ការបើកចុះថាសម្រាប់អាជីវការ បុគ្គលិករបស់ខ្លួន ឬ ម្នាស់ការបើកចុះថាសម្រាប់អាជីវការ ការបើកចុះថាសម្រាប់គ្រប់គ្រងមុនគេ ក្នុងករណីដែលគ្រប់គ្រង មានបោះចេញការបើកចុះថាសម្រាប់ស្ថិត ។
Preamble	Préambule	បញ្ជកចាំ៖ ជាលេងកិច្ចដើមសរស់របញ្ជាក់ពីមួយលេក្ខ ដែលនៅអោយមានឯកសារ-សៀវភៅ ឬ ឆ្បាប់មួយ ។
Preference	Droit de priorité	សិទ្ធិជាអាជីវការ ឬ ឧបាទរណ៍៖ នៅក្នុងការសង បំណុលសិទ្ធិ អាជីវការគឺសិទ្ធិរបស់ម្នាស់បំណុលដែល ក្នុងបំណុលត្រូវសងមុនម្នាស់បំណុលនៅខ្លះឡើត ។
Preferential creditor	Créancier privilégié	ម្នាស់បំណុលដែលមានសិទ្ធិជាអាជីវការ : ម្នាស់បំណុល ដែលត្រូវបានទទួលសំណងមុនគេ នៅក្នុងករណីដែល ក្នុងបំណុលក្នុងយុទ្ធសាស្ត្រ ឬ ឯុទ្ធសាស្ត្រសិទ្ធិជាអាជីវការ ម្នាស់បំណុលត្រូវ តម្លៃលិខិតជូនដឹងពីត្រពូជាតា របស់ក្នុងបំណុលនៅការិយាល័យតម្លៃលិខិតជូនដឹង

ENGLISH

FRENCH

KHMER

		នៃក្រសួងពាណិជ្ជកម្ម ។ ចំណោះទ្វាត់រាយការណាត់ អចលនវត្ថុត្រូវចុះហត្ថិភាពក្រសួង នគរូបនីយកម្ម ។
Prejudice	Préjudice	ការបាត់បង់ដែលប្រមេរាលី - ការខួចខាត ។
Prescribe	Prescrire	ដាក់បញ្ជាផ្ទុក ។
Preliminary	Préalable	ធ្វើឡើងជាដំបូង ។
Presumption of innocence	Présomption d' innocence	ការថែទាំប្រាកាសៗដើម្បីនិរាមការដោយត្រានកសុតាន បញ្ចក់ ។ ជនជាប់ថែទាំសន្លឹកដាក់ត្រានទោស រហូតដល់ការ សំរេចចុងក្រាយរបស់តុលាការ ។
Presumption of law	Présomption légale	វិធីសន្លឹកដាក់ដែលកំណត់ដោយច្បាប់ ។
Prevail	Prévaloir, Prédominer	មានអត្ថមានភាព, មានប្រើប្រាស់ ។
Prima facie evidence	Commencement de preuve	កសិកតាំងដំបូង ។
Principal	Principal	ចំណាត់, ចំបង ។
Principal establishment	Etablissement principal	ព្រឹក្សានដើម, កំនើងឡើងដាក់វកម្មចំបងរបស់ក្រុមហ៊ុន ។
Principle	Principe	គោលការណ៍ ។
Priority	Priorité	អាមិកាត ។
Private	Privé	ឯកជន ។
Private deed	Acte sous-sein privé	ឈិតិនកជន: ជាលិខិតដែលភាគីជាប់កិច្ចលក្ខា សរស់ ដោយខ្ពស់នឹងនិងចុះហត្ថលេខាដោយភាគីជាប់ កិច្ចលក្ខា
Private law:	Droit privé	ប្រព័ន្ធច្រាប់ដែលគ្រប់គ្រងទំនាក់ទំនងរវាងបុគ្គល ឯកជន និង បុគ្គលឯកជន: ច្បាប់ឡើងឡើង -ច្បាប់ ពាណិជ្ជកម្ម ។

Private Limited Company	Société à responsabilité limitée	ក្រុមហ៊ុនអង្គភាពទម្ងន់ខ្លួនត្រូវមានកិរិត : ជាថ្មីច្បាយ មួយតែក្រុមហ៊ុនមួនដែលមានសមាជិកចាប់ពី ២ នាក់ ដល់ពី ៣០ នាក់ (បើត្រូវបញ្ជូនម្នាក់កំអាមេរិតក្រុមហ៊ុន នានាដ៏រាជៈលម្អានឈ្មោះថាសហគ្រាស ឱកចុប្បន្ទុលទម្ងន់ខ្លួនត្រូវមានកិរិត Single member private limited company) ។ ក្រុមហ៊ុនអង្គភាពទម្ងន់ខ្លួនត្រូវមានកិរិត មិនអនុញ្ញាតរាយលក់ភាពទុនជាសាធារណៈទៅបើត្រូវអាយុចំក្បែងឡើង ឬផ្តល់ការឈានដល់ប្រធានិសមាជិកភាពទុនដែលត្រូវការពារ ។
Privilege	Privilège	ឯកសារិតិ, សិទ្ធិទម្ងន់ដែលប្រយោជន៍តិ៍សេស ។
Procédure	Procédure	និត្តវិធី: របៀបរបបធ្វើការងារ ប្រកាណតែតិចដែលត្រូវអនុវត្ត ។
Proceeding	Procès	រឿងក្តី ។
Process	Ordonnance	ដឹកចាប់របស់គណនាការដើម្បីអនុវត្តអំណាចរបស់ខ្លួន ។
Procuration	Procuration	លិខិតប្រគល់សិទ្ធិរោងដើម្បីការងារអីមួយជីនូស ។
Prohibit	Prohibition	ការហាមយាត់មិនអីឡើងដើម្បីមួយ ។
Promise	Promesse	ការស្មោះបំពេញការត្រួតពិនិត្យរបស់ប្រគល់ម្នាក់ ប្របស់ភាគីជាប់កិច្ចសន្យា ។
Promissory note	Billet a ordre	លិខិតស្ម្ងោះប្រាក់ ជាលិខិតដែលតាមរយៈនោះប្រគល់ម្នាក់ស្ម្ងោះប្រាក់ តាមការតាំងដែលជាអាយុជនម្នាក់ទៀត ដែលជាអ្នកទម្ងន់ដែលប្រើប្រាស់នៅក្នុងតាមបញ្ជាផ្ទៃកម្រិតទៀត ។
Promoter	Fondateur	ស្ថាបនិក ឬទាករណ៍: ស្ថាបនិកក្រុមហ៊ុនជាសមាជិក ដែលបានចូលរួមបង្កើត ធ្វើឱ្យក្នុងករប្បាល ដល់ចំបាតី និងដំណើរការក្រុមហ៊ុន ។

ENGLISH	FRENCH	KHMER
Promulgate	Promulguer	ប្រកាសឱ្យមានឈ្មោះជាការ ( ច្បាប់ ឬ បច្ចបញ្ជាតិ របស់រដ្ឋបាល ) ។
Proof	Preuve	កសុត្រាវយដ្ឋាន ។
Property	Propriété	កម្មសិទ្ធិ ។
Prosecutor	Procureur de la republique	ព្រះរាជអាជ្ញា ។
Protest	Protestation	ការតវវាំប្រជាម័ណ្ឌល ។
Prove	Prouver	ធ្វើអាយុយើត្តិការពិត, បង្ហាញតិកតាម ។
Provision	Provisions, disposition	ខ ដែងនៅក្នុងច្បាប់, បច្ចបញ្ជាតិ ។
Provisional	Provisoire	បណ្តុះអាសន្ន ។
Provisional administrator	Administrateur Provisoire,	អភិបាលបណ្តុះអាសន្ន: នៅក្នុងរាជកិច្ចនកូល គុណការបាត់តាំងអភិបាលបណ្តុះអាសន្ន ទទួលបន្ទុក តិំណាងអាយុយ្មានសំណុលទាំងអស់ ក្នុងគោលបំណង អាយុយត្រប់ត្រង និង ចាត់ថែងជីវិំបញ្ជីត្រពូលមួយតិំ ក្រុមហ៊ុន របស់ក្នុងបំណុល ដែលក្រុមដែល ។
Provisional measure	Measure conservatoire	វិធានការបន្ទាន់ដាក់ចេញដោយគុណការ ដើម្បីការពារ និង ត្រប់ត្រងត្រពូលមួយតិំ ក្នុងការរាយចំណេះកូសិនីរំលែង ជាស្ថាព ។ ឧទាហរណ៍ : គុណការបានដាក់បញ្ចាមិន អាយុលកំទ្រពូលមួយតិំ ដែលមានជំនួយរបុតជែល មានសមច្ឆិត់នៃជាស្ថាព ។
Provocation	Provocation	បង្ហោះ, ការនាំអាជិំ
Proxy	Mandataire	អាយុតិតាបក : អ្នកទទួលអំណាចដែលគេផ្តល់អាយុ ដើម្បីដឹងឯសមនុស្សរាយការកំឡុង ។
Public law	Droit publique	ច្បាប់សាធារណៈ ជា�ច្បាប់ដែលពិត្យនាទិំ និង អំណាច របស់រដ្ឋរូមមាន: ច្បាប់ដម្លក្ខណ៍-ច្បាប់ដ្ឋាល ។ ៧ ។

ENGLISH

FRENCH

KHMER

Public Limited Company	Société anonyme	ក្រុមហ៊ុនមហាផន្លឹនខ្លួនខ្លួនត្រូវមានការិត៖ ជារ៉ែងទំនាក់ទំនងក្នុងក្រុមហ៊ុនមួយ ដែលត្រូវបានអនុញ្ញាតឡើង នៅពេលដែលបានចូលរួមនៅក្នុងក្រុមហ៊ុន និងត្រូវបានគោរពដោយក្រុមហ៊ុន និងត្រូវបានគោរពដោយក្រុមហ៊ុន។
Public notice	Affiche	ប័ណ្ណប្រកាសដែលបិទនៅក្នុងក្រុមហ៊ុន និងត្រូវបានគោរពដោយក្រុមហ៊ុន និងត្រូវបានគោរពដោយក្រុមហ៊ុន។
Public order	Ordre public	សណ្ឌាប់ឆ្នាប់សាធារណៈ។
Purchase	Achat	ការទិញ។
Purport	La teneur	សេចក្តីនៃអត្ថបទ។
Purport of a statement	La teneur d'une déclaration	ខ្លឹមសារនៃប្រព័ន្ធដែលត្រូវបានគោរពដោយក្រុមហ៊ុន។
Purpose	But, Object	គោលបំណង, គិសដោ។

# Q

Qualification	Qualification	ការមានគុណភាព, ការមានលក្ខណៈសម្រួលិក ។
Quality	Qualité	គុណភាពទំនិញ ឬ សេវា ។
Quality goods	Marchandise de qualité	ទំនិញមានគុណភាពខ្ពស់ ។
Quantitative restriction	Contingentement	ការដោកកំហិតធីបិរិយាណា ។
Quantity	Quantité	បិរិយាណា ។
Quarantine	Quarantaine	វិធានការដោកកំហិតដើម្បីស្លូវការដែលមាន ដឹងទៀតនិងចំណាំ ដែលយើតចាប់អាជីវកម្មថ្មី ហើយមិនអាច ធ្វើងារនៅពេលវារោនៅឡើងមកកំពង់ដែក្នុងរយៈ ពេលកំណត់មួយ ។
Quietus	Quittance	លិខិតបញ្ជាក់ថាក្នុងបំណុលបានសងបំណុលរួចរាល់អស់ ហើយនិងបានបញ្ចប់ការត្រួតពិនិត្យរបស់ខ្លួន ។
Quorum	Quorum	ក្នុម : ចំនួនវត្ថុមានចាំបាច់ ដើម្បីអាយការរបោះ ផ្សោត, ការប្រជុំ ឬការចំរោចធ្វើងារអាជីវការ ការបាន ។
Quota	Quota	កិរតកំណត់ធីបិរិយាណា, ក្នុតា ។ <b>អាជារណ៍៖</b> សហរដ្ឋអាមេរិក បានដោកកិរតកំណត់នៅ ការនាំចូលសំលេរកំពាក់ពីប្រទេស ធ្វើងារ ។ ប្រទេសនីមួយៗ មានក្នុតាប្រៀប់ខ្លួន ។
Quotation	Cotation; cours	តម្លៃហានិភ័យទំនិញ ដែលកំណត់នៅក្នុងទីផ្សារហើយ (Bourse) ឬ ទីផ្សារលក់ផ្ទុក ។

# R

Ratification	Ratification	សង្គមប័ណ្ណ៖ ការបញ្ជាក់យល់ព្រមជាងីវការរបស់សកាតាតិ លើកិច្ចព្រមព្រំងនាំនា ដើម្បីបានឈាមដាយរដ្ឋាភិបាល ។
Real estate	Bien immobilier	អចលនត្រព្យដ្ឋាន អាតារ-ឪីនី ។
Real estate agent	Agent immobilier	ភ្ញាក់ខាងទិញទៅអចលនត្រព្យ ឬ មូលិនិចពាណិជ្ជកម្ម
Real right	Droit réel	ដ្ឋាប់ទាក់ទងដ្ឋានដែលការការងារប័ណ្ណសម្រាតិ មានជាអារិ ថ្វាប់កម្ពសិទ្ធិ ។ តាមរយៈថ្វាប់កម្ពសិទ្ធិ ម្នាស់ព្រមទាំងសិទ្ធិបើប្រាស់ព្រមរបស់ខ្លួនមានសិទ្ធិ ទទួលដល់ព្រមព្រំនេះ និង មានសិទ្ធិថាគាត់ថែងលើ ព្រមទាំងនេះ ។
Recall	Révocation	ការដឱកតំណែង ។
Receipt	Récépissé	បង្ហានដែលត្រូវបាន ឬ កំពុងមានដំណោះរហូតដែលដោះស្រាយដំណោះជាស្ថាតរ ។
Receiver	Séquestre	ដែលដែលត្រូវបាន ឬ គ្រែកគិតឱ្យលើទំនុកចិត្តអាយុត្រប័ណ្ណ ព្រំនឹងព្រមម្បត្តិរបអូស ឬ កំពុងមានដំណោះរហូតដែលដោះស្រាយដំណោះជាស្ថាតរ ។
Receiver manager	Sequestre gérant	អ្នកគ្រប់គ្រងព្រមម្បត្តិរបអូស ឬ កំពុងមានដំណោះដែលត្រូវបានអនុញ្ញាតអាយុត្រប័ណ្ណដើម្បីអាជីវកម្មក្រុមហ៊ុនជាចម្លើត ដើម្បីសក្រមបើក្បាតិបាលក្រុមហ៊ុននេះ ។
Reclaim	Récupérer	ទាមទារមកវិញ ។
Recognition	Reconnaissance	ការទទួលស្ថាល់ ឬទាត់រាល់ ឬ ការការកម្ពុជាមានកាត្រូកចិត្តទទួលស្ថាល់សេចក្តីផ្តើមរបស់មជ្ឈន្តរករបានៗ ។
Reconciliation	Réconciliation	ការធ្វើដំណើរការ ។
Reconducton	Reconducton	ការបន្ទិចសន្យាជានី ។

ENGLISH	FRENCH	KHMER
Record	Dossier, Proces-verbal	សំណុំឡើងដែលបានដឹកជញ្ជូន, កំណត់រហូត ។
Record date	Date à laquelle il faut avoir été en possession d'une action pour toucher le dividende	កាលបរិច្ឆេទកំណត់ទូក នៅពេលការអានកាប់ភាពហូនដើម្បីមានសិទ្ធិទូលភាគតាមការ ។
Recourse	Recours	ការសំខ្លែរណ៍ ។
Recover	Recouvrement, Récupération	ការទានសំណង, ការយកមកវិញតាមច្បាប់ ។
Redeem	Rembourser	វិនាយៈមកវិញ, ដកបុនិន័យពីត្រួមបុនិន័យ, ចិត្តឈឺសង្កែរ ។
Redeem a loan	Amortir un emprunt	សង្កែរនោះបំណុល ។
Redemption	Rachat	ការទិញត្រកម្មប័មកវិញ ។
Redemption of mortgage	Dégagement	ការវិនាយៈយកវត្ថុបញ្ចប់មកវិញ ។
Refusal	Refus , Renonciation	ប្រាំកក, បដិសច ។
Refusal to register	Refus d'enregistrement	ការប្រាំកកមិនបញ្ជីបញ្ជី អាយ ។
Regard	Considérer	ចាត់ទូក, គិតដែល ។
Register	Enregistrer, Registre	១- ចុះបញ្ជី ( ចុះឈ្មោះក្នុងបញ្ជី ) ។ ២- បញ្ជី ។
Register of marks	Registre des marques	បញ្ជីម៉ាក់: ជាបញ្ជីការអានកាប់ដោយមន្ទីរក្រសួង ពាណិជ្ជកម្ម ដែលក្នុងនោះមានចុះម៉ាកទាំងពីរ និង សេវា ។
Registrar	Fonctionnaire enregistreur	មន្ទីរចុះបញ្ជី ១- មន្ទីរទូលបនកត្រប់ត្រងប្រមបុននៃក្រសួង ពាណិជ្ជកម្ម ដែលមានការអានកាប់ដោយមន្ទីរក្រសួង ពាណិជ្ជកម្ម និង

លូបរោង ពាណិជ្ជករ និងក្រមហុតិបញ្ចី  
ពាណិជ្ជកម្ម ។

២- មន្ទីរក្រសួងពាណិជ្ជកម្ម មានការកិច្ចពិនិត្យសំណើ  
សំខុំបញ្ចីម៉ាក ឬបញ្ចីម៉ាក បូបដិសែជការសំខុំ  
បញ្ចី ម៉ាក ។

Registration	Enregistrement, immatriculation	ការចុះបញ្ចី ឬទាប់រាយណ៍៖ ការចុះបញ្ចីពាណិជ្ជករ និង ក្រមហុតិបញ្ចីនៃក្រសួងពាណិជ្ជកម្ម ក្នុងបញ្ចីមួយ រោង ហើយបញ្ចីពាណិជ្ជកម្ម ។
Registration of mark	Enregistrement de la marque	ការចុះបញ្ចីម៉ាក ឬការចុះបញ្ចីម៉ាក បានផ្តល់សិទ្ធិដែល ដល់ព័ត៌មានម៉ាកក្នុងការបែងប្រាក់ដោយខ្លួន នៃម៉ាក ដែលចុះបញ្ចីនេះ ។ ការចុះបញ្ចីម៉ាកត្រូវធ្វើនៃក្រសួង ពាណិជ្ជកម្ម ។
Registered office	Siège sociale	ទីតាំងការចុះបញ្ចី ឬ ជាកំនើងប្រមូលផ្តើករង់រាយ រដ្ឋបាល និង រាជក្រឹតារដ្ឋាមបែងប្រាក់ក្រមហុតិបញ្ចី ។ ទី តាំងការចុះបញ្ចីអាមេរិកខ្លួន និងអាមេរិកកំនើង ធ្វើអាជីវកម្ម របស់ក្រមហុតិបញ្ចី ។
Registered shareholder	Actionnaire inscrit au registre des actionnaires	ម្ចាស់ភាពហុតិសំណើ បានចុះក្នុងបញ្ចីភាពហុតិសំណើ ។
Regulation	Règlement	បទបញ្ជា ។
Rehabilitation	Redressement	ការធ្វើនិតិសម្រេច ការស្វារម៉ឺងវិញ (សិទ្ធិ-សម្រួល ភាព-អាជីវកម្ម) របស់ក្រមហុតិបញ្ចីនៃពេលដែល ក្រមហុតិបញ្ចីស្ថិតនៅក្នុងភាពក្ស័យនេះ ក្នុងគោលបំណង ដូចត្រូវក្នុងក្រសួងពាណិជ្ជកម្ម និង អាជីវប្រជែង ពេលករ ។ ការធ្វើនិតិសម្រេចនូវសំរេចដោយគុណភាព ដោយត្រូវខ្សោយការត្រូវបង្រៀនជាទី និងមានរយៈ ពេលកំណត់មួយ ។
Reimburse	Rembourser	សងមកវិញ បូសងអោយវិញ ។

ENGLISH	FRENCH	KHMER
Relationship	Rapport	ទំនាក់ទំនង ។
Relative	Relatif	ដែលអនុញ្ញាតអាយមានការធីកំណែង បុ អាយមានការតវាំ, លក្ខណៈមិនជាចំខាតចលក្ខណៈឡើប ។
Relative majority	Majorité relative	សំលេងភាគចំនួនចម្លាតា ។ នៅក្បុងការសំដែងមតិ បុ ទោះឆ្លាត គឺសំលេងភាគចំនួនចម្លាតា ឱ្យគូបដោងទោះជាមិនបាន ៥០ភាគរយកំដោយ ។
Relative nullity	Nullité relative	មោយភាពមិនជាចំខាត៖ គឺមោយភាពក្នុងករណិយានការការសំច្រឡំ ការបង្កិតបង្កិត ការហាកបសំអសមត្ថភាព បុ ឧបាទព្រមប្រើបង្រៀន ។
Release	Libérer, décharger	ដោះស្រាយ បុ អាយរូចជុតិកាតព្វកិច្ច ។
Relevant authority	L'autorité compétente	អាជ្ញាធរមានសមត្ថកិច្ច ។
Reliable	Digne de confiance	គូរអាយរដ្ឋីបាន ។
Remand	Renvoi	បញ្ចូនត្រឡប់ទៅពិរិោះ ។
Remedy	Dédommagement	ជំណាយសងការខូចខាត ។
Remit	Renvoyer	បង្កិលទៅពិរិោះ ។
Remittance	Règlement	ប្រកាសងបំណុលដែលបានជីវាក់ ។
Removal	Révocation:, Radiation	ការដកពីមុខតំណែង, ការលើប់ថាម ។
Remove	Révoquer	ជកហូតពីជីណែង ។
Renewal of a trade mark	Renouvellement de l' enregistrement	ការចុះបញ្ជីម៉ាកសារជាថ្មី : ជាការចុះបញ្ជីម៉ីនិរឿន្ទ បន្ទាប់ពីពិន្ទុបន្ទាប់ព្រៃនការចុះបញ្ជីមុនព្រឹវអស់សុពលភាព ។ នៅព្រះរាជាណាចក្រកម្ពុជាសុពលភាព នេះមាន រយៈពេល១០ឆ្នាំ ។
Repayment	Remboursement	សងបំណុល ។
Represent	Représenter	តំណាងអាយ ។

Representative office	Bureau de représentations	ការិយាល័យតាំងរាយពាណិជ្ជកម្ម : ជាត្រកំងាររបស់ជនបរទេស ហើយពុំមាននឹតិបុគ្គលភាពដៃចំណោយទៅក្នុងពីក្រមបុរាណដើមឡើយ ។ការិយាល័យតាំងរាយពាណិជ្ជកម្ម មិនអាចធ្វើសកម្មភាពទិញលក់សេវាដោយចំប្លែង ប្រតិបត្តិការកែងក្រោម និង សាងសង់នៅក្នុងព្រះរាជាណាចក្រកម្ពុជាតាមទេ ។
Repudiation	Résiliation	ការឈុបចោល (កិច្ចសន្យា) ។
Request the court	Saisir un tribunal	ជាក់ពាក្យបណ្តឹងទៅគុណាការណាមួយ ។
Res judicata	Chose jugée	សេចក្តីនិត្តិយរបស់គុណាការ មាត់ថាគាត់ស្ថាន ដោយរយៈពេលទូកអោយខ្លួនណើបានបញ្ជាផែលកំណត់ ។
Rescind	Annuler, resilier	បដិសែង, ឈុបចោល ។
Resignation	Démission	ការណាន់ងារពីមុខតំណែង ។
Resort	Ressort	ជីវាកំកាលកាត់ត្រី, នួងសមត្ថកិច្ចកាត់ត្រូវបស់គុណាការ ។
Respite	Sursis	ការព្យូរទាស, ការិនអនុវត្តការងារកំឡើងដែលជាប់ចំណោយ (យុំយាំង-ពិនិត្យជាប្រកាំ) ប្រសិនបើជននោះមិនប្រព្រឹត្តកំបុល ត្រូវរយៈពេលមួយដែលកំណត់ដោយគុណាការ ។
Restate	Réaffirmer	អេនានិច្ឆ័យចំពោះ ។
Restitution	Restitution	ការសង្រាក់ ឬ វគ្គឱ្យមួយវិញ្ញុ ដែលបានជីវាកំ ។
Restraint	Restriction; contrainte	ការវិតត្រួត, ការកំហិត ។
Restrict	Limiter	ជាក់កវិត, ជាកំហិត ។
Restrictive	Restrictif	ដែលជាក់កវិត ។
Restrictive endorsement	Endossement restrictif	ចំណាត់ការិនខ្លួនដែលប៉ែត្រ ដោយជាកំណែនៗអ្នកទទួល ។

ENGLISH

FRENCH

KHMER

		<b>ឧច្ចារណ៍៖</b> ម្នាក់ដែលប័ត្រចារលើដែលប័ត្រថា "សង ប្រាក់ដូនតែលការ X" ។
Review	Revision	ពិនិត្យឡើងវិញ
Revival	Remise en vigueur	ការជាក់រោគយកសុទលភាពឡើងវិញ ឬ អាយ ដីរករឡើងវិញ ។
Revocable	Révocable	អាចដកបញ្ជីឡើងវិញបាន ។
Revocation	Révocation	ការដកបញ្ជីអំណាច ឬ ដកបញ្ជីតួនាទិវិញ ។
Revoke	Révoquer	ដកបញ្ជីឡើង, ដកបញ្ជីតួនាទិវិញ ។
Right	Droit	សិទ្ធិ ។
Right of action	Droit d'instituer un procès	សិទ្ធិធម្ម័យ តាមដឹរិយាប់ ។
Right of self-determination	Droit d'autodétermination	សិទ្ធិស្តីបំផែ ។
Risk	Risque	ហានិភ័យនៃការបាត់បង់: ពីតិចការណ៍ដែលអាច បណ្តាលអាយការខ្សោចខាតជាយក ហេតុលេ អនុវត្តការងារខ្សែមួយ ឬ ឧទាហរណ៍៖ ការអាយក្រាគ ទៅដែលហានិភ័យក្នុងដោយគ្មានម្រព្យចាសម្អាតសំបែក មានហានិភ័យនៃការបាត់បង់ខ្លែង ។
Risk of loss	Risque de perte	ការប្រចិតិយការបង់ពេលធ្វើអាជីវកម្ម ឬ ពេលទិញ- លក់ ។
Royal Decree	Décret Royal	ប្រព័ន្ធប្រើប្រាស់ សេចក្តីសំរែចដែលធ្វើឡើងដោយប្រព័ន្ធគ្រប់ មហាក្សត្រ ។
Rule	Règle; Règlement	វិធាន, បទបញ្ជាផី
Rule of law	Etat de droit	និតិវិធី: វឌ្ឍមួយដែលយកដ្ឋានបំផាន់ ិនដែលមិនស្រប លាម្អាក់ ឬ ក្រុមណាមួយឡើយ ។

ENGLISH

FRENCH

KHMER

Rule of origine	Règle d'origine	វិធានប្រភពដើមទំនួរ: ជាយកខណ្ឌដើរដែលប្រចាំសម្ព័យ កំណត់ឡើងទីនឹងផ្តល់ការអនុគមន៍ ប្រសិនបើទីនឹងនេះសំចូលពី បណ្តាប្រទេសដែលត្រូវបានទទួលការអនុគមន៍។
Run	Exploiter; encourir	ដំណើរការអាជីវកម្ម។
Run a factory	Diriger une usine	ត្រូវបានក្រោមហ៊ុនមួយច្បាស់របស់ខ្លួន។
Running	Courrant; en cours	ដែលកំពុងដំណើរការ។
Running account	Compte courant	គណនីចរន្ត: ជាគណនីដែលអាចធិនអាជជាកំប្លាក់បុរាណបានបានចិត្តដោយគ្នានៅលកំណត់។

# S

Salary	Traitement	ប្រាក់ណូនុលការងារ ។
Sale	La vente	ការលក់ ។
Sale by auction	Vente aux enchères	លក់ដោត្រូវត្រូវ ។
Sale contract	Contrat de vente	កិច្ចសន្យាលក់ ។
Sample	Echantillon	ទំនើតរក្សា ។
Saving	Epargne	ប្រាក់សម្រែដៃលម្អាស់ប្រាក់បានដាក់ក្នុងទន្លេ ដើម្បី យកការប្រាក់ ប្រើប្រាស់ឈាមជាតុល់ ។
Seal	Cachet; sceau	ត្រា ។
Secure	Nantir	ដាក់របស់បញ្ជាំ, ដាក់ត្រួតពាណាកាត់កិច្ច ។
Secured creditor	Créancier nanti	ម្ចាស់បំណុលដែលរក្សាទុកត្រួតពាណាកាត់របស់ជាការ ធានា ។ ម្ចាស់បំណុលនេះ មានសិទ្ធិជាអាជិភាពក្នុងការ ទទួលសំណងមុន ម្ចាស់បំណុលដៃង្វែងទៅ ។
Secured obligation	Obligation garantie	ការត្រួតកិច្ចមានកិច្ចធានា: ជាកោតពួកិច្ចដែលធានាដោយ ប្រាក់ ប្រើប្រាស់ ។
Securities	Titres, Valeurs mobilières	មូលប័ត្រហេដ្ឋង្វាយដោយក្រុមហ៊ុនមូលដៅ រូមមាន : ភាគហុន-សញ្ញាបណ្ឌី និងបណ្ឌីបំណុលដៃង្វែង ។
Securities register	Registre des titres	បញ្ជីមូលប័ត្ររបស់ក្រុមហ៊ុនអនាមិក ។
Security	Surété	ត្រួតពាណាកាត់បំណុលរូមមាន: កិច្ចសន្យាបានសងកែបំណុល ជីវិស (Guarantee) ត្រួតពាណាកាត់បំណុលជាថលន ត្រួត (Pledge) និងត្រួតពាណាកាត់បំណុលជាអចលន ត្រួត (Mortgage) ។

ENGLISH	FRENCH	KHMER
Security Arrangement	Accord de nantissement	កិច្ចព្រមព្រៃងអំពីប្រាកិតរាជការ : ជាកិច្ចព្រមព្រៃង ដែលក្នុងបំណុលប្រគល់ទ្រព្យធានាបំណុល ទៅអោយ ម្នាស់បំណុល ការតាំងការ។
Security interest	Droit de surétude	សិទ្ធិឈើទ្រព្យធានាដែលបានដាក់ធានានឹងការបំពេញ ការត្រួតកិច្ច ។ ឧបាទរណ៍៖ ឈាម "ក" បានខិត្តឲ្យពី ធានាតារ ដោយដាក់ផ្ទះមួយជាប្រព្យិភាសា ។ ហើយ ឈាម "ក" មិនបានសងគាមកាលកំណត់ទេធានាតារ អាច លក់ផ្ទះនេះដើម្បីទទួលបានបំណុល។
Security market	Marché des valeurs, Bourse	ផ្សាយបុរីនេះ ជាថីផ្សាយដែលក្រុមហ៊ុនមួលដល់អាជីវការ លក់ផ្ទះ ការបំពេញ ឬ សព្វប័ណ្ណ។
Seizure	Saisie	ការវិបត្តិសទ្រព្យសម្រួលិក ។
Sentence	Sentence; jugement	សាលក្រោម, សេចក្តីសំរែរបស់គុណាការ ។
Separation of powers	Séparation de pouvoirs	ការបែងចែកអំណុលក្នុងការគ្រប់គ្រងប្រទេស ។ ក្នុង នោះមានអំណាចសិទ្ធិប្រតិបត្តិរបស់រដ្ឋបាដិតិតាល អំណាច សិទ្ធិបញ្ជីរបស់សភាងាតិ និង អំណាចគុណាការ ។
Serie of shares	Série d'actions	សេវិវិនិភាគបុរីនេះ ប្រភេទការបុរីនិមួយៗ អាច ត្រូវបានចេញជាលើការកំណត់របស់លក្ខណិក៖ រហស់ក្រុមហ៊ុនដោយមានភាពបំលក្ខណិកនិងអាជីវការ ដើរង់ ។
Set aside	Annuler:	ធ្វើអោយទៅជាអោយ៖ (ដ្ឋាប់ ឬ កិច្ចសម្រាប់) ។
Settle	Règler, Trancher	ផ្សេងៗដ្ឋាប់ប៉ុន្មានរបស់ទ្រព្យិភាសា ។
Settlement	Résolution; Règlement	ការផ្សេងៗដ្ឋាប់មានការព្រមព្រៃងត្រូវ ។
Service mark	Marque de service	សេវាសញ្ញា៖ ម៉ាកដែលប្រើប្រាស់សំរាប់សំគាល់សេវា
Share	Action	ការបុរីនេះជាផ្សាយដោយក្រុមហ៊ុនមួលដល់ តំណាងឱ្យ ចំណោកមួយនៃដើមទីនរបស់ក្រុមហ៊ុន ។

ENGLISH	FRENCH	KHMER
Share certificate	Certificat d'action	ប័ណ្ណភាពហើស ។
Shareholder	Actionnaire	ម្ចាស់ភាពហើស ឬ អ្នកចាប់ភាពហើសគ្នាអ្នកមិន មិនមែន ។
Sharing	Participation	ការចូលរួមចំណោម ឬ ចំណោមជាការភាពហើសរបស់បុគ្គល ឈាម្យាក់នៅក្នុងដីមទូនក្រមហើស
Similar	Analogue	ស្រីបិត្តធម្មតា ប្រហាក់ប្រើបាលត្រូវបានប្រើបាលដូចគ្នា (ទៅតិចបុរាណ) ។
Single member private limited company	Entreprise unipersonnelle	សហក្រាសិកបុគ្គលទទួលខុសត្រូវមានការពិនិត្យ ត្រឹមត្រាយក្រមហើសនាកេដន ទទួលខុសត្រូវមានការពិនិត្យ ដែលមាន ម្ចាស់ហើសតែម្នាក់ ។
Smuggling	Contrebande	ការរត់ពន្លេ ។
Solicitation	Sollicitation	ការទទួលចុះស្តី ។
Solvency	Solvabilité	ការដែលអាចសងបំណុលបានតាមការទាមទារ ។
Sound mind	Sain d'esprit	សតិបញ្ញាចម្លាតា ឬ តាមច្បាប់ស្តីពីកិច្ចសន្យា គួរការពិនិត្យ ត្រូវមានសតិបញ្ញាចម្លាតា នៅពេលចុះកិច្ចសន្យាដាត មួយត្រូវបាន តាំងនៅទីកិច្ចសន្យានឹងត្រូវបានតែងតាំង ឡើយ៖ ។
Special meeting	Assemblée extraordinaire	មហាសិន្និតវិសាមព្រឹត្ត ។
Special Resolution	Decision speciale	សេចក្តីសំរែចពិសេស៖ជាសេចក្តីសំរែចដែលបានធ្វើ ឡើង ដោយសំលែងនៅពាករគ្រឿនយោងតិច ១/៣ ។
Specie	Espèces, numeraire	ក្រដាសប្រាក់ ។
State	Déclarer	ប្រកាស, ដឹង ។
Stated capital	Capital déclaré	ដីមទូនចុះបញ្ជី ។
Stated salary	Salaire fixe:	ប្រាក់ត្រូវបាន មិនប្រាក់បាន ។

ENGLISH	FRENCH	KHMER
Stated value	Valeur attribuée (à une action)	តម្លៃកំណត់ទូកជាមន (លើភាគចូល) ។
Statement	Exposé	សេចក្តីថ្លែងការណី ។
Statement of claim	Conclusion en demande	បណ្តឹងទាមទារ ។
Statement of defense	Conclusion en defense	ពាក្យដោះស្រាវ ។
Status	Statut légal	បុគ្គលិកលក្ខណៈតាមដ្ឋានដ្ឋានបច្ចុប្បន្ន : សិទ្ធិ, ករណិយកិច្ច, ស្ថានភាពនិង សមត្ថភាពរបស់បុគ្គល ។
Stock	Stock	១- ទំនួលស្ថុកទូកលក់ ។ ២- ភាគចូល ។
Stock certificate	Titre au porteur	វិញ្ញាបនប័ត្រភាគចូល: ជាលិខិតបញ្ជាក់ភាគចូល នៅក្នុងក្រុមហ៊ុន ប៉ុន្មានជាក់រោងចាយ:អ្នកការការបំបាត់ ។
Stock company	Société par actions	សំវាប់ហេត្តក្រុមហ៊ុនមហាឌនទទួលខុសត្រូវមានកម្រិត ធម្មតាមអនាមិក (សមអាជីវកម្ម Public limited company) ។
Stock Exchange	Bourse des valeurs	ផ្សាយរបៀប: ទិន្នន័យសំវាប់លក់ និង ទិញភាគចូល និង សញ្ញាប័ណ្ណ ។
Stockholder	Actionnaire	ម្ចាស់ភាគចូល ។
Store	Magasin	ហានទំនួល ។
Strict liability	Responsabilité sans faute	ការទទួលខុសត្រូវដោចឆាត ដោយមិនចាំបាច់បង្ហាញ កំហុស ។
Sub-contract	Sous-traitant	កិច្ចសន្យាជើងមួយចំណោក នៃកិច្ចសន្យាដើម ។ <b>អាទាហរណ៍:</b> ក្រុមហ៊ុន "ក" បានចុះកិច្ចសន្យាជើង អាការមួយ (កិច្ចសន្យាដើម) ទិន្នន័យក្រុមហ៊ុន "ក" បានចុះកិច្ចសន្យាជើងមួយ ក្រុមហ៊ុន "ខ" ឱ្យ នូវបច្ចំប្រព័ន្ធដើង ។ កិច្ចសន្យានៃក្រុមហ៊ុន "ក" និង

ENGLISH

FRENCH

KHMER

		ក្រុមហ៊ុន "ខ" ហៅថាកិច្ចសញ្ញាមួយចំណោក (Sub-contract) ។
Subdecree	Sous-décret	អនុក្រុម្របញ្ជាយករដ្ឋមន្ត្រី ។
Subordination	Subordination	ស្ថានភាពស្ថិតនៅក្រោមចំណុចអ្និំមួយ ។
Subrogation	Subrogation; Substitution	ការដោកជីនុសដើម្បីការងារបែងចិត្តបន្ទាល់ ។
Subrogee	Subrogé	ជនដែលត្រូវដោកជីនុសដើម្បីការងារបែងចិត្តបន្ទាល់ ។
Subrogor	Subrogateur	ជនដែលត្រូវបានស្ថិតជីនុសដោយជនម្ខាក់ឡើត ។
Subscribe	Souscrire	ស្វែងរកចិត្ត ។
Subscriber	Souscripteur	អ្នកចូលរួមសកម្មភាពគ្នាបែងក្រុមហ៊ុនមួយចន្ទាមរយៈការទិញភាពប័ណ្ណ ។
Subscription	Souscription	ការចូលរួមសកម្មភាព គ្នាបែងក្រុមហ៊ុនមួយចាមរយៈការទិញភាពប័ណ្ណ ។
Subscription right	Droit de souscription	សិទ្ធិជាអាជិភាពរបស់ម្ខាស់ប័ណ្ណដែលអាចទិញភាពប័ណ្ណបានបន្ថែមដើម្បីបង្កើតដើម្បីដែលបានរបស់ខ្លួន ។
Subsidiary	Company Filiale	បុគ្គលិកក្រុមហ៊ុន : គឺជាក្រុមហ៊ុនដែលត្រូវបែងដោយក្រុមហ៊ុនមួយឡើត ហៅថា "ក្រុមហ៊ុនមេ" ។ ក្រុមហ៊ុនមេការងារបែងចិត្តយ៉ាងតិច 51% របស់ក្រុមហ៊ុនបុគ្គលិក ។
Subsidy	Subvention	ការខុសត្រូវផ្តល់ជាមួយបានឡើងត្រូវបានផ្តល់ជាកិច្ច ដូចជាស្ថាប័ន ឯកជនប្រក្សានិកជនក្នុងគោលគោលបំណងដូចមីកម្មិតផ្តល់ការផលិត ប្រការនាំចេញ ។
Substitute arbitrator	Arbitre remplaçant	អាជ្ញាកណ្ឌាលជីនុស: គ្នាបែងដែលអាជ្ញាកណ្ឌាលម្ខាក់ត្រូវបានដែកបូកអំណាចវិញ អាជ្ញាកណ្ឌាលជីនុសម្ខាក់ត្រូវបានចាត់តាំងឡើងក្រោមនិតិវិធីដែល ។

ENGLISH	FRENCH	KHMER
Succession	Succession	ការទទួលការសំភាប់បន្ទូនវិមតិករបស់អ្នកធ្វាប់តាមលក្ខណៈដ្ឋាប់ បុត្តាមមតិកសាសន៍ ។
Successor	Successeur	អ្នកទទួលការសំភាប់បន្ទូន, អ្នកបន្ទូននេះ ។
Sue	Porter plainte	ឯងជិនណាម្មាក់ ។
Summon	Citation à compararaître	ជិករកការអគ្គិភ័យអោយមកបង្ហាញខ្លួននៅក្នុងតុលាការ ។
Supplier	Fournisseur	អ្នកផ្តើមផ្តើម, អ្នកលក់ ។
Suprem Court	Cour suprême	តុលាការកំពុល ។
Surety	Cautionnement	ការធានាសងបំណុលដីនូសក្បែនបំណុលម្នាក់ ប្រសិនបើក្បែនបំណុលនេះ ខកខានមិនបានសងបំណុលដល់ម្នាស់បំណុលតាមកិច្ចសន្យានេះ ។
Surplus	Exédent	ចំនួនលើស ។
Surrender	Cèder	ផ្ទេរ, ប្រគល់អោយ ។
Surviving company	Société absorbante	ក្រុមហ៊ុនដែលត្រូវសោរបន្ទាន់ក្នុង នៅក្នុងការរំណាយក្រុមហ៊ុនបញ្ចូលឆ្នាំ (Merger) ។
Sustain	Soutenir	តាំង ។
Synallagmatic (contract)	Contrat bilatéral	កិច្ចសន្យាអ្នកចូលរួម ។

**T**

Tacit	Tacite	យដែលត្រូវដោយស្ម័គ្រាត់ ។
Tacit reconduction	Reconduction tacite	បន្ទិកចូលស្នាដាតី តាមស្នុរៈបស់គ្រារភាគី ដោយមិនចាំបាច់ធ្វើកិច្ចស្នាដាតីឡើងវិញ ។
Tangible property	Bien corporel	ប្រព្រឹបីយ៍, ធមនប្រព្រឹប និងអចលនប្រព្រឹបដែលអាចការិកបាន ។
Tax	Taxe; Impôt	អាករ, ពន្ល ។
Tenancy	Location	គារការិកការបំផលនប្រព្រឹបតាមរយៈការជួល ។
Tenant	Locataire	អ្នកជួល ។
Termination of the mandate	Cessation du mandat	ការបញ្ចប់អាណាពិត្តិ ។
Testament	Testament	មតិកសាសន៍: បណ្តុះដែលទាក់ទងដល់ការថាគ់ថែងប្រព្រឹបម្បត្តិរបស់ជនិជាម្ញាក់ហើយដែលប្រើរអនុវត្តក្រោយពេលមរណភាព ។
Testamentary succession	Succession par testament	ការទទួលការិកការបំប្រព្រឹបម្បត្តិតាមរយៈមតិកសាសន៍របស់អ្នកស្មាប់ ។
Testator	Testateur	អ្នកសំមតិកសាសន៍ ។
Testify	Témoigner	ធ្វើជាសាក្សី អោយភាគីណាមួយ ។
Testimony	Témoignage	សក្សិកម្ន, កសិកាយដែលផ្តល់អោយដោយសាក្សី ។
Third party	Tierce personne	ពិនិត្យជន, ភាគីទិន្នន័យភាគីពាក់ព័ន្ធ បុ បុគ្គលដែលមិនមែនជាសមាជិកក្រុមហ៊ុន ។
Threaten	Menacer	ពំរាយកំហែង, មានមេត្តនានឹងអោយខ្ចោះខាត បុ ធ្វើអោយលើមារ៉ាប់ ។
To enter into on negotiation	Entamer une négociation	ចូលធ្វើការចរម្ភ ។

ENGLISH	FRENCH	KHMER
Topic	Thème de discussion	ប្រធានបទពិភាក្សា។
Trade balance	Balance commerciale	ដត្តីអំពីកម្មវិធី: ការប្រែបង់បរវាងការផ្ទាំងពួញ និង ការផ្ទាំងលបស់ប្រទេសមួយ ។
Trade circle	Milieu commercial	មណ្ឌលដៃនានាបានិជ្ជកម្ម ។
Trade mark	Marque de commerce	ពាណិជ្ជសញ្ញា: ម៉ាកដើមប្រើប្រាស់សំវាប់សំគាល់ ទៅនឹង ។
Trade name	Nom commercial	ពាណិជ្ជនាម: ជាអេឡេះ ឬ ជាសញ្ញាសំគាល់សំវាប់សហគ្រាសមួយ ។
Trade secret	Secret de fabrication	ការសម្រាត់ដ្ឋាកពាណិជ្ជកម្ម: រូបមន្ត្រ និង ពតិមានដើម ត្រូវប្រើប្រាស់ក្នុងអាជីវកម្ម ហើយត្រូវរក្សាទាករ សម្រាត់ ដើមីទាញយកអត្ថប្រយាងនឹងឯករាយប្រចាំឆ្នាំ និងលមិនទាន់បានដើមីពីរបមន្ត្រ និងពតិមានទាំងនេះ ។
Trade union	Syndicat des ouvriers	សហជនកម្មករ ។
Trader	Commerçant	ពាណិជ្ជករ ។
Trading activity	Acte de commerce	ពាណិជ្ជកិច្ច: (ស្មមអាណាពាក្យ Act of merchant) ។
Transaction	Transaction	កិច្ចការដែនឹងពួញ ។
Transfer	Transfert	ផ្ទៀង, ផ្ទៀរកម្មសិទ្ធិ ។
Transfer of title	Cession du titre de propriété	ការផ្ទៀរសិទ្ធិការសំគាល់ពីខុសស្សាក់ទៅខុសស្សាក់ ទៅវិត តាមរយៈការលក់ផ្ទៀង ឬ ការផ្តល់អោយ ។
Transferee:	Cessionnaire	អ្នកទទួលសិទ្ធិការផ្ទៀរខុសប្បញ្ញតាមសិទ្ធិ ។
Transitional provision	Disposition transitoire	អនុវប្បញ្ញតិ ។
Transmission	Transmission	ការផ្ទៀរពីផ្ទៀងមួយ ទៅផ្ទៀងម្នាក់ទៅវិត ។ ការផ្ទៀរនេះអាច កើតឡើងដោយសាន្តរបស់អ្នកផ្ទៀរ ដោយការកំណត់ របស់ម្នាក់ ឬ ដោយមរណភាព ។

ENGLISH

FRENCH

KHMER

Transnational corporation	Firme multinationale	ក្រុមហ៊ុនអន្តរជាតិធើរាជក្រឹមនៅក្នុងប្រទេសលើសទីម្មែយ ។
Transparency	Transparence	តម្លាកាត់ ភាពមិនលាក់លាមក្នុងកិច្ចការ ។
Treat	Menace	ការគាំរាយកំហែង ។
Trial	Jugement; procès	ការដឹកជញ្ជូន: ពិនិត្យ ។
Trial court	Tribunal de première instance	សាលាដឹបុង ។
Tribunal	Tribunal	សាលាដឹកជញ្ជូន បុរាណការដឹកជញ្ជូន ។
Trust	Trust	ការរួមបញ្ចូលផលប្រយោជន៍បិរញ្ញវត្ថុរបស់ក្រុមហ៊ុនមេ ទៅលើក្រុមហ៊ុនសម្បត្តិជាថ្មីន តាមរយៈការទិញការបញ្ចូលជាថ្មីនរបស់ក្រុមហ៊ុនសម្បត្តិ ដើម្បីគ្រប់គ្រងក្រុមហ៊ុនសម្បត្តិទាំងនេះ ។ តាមបំណងនៃការបង្កើតប្រព័ន្ធក្រុមហ៊ុនប្រហែលៗ គឺសំដីបង្កើតភាពផ្ទាញមុខនៅលើទីផ្សារ ។
Trustee in bankruptcy	Syndic de faillite	ដែនដឹកជញ្ចារចាត់តាំងអោយចាត់ថែងនឹងក្រុមហ៊ុនសម្បត្តិរបស់ក្រុមហ៊ុន បុរាណការដឹកជញ្ជូន ។

# U

Unanimous consent	Consentement unanime	ការយល់ព្រមជាងកច្ចន្ទ ។
Unanimously	Unanimité	ងកច្ចន្ទ ។
Undue	Indu, Illégitime	មិនគួរបាន, ខុសម្មាប់
Unfair competition	Concurrence déloyale	ការប្រកួតប្រដែងមិនស្មោះត្រង់ បុការកសិរិទ្ធផើនត្តា ។ ជាមឺនីត្រូវប្រដែងដែលមិនគោរពតាមម្មាប់បុយត្ថាករកំណត់ ដែលបង្ហាញរាយមានការខុចខាតផលប្រហោលនឹងលំអាតិវករដែលអនុវត្តម្មាប់ ។ <b>ឧចាយរណ៍៖</b> ការដោក់ ម៉ាក ប្រឈម្មាន ទំនិញមួយបុច្ចេកដលិតដលិចចិត្តទៅនិងម៉ាក ប្រឈម្មានទំនិញមួយរបស់ក្រុមហ៊ុនផ្សេង ក្នុងគោលបំណងធ្វើរាយអតិថិជនមានការរក្សាថ្មី ។
Unilateral	Unilatéral	ងកតោកពី៖ ការសំរចធ្វើឡើងដោយភាគីតែម្នាក់ ។
Unlawful	Contraire à la loi	ផ្សេងមិនម្មាប់ ។
Usage	Coutume	ទម្រាប់ ។
Use	Droit d'usage	សិទ្ធិកុងការបើប្រាស់ទ្រព្យសម្រាតិអ្នកដៃទៅ ។
Usufruct	Usufruit	សិទ្ធិបើប្រាស់ទ្រព្យសម្រាតិអ្នកដៃទៅ និង ទម្លៃដល់ពីការបើប្រាស់ទ្រព្យសម្រាតិនោះប៉ុន្មែមិនត្រូវធ្វើរាយមានការប្រប្រលសរាជាតុល់នៅទ្រព្យសម្រាតិនោះឡើយ ។
Usury	Usure	ការរោយខ្លួចប្រាក់ ដោយកំណត់អត្រាការប្រាក់ហូសប្រមាណ ។

# V

Validity	Validité	សុពលភាព, រយៈពេលប្រើប្រាស់ ។
Validity of agreement	Validité de la convention	សុពលភាពនៃកិច្ចព្រមទ្រព័ះ រយៈពេលអនុវត្ត កិច្ចព្រមទ្រព័ះ ។
		ឧទាហរណ៍៖ ដើម្បីបញ្ជាក់ថា រយៈពេលប្រើប្រាស់នៃកិច្ចព្រមទ្រព័ះ ជាទូទៅការតិច ឡើងកិច្ចព្រមទ្រព័ះនៅលើក្នុង ២ ចុងក្រោយ ថា កិច្ចព្រមទ្រព័ះនេះមានសុពលភាពរហូតដល់ ផ្ទះខ្លួន..... ។
Verification	Vérification	ការពិនិត្យបញ្ជាក់ ។
Vice	Vice	គុណវិបត្តិ ។
Violation	violation; Infringement	ការវាំលាក់ ។
Void	Nul	មែនួយ៖ ។
Voidable	Annulable	ដែលអាចទូកជាមែយៗបាន ។
Vote	Voter	ធ្វើនៅឆ្នាត់ ។
Voting share	Action à droit de vote	ភាពិុននៃលមានសិទ្ធិបានការិត ។

# W

Wage	Salaire	ប្រាក់បៀវរំពួយ។
Waive	Renoncer à	លុបចង់សិទ្ធិ, លុបចាមទារសិទ្ធិ។
Waiver	Renunciation	ការលុបចង់សិទ្ធិ។
Warrant	Garantie	ការសន្យាកំបែង, ការធានាតាមរូបភាពផ្សេងៗ។
Warranty of title	Attestation du titre	ការវិប័ណ្ណលើកម្មសិទ្ធិដើម្បីអេងម៉ាតុ ខ្លួនធនជាមាស់ ត្រួរនោះដែលសម្រេច។
Well-known mark	Marque notoire	ជាម៉ាកដែលគ្រឿង ជាម៉ាកដែលគេស្វាល់ត្រូវប៉ាត្តា។ ម៉ាក ដែលគ្រឿងទៅជាមិនបានមិនមែនជាបញ្ជីការពារនៅព្រះ រាជ ឬជាបញ្ជីការពារនៅក្នុងក្រសួងការពារ ពារពិភារដែលកម្ពុជាដែង។ <b>ឧទាហរណ៍ :</b> KODAK TOYOTA។
Wholesale	Vente en gros	ការលក់ជូន។
Wholesaler	Grossiste	អ្នកលក់ជូន។
Will	Testament	មធិកសាសន៍, សំបុត្របណ្តាំ។
Withdraw	Retirer, se retenir	ដកខ្សោនចេញ, ដកចេញ។
Witness	Témoin:	ស្រាវី។
World Intellectual	Organisation Mondiale de	អង្គការកម្មសិទ្ធិបញ្ជាពិភពលោកជាអង្គការទូទៅលើស
Property Organization	la Propriété Intellectuelle	ព្រឹត្តវំពេលការករណ៍កម្មសិទ្ធិបញ្ជា។ កិច្ចព្រមទ្រព្រំង
(WIPO)	(OMPI)	សំខាន់ៗ នៃលក្ខប់គ្រប់ដោយ WIPO គឺ : - អនុសញ្ញាណិក្រុងជាន់សំបាប់ការពារកម្មសិទ្ធិ ខ្សោយបាកម្ម

ENGLISH

FRENCH

KHMER

- អនុសញ្ញាធិក្រោងបើស សំវាប់ការពារសិទ្ធិអ្នក  
និពន្ធ ។ WIPO ត្រូវបានបង្កើតឡើង តាមអនុ  
សញ្ញាស្ថាគុល ឬ៖ ហត្ថលេខាឌ្វេ ១៤ កក្កដា  
១៩៦៨ ។ ប្រវត្តុរបស់ WIPO មានចំណួន តាំងពីផ្សេះ  
១៨៨៣ និងផ្សេះ ១៨៨៨ នៅពេលនោះ ផ្សេះ  
១៨៨៣ ជាម្លៅ បង្កើតអនុសញ្ញាធិក្រោងបើស  
និងផ្សេះ ១៨៨៨ ជាម្លៅ បង្កើត អនុសញ្ញាធិក្រោង  
បើស ។ ព្រះរាជាណាចក្រកម្ពុជា បានធ្វើលំ  
សង្គ្រាប់ន និងចូលជាសមាជិក អង្គការ WIPO  
នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៤ ។

Wrong fully

Injustement

អំពើខុសដោយបំពានលើសិទ្ធិរបស់ជនិកម្នាក់ ។

Wrongful act

Acte injustifié

អំពើរប្រព្រឹត្តកំណែកលើសិទ្ធិអ្នកដៃទេ ។

**Y**

Yield

Rendement

ទេសដឹល ។